



คู่มือพกติดตัวผู้รับการฝึก

หลักสูตรการฝึกยกระดับฝีมือ

สาขาภาษาเขมรเพื่อการสื่อสารในประชาคมอาเซียน

กรมพัฒนาฝีมือแรงงาน

กระทรวงแรงงาน

สงวนลิขสิทธิ์โดยกรมพัฒนาฝีมือแรงงาน



## คำนำ

ประเทศไทยจะเข้าสู่ประชาคมอาเซียน (ASEAN Community: AC) ในปี ๒๕๕๘ ประกอบกับการเปลี่ยนแปลงของโลก ในยุคปัจจุบันเป็นไปอย่างรวดเร็ว ดังนั้นการเตรียมความพร้อมของ แรงงานจึงมีความสำคัญอย่างยิ่ง โดยเฉพาะการพัฒนาทักษะทางด้าน ภาษาต่างประเทศให้สามารถใช้ในการสื่อสารเพื่อการปฏิบัติงานได้อย่างมี ประสิทธิภาพ ซึ่งถือเป็นการเพิ่มศักยภาพแรงงานไทย และเพิ่มขีด ความสามารถในการแข่งขันของประเทศไทยด้วย

กรมพัฒนาฝีมือแรงงาน กระทรวงแรงงาน มีภารกิจด้านการ พัฒนากำลังแรงงาน ให้มีความพร้อมเพื่อการทำงานทั้งในประเทศและ ต่างประเทศ ได้ร่วมกับสถาบันภาษา มหาวิทยาลัยรามคำแหง ในการจัดทำ คู่มือครูฝึก คู่มือผู้รับการฝึก คู่มือพกติดตัวผู้รับการฝึก พร้อมสื่อทางเสียง จำนวน ๖ หลักสูตร ได้แก่ ภาษาจีนกลาง (สาธารณรัฐสิงคโปร์) ภาษาฟิลิปปิน (สาธารณรัฐฟิลิปปินส์) ภาษาลาว (สาธารณรัฐประชาธิปไตยประชาชนลาว) ภาษาเขมร (ราชอาณาจักรกัมพูชา) ภาษาเกาหลี และภาษาญี่ปุ่น

กรมพัฒนาฝีมือแรงงานหวังว่า คู่มือครูฝึก คู่มือผู้รับการ ฝึก คู่มือพกติดตัวผู้รับการฝึก พร้อมสื่อทางเสียง จะเป็นประโยชน์ต่อ หน่วยงานที่ให้การฝึกอบรมภาษาต่างประเทศ กำลังแรงงานและ ประชาชนทั่วไปที่สนใจจะพัฒนาตนเองให้สามารถใช้ภาษาต่างประเทศได้

และขอขอบคุณทุกหน่วยงานที่มีส่วนเกี่ยวข้องในการสนับสนุนการจัดทำ  
คู่มือดังกล่าวจนสำเร็จลุล่วงไปด้วยดี



(นายนคร ศิลปอาชา)

อธิบดีกรมพัฒนาฝีมือแรงงาน

กุมภาพันธ์ ๒๕๕๗

## สารบัญ

	หน้า
หัวข้อวิชาที่ 1 พยัญชนะและสระ การผสมพยัญชนะและสระ และการออกเสียงที่ถูกต้อง	1
หัวข้อวิชาที่ 2 การทักทาย การแนะนำตนเอง กล่าวคำอำลา ขอบคุณขอโทษ	17
หัวข้อวิชาที่ 3 การบอกเวลา การนับตัวเลข การถามวัน เดือน ปี เวลาเริ่มงาน เวลาเลิกงาน เวลาเปิด-ปิดหน่วยงาน หรือบริษัทห้างร้าน และหมายเลขโทรศัพท์	29
หัวข้อวิชาที่ 4 การบอกทิศทางและการถามทาง	47
หัวข้อวิชาที่ 5 อาหาร การสั่งอาหารและเครื่องดื่ม การซื้อของในชีวิตประจำวัน	57
หัวข้อวิชาที่ 6 การถามความต้องการของผู้อื่นและการขอความช่วยเหลือ	67
หัวข้อวิชาที่ 7 ความรู้เกี่ยวกับส่วนต่างๆ ของร่างกาย ความเจ็บป่วย โรงพยาบาล	77
หัวข้อวิชาที่ 8 ร้านอาหาร	87
หัวข้อวิชาที่ 9 การถามเกี่ยวกับสภาพอากาศ ฤดูกาล และการระวังภัย	97
หัวข้อวิชาที่ 10 การถามถึงที่อยู่ ที่ทำงาน	107
หัวข้อวิชาที่ 11 สถานีตำรวจ	117
หัวข้อวิชาที่ 12 การสื่อสารการแสดงกริยาอาการความรู้สึกต่างๆ และบทสนทนาสนทนา	125

	หน้า
หัวข้อวิชาที่ 13 การสื่อสารเกี่ยวกับการทำงาน บทสนทนาเกี่ยวกับการทำงาน การสั่งงาน การถามงาน อุบัติเหตุ ฯลฯ	135
หัวข้อวิชาที่ 14 การสนทนาเกี่ยวกับเงื่อนไขการทำงาน สัญญา	145
หัวข้อวิชาที่ 15 ศึกษาข้อมูลทั่วไปเกี่ยวกับชนบทรรมนิยม ประเพณี วัฒนธรรมของประเทศกัมพูชา	155
หัวข้อวิชาที่ 16 กฎหมายต่างๆ ไปที่เกี่ยวข้อง	165
หัวข้อวิชาที่ 17 การเรียนรู้เกี่ยวกับสาขาอาชีพต่างๆ ได้แก่	
- สาขาอาชีพก่อสร้าง	177
- สาขาอาชีพอุตสาหกรรม	185
- สาขาอาชีพเครื่องกล	195
- สาขาอาชีพไฟฟ้าอิเล็กทรอนิกส์และคอมพิวเตอร์	201
- สาขาอาชีพช่างอุตสาหกรรมศิลป์	207
- สาขาอาชีพเกษตรอุตสาหกรรม	213
- สาขาอาชีพภาคบริการ (งานโรงแรม)	219
- สาขาอาชีพภาคบริการ (สปา)	225
- สาขาอาชีพภาคบริการ (ร้านเสริมสวย)	231
หัวข้อวิชาที่ 18 ความปลอดภัยในการทำงาน	235
หัวข้อวิชาที่ 19 การเรียนรู้เกี่ยวกับคำศัพท์ด้านแรงงาน	245
List of References	255
คณะผู้ดำเนินการ	257

รหัสวิชา 0929820501

วัตถุประสงค์

พัญชนะและสระ การผสมพัญชนะ  
และสระ และการออกเสียงที่ถูกต้อง  
เพื่อให้ผู้รับการฝึกจัดพัญชนะ  
และสระภาษาเขมร การผสม  
พัญชนะและสระ และการออกเสียง  
ที่ถูกต้อง



ภาษาเขมรเป็นภาษาที่จัดอยู่ในตระกูลภาษาเขมร ลักษณะทั่วไปของภาษาเขมรเป็นภาษาคำโดดลักษณะของประโยคเหมือนประโยคในภาษาไทย กล่าวคือ แบ่งเป็นภาคประธาน และภาคแสดง โดยมีคำขยายอยู่หลังคำที่ถูกขยาย คำส่วนใหญ่ในภาษาเขมร จะเป็นคำพยางค์เดียว คำสองพยางค์ และคำหลายพยางค์ก็มีใช้อยู่บ้าง แต่ส่วนมากเป็นคำประสมหรือคำยืมมาจากภาษาอื่น เช่น ภาษาบาลี หรือภาษาสันสกฤต คำต่างๆ ในภาษาเขมรเป็นคำอิสระไม่ต้องประกอบด้วยวิภัติปัจจัย ดังเช่น ภาษาบาลีหรือภาษาสันสกฤต คำในภาษาเขมรสามารถนำไปเข้าประโยคได้ทันที ซึ่งประโยคประกอบไปด้วยคำที่ทำหน้าที่เป็นประธานเรียงไว้หน้าตามด้วยคำกริยาและกรรม ส่วนคำขยายจะวางไว้หลังคำที่ถูกขยาย เนื่องจากภาษาเขมรเป็นภาษาคำโดดการประกอบคำเข้าเป็นรูปประโยคจึงมีความสำคัญมากในการเรียงลำดับของคำ กล่าวคือ คำจะต้องเรียงตามตำแหน่งหน้าที่ของคำนั้นๆ การเรียงคำผิดตำแหน่งจะทำให้ความหมายของประโยคเปลี่ยนไป คำขยายในภาษาเขมรจะวางไว้ข้างหลังคำที่ถูกขยาย ส่วนคำขยายกริยาจะวางไว้หลังกรรม ตัวอย่างเช่น

ประธาน (คำขยาย) + กริยา + กรรม (คำขยาย) + คำขยายกริยา

ខ្ញុំ គ្រូ	រៀន	ភាសាខ្មែរ	ម្តាយ-បាទាម	រាល់ថ្ងៃ	រឿង-រ៉ាង
ผม, ฉัน	เรียน	ภาษาเขมร		ทุกวัน	
ខ្ញុំ គ្រូ	តែង	រៀន			
ผม, ฉัน	นอน				

ส่วนที่ 1: ภาษาเขมรมีตัวอักษรทั้งหมด 33 ตัว ตัวอักษรใช้เขียนคำยืม  
11 ตัว

สะจุม 23 ตัว และสระลอย 15 ตัว มีรายละเอียดดังนี้

ภาษาเขมรมีตัวอักษรทั้งหมด 33 ตัวคือ

ក = กอ ตรงกับ ก	ខ = คอ ตรงกับ ค	គ = โก ตรงกับ ค	ឃ = โค ตรงกับ ฆ
ង = โง ตรงกับ ง	ច = จอ ตรงกับ จ	ឆ = ซอ ตรงกับ ช	ជ = โจ ตรงกับ ช
ឈ = โช ตรงกับ ฌ	ញ = โญ ตรงกับ ญ	ដ = ดอ ตรงกับ ฎ	ប៉ = ทอ ตรงกับ ฐ
ឌ = โต ตรงกับ ฑ	ឈ = โท ตรงกับ ฒ	ណ = นอ ตรงกับ ณ	ត = ตอ ตรงกับ ต
ថ = ทอ ตรงกับ ฑ	ទ = โต ตรงกับ ต	ធ = โต ตรงกับ ฐ	ន = โน ตรงกับ น
ប = บอ ตรงกับ บ	ផ = ฟอ ตรงกับ พ	ព = โป ตรงกับ บ	ភ = โภ ตรงกับ ภ
ម = โม ตรงกับ ม	យ = โย ตรงกับ ย	រ = โร ตรงกับ ร	ល = โล ตรงกับ ล
វ = โว ตรงกับ ว អ = ออ ตรงกับ อ	ស = ซอ ตรงกับ ส	ហ = ฮอ ตรงกับ ฮ	ឡ = ลอ ตรงกับ ฬ

ង៉= งอ ตรงกับ ง	ញ៉= ญอ ตรงกับ ญ	ປັ= ปอ ตรงกับ ป	ម៉= มอ ตรงกับ ม
យ៉= โย ตรงกับ ย	រ៉= รอ ตรงกับ ร	វ៉= วอ ตรงกับ ว	ប៉= โบ ตรงกับ บ
សិ= โส ตรงกับ ซ	ហិ= โฮ ตรงกับ ฮ	អិ= โอ ตรงกับ อ	

ภาษาเขมรมีสรรพ 23 ตัว

- = ออ,โอ	-ា = อา, เอีย	ិ = เอะ, อิ	ឹ = เอี้ย, อี	ី = เอะะ ,อีอะ
ឺ = อือ	ុ = โอะะ,อุ	ួ = โอ, อุ	ួ = อัว	ើ = เอี, เออ
ឿ = เอือ	ឿ = เอีย	េ = เอะ	ៃ = แอ	ៃ = โอ, เอีย
ោ = ออ, โอ	ៅ = เอา, โอว	ុំ = ออม, อุม	ំ = ออม, อุม	ំា = อាំ, เอือม
ះ = อะ, เอียะ	ុះ = โอะะฮ, อุฮ	េះ = แอะฮ	ោះ = เอาะฮ, อวฮ	

สระลอย 15 ตัว คือ

ห = ออ,อะ	ฬ = อา	ฬ = เอะ
ฎ = เอี้ย	ฉ = อุ	ฉ = อู
ฐ = รี้	ฐ = รือ	ฎ = ลี
ฏ = ลือ	ฉ = แอ	ฎ = ไอ
ฉ = ออ	ฎ = ออย	ฎ = โอว

ส่วนที่ 1: ภาควิชา (เวียะ กะ เขียะ ซับ) = คำศัพท์

ตัวอย่างคำศัพท์คำอ่านและความหมาย

1. อกฉิฏ คอก เจด เสี้ยใจ	2. ฎ ชมา แมว	3. ฎ เปราะฮ ผู้ชาย
4. ฎ คาง เลอ/เลอ ข้างบน/เหนือ	5. ฎ กลาง กลัว	6. ฎ เปียก อุ เตียน คำอุทาน (แสดงความพอใจ)
7. ฎ รวด ยวน รถยนต์	8. ฎ พกาย ดาว	9. ฎ ฟราม ฟาร์ม
10. ฎ เลง เล่น	11. ฎ จอม เบ็ง ชมา ฟาง/หญ้าแห้ง	12. ฎ ทัง วัน

13. បាល់ ប៉ាល់ លូកបាល់	14. ខ្ពស់ កប់ះខ ស្ទូន	15. តូច តូច តូច
16. ដើមឈើ ដើម ខេ ដំណាំ	17. អាន អាន អាន	18. ឃើញ ឃើញ ឃើញ
19. ក្រែ ក្រែ ក្រែ	20. ក្បាល ក្បាល ក្បាល/គីរមះ	21. មែន មែន មែន
22. ជីវលប់ ជីវ លប យាងលប	23. អគ្គិសនីយ៍ អគ្គិសនី យ៍ អគ្គិសនី យ៍	24. គ្រប់គ្រាន់/ គ្រាន់ គ្រប់គ្រាន់/ គ្រាន់ គ្រប់គ្រាន់/ គ្រាន់
25. ចិញ្ចៀន ចិញ្ចៀន ទឹក ចិញ្ចៀន	26. ក្បួន ក្បួន ក្បួន	27. ច្រៀងចំរៀង ច្រៀង ចំរៀង ច្រៀង ចំរៀង ច្រៀង ចំរៀង
28. លេងស្តី លេង ស្តី លេងស្តី	29. តាក់ស៊ី តាក់ ស៊ី តាក់ស៊ី	30. ដំបងពេជ្រ ដំបង ពេជ្រ ដំបងពេជ្រ

31. អ្នកបើកយន្តហោះ: នើម បេក យវន ខោនី នឹកបិន	32. កណ្តុរច្រើន កន តុល ខេ រីយន អង្កុលាយត្នី	33. តស៊ូ តុ ឡូ (គាំយឹមតៃយ) តុន្តី
34. ផ្ទះ ពិធីមន ប៉ាន	35. ទូរស័ព្ទ តុ រេ ឌីប តៃរត៍ត៍	36. បូចងសក់ បៃ ខង ខោន បៃវ័យុកផ្ក
37. ព្យុះ ពុយ ពាយុ	38. សេះ ខោនី ម៉ា	39. ពោត បៃត ខ្នាវតៃត
40. ធ្វើ តវៃ តាំ	41. ព្រះចន្ទ បេរីមន ខ័ន ព្រះខ័នត៍	42. លោក/អ្នក លៃក នើម កុន
43. កូនប្រុស កៃន បេរាខ លុកខាយ	44. ទាល់ តៃត ត័ន	45. ថៃចន្ទ តៃខ ខ័ន វ័នខ័នត៍
46. ភ័ត្រ ឌីត រ៉ុម	47. ទន្សាយ តវន ខាយ ក្រេតាយ	48. កូនផ្តែ កៃន ខកៃ លុកសុនីខ
49. ពាក់ បើម សៃ	50. ប្រាស ខ្រាន ផ្តឹក	51. អារជី ខាវ តៃម សៃសុត

52. គ្រាត ឆ្មាត ប្រើ	53. ឆៅ ឆៅ ឆៅ	54. ទឹកផ្លែឈើ ឆៅ ឆៅ ឆៅ ផ្លែឈើ
55. មហាវិទ្យាល័យ មហា វិទ្យាល័យ វិទ្យាល័យ មហាវិទ្យាល័យ	56. បទ បទ បទ (រឿង)	57. ស័ក្តិក្នុងវណ្ណគតិ ឆៅ ឆៅ ឆៅ ឆៅ (ស័ក្តិក្នុងវណ្ណគតិ ឆៅ)
58. ពស់ផ្លាស់ ឆៅ ឆៅ ឆៅ	59. ផ្លែឆៅ ឆៅ ឆៅ ឆៅ	60. ឆៅ ឆៅ ឆៅ
61. ម៉ោង ឆៅ ឆៅ	62. ឆៅ ឆៅ ឆៅ ឆៅ	63. ឆៅ ឆៅ ឆៅ ឆៅ
64. ក្មេងប្រុស ឆៅ ឆៅ ឆៅ	65. ឆៅ ឆៅ ឆៅ ឆៅ ឆៅ	66. ឆៅ ឆៅ ឆៅ
67. ឆៅ ឆៅ ឆៅ	68. ក្របី ឆៅ ឆៅ ឆៅ	69. ស្និត ឆៅ ឆៅ

70. ฤๅกธา ตก กะ ตา ตุ๊กตา	71. ฐา เตี้ย เปิด	72. ฐูเตจฺญ กรู เปด หมอ/แพทย์
73. ฐาลั เหือด อ้วน	74. ฐึ เตรียม ปลา	75. ฐึ้ง เพลิง ไฟ
76. ฐไถ โป แปะ แพะ	77. ฐบงฐาร โร บอง ทเวีย ประจู้ร้ว	78. ฐิฐฎาฎ เจญ จาญ เหงือก
79. ฐៃ ไต่ มือ	80. ฐูฐึก ตโย ตัก สายยางรดน้ำ ต้นไม้	81. ฐัก เซาะ ผม
82. ฐบญู ดอบ โล (คำยืม) ขวดโหล	83. ฐเฮย็ี คอ ยิน กางเกงยีนส์	84. ฐไย็ช แย้ม แย้ม
85. ฐูรเสา โกน ขอ กัญแจ	86. ฐารฐาลั กา เตือด การเตะ	87. ฐไย็ง คแลง ว่าว
88. ฐูฐึ ชวด ปอด	89. ฐเา ตอ สิงโต	90. ฐูรฐุ่ยช โกน เจียม ลูกแกะ

91. ស្វា ខ្វា ឡិ	92. កង់ ក្លែង ឡែង	93. ទឹកដោះគោ ត្រីក គោរម្យ កែ ណម
94. ក កោ កាយ	95. គិលានុបដ្ឋាន កិ ឡើង ប្រដាប់ បាយ បាយបាល	96. ច្រមុះ ច្រមុះ ច្រមុះ
97. ទីស្នាសាធារណៈ ទី ត្រឡប់ ខា ទី ទី ទីសាធារណៈ	98. ជ្រូក ជ្រូក ជ្រូក	99. ខ្លះ ខ្លះ ខ្លះ
100. ស្តេចស្រី ស្តេច ឡើង ស្តេច	101. រហ័ស/លឿន រហ័ស/លឿន រហ័ស/លឿន	102. ការប្រឡង ការ ប្រឡង ការប្រឡង
103. ភ្លៀង ភ្លៀង ភ្លៀង	104. ផ្លូវ ផ្លូវ ផ្លូវ	105. ផ្កាក្រឡាប ផ្កា ក្រឡាប ផ្កាក្រឡាប
106. ពស់ ពស់ ពស់	107. ព្រិល ព្រិល ព្រិល	108. សាប៊ូ សាប៊ូ សាប៊ូ

109. រថភ្លើង រតត វង្ស រតត	110. អណ្តើក អណ្តើក តៅ	111. តុ តុ តៃ
112. ចយន្តវ៉ែន រតត យណ យណ រតត	113. វ៉ែន វ៉ែន តៅ(ឃើ)	114. ចូត្តា តៅ វណ យណ
115. បង្កូច បង្កូច អណ រតត	116. យ៉ាងម៉េច យណ យណ តៅ	117. ស្លាប ស្លាប តៃ
118. ទូក ទូក រតត	119. ម៉ាស៊ីនចត យណ យណ តៅ តៅ	120. គ្រឿងតត តៅ យណ តៅ តៅ
121. យ៉ូកើត យណ យណ តៅ	122. បរិក្ខារ បរិក្ខារ យណ តៅ	123. សរសៃសូត្រ យណ យណ តៅ
124. សេះបង្កង់ យណ យណ តៅ	125. សូន្យ យណ តៅ	126. ស៊ុប យណ តៅ

## ตัวอย่างการผสมคำขั้นพื้นฐาน

พยัญชนะ ต้น	สระ	ตัวสะกด	อ่านว่า	แปลว่า
ม (ม)	า (า)	น (น)	มาน เมียน	มี
ด (ด)	เ (เ)	ก (ก)	เดก เดก	นอน
ฮ (ฮ)	อ (อ)	ท (ท)	ฮอท ฮอต	ซัก (ออก)
ส (ส)	เ (เ)	ก (ก)	เสก เซก	เนกแก้ว
ม (ม)	เ (เ)	น (น)	แมน แมน	จริง

## ส่วนที่ 2: ฎา, ฏา (คเสย, เปยัก) = วลี

- |                                                           |                                                      |
|-----------------------------------------------------------|------------------------------------------------------|
| 1. ฎีกะเผาะเลอาប់ญั้ง<br>ฎีกะ เตาะฮ โก คับ ลวีง<br>เนยชม  | 2. ฎาฎาฎ<br>ชมา ซอาด<br>แมวน่ารัก                    |
| 3. ฎฎีฎาฎ ๕ ฎฎาล<br>เตรีย เทือด ปรำ กบาล<br>ปลาอ้วนห้าตัว | 4. ฎฎอบស់ฎฎุก<br>ชแก โร เบาะฮ โอว ปุก<br>สุนัขของพ่อ |
| 5. ฎฎอฎฎูฎฎึ<br>ลุย จอม นวน เจริ<br>เงินจำนวนมาก          |                                                      |

ส่วนที่ 3 : ល្បី៖ (ลบะฮ์) = ประโยค

- |                                                                                   |                                                                    |
|-----------------------------------------------------------------------------------|--------------------------------------------------------------------|
| 1. ថ្ងៃនេះថ្ងៃអី?<br>តាំង និម តាំង ឡើ<br>วันนี้วันอะไร                            | 2. ជំរលប់នេះល្អ។<br>ទើ លប និម លออ<br>งามลบอันนี้สวย                |
| 3. រថយន្តលោកពណ៌អី?<br>រវត យวน លោក ប៉ា ឡើ<br>รถของคุณสีอะไร                        | 4. គាត់ចូលចិត្តទាត់បាល។<br>កើត ទៃត ទេត តើត ប៉ត<br>เขาชอบเล่นฟุตบอล |
| 5. លោកឃើញបូចង់សក់ខ្ញុំទេ?<br>លោក គើយ បៃ ទอง ខោះ គណូម តៃ<br>คุณเห็นโบว์ผมของฉันไหม |                                                                    |

ส่วนที่ 4: បទសន្ទនា (ប៊ីត ខอน តើម ញើ) = บทสนทนา

បទសន្ទនារវាងពលករពីរនាក់ក្នុងពេលឈប់សម្រាកផឹកកាហ្វេ។

(ប៊ីត ខอน តើម ញើ រៃ វើយ ឋាល តៃកៃ បៃ ញើម គង ឋៃត ឋប ឋៃត រៃកៃ ឋៃត កៃ ឋៃ)

บทสนทনারะหว่างคนงาน 2 คนขณะพักดื่มกาแฟ

- ពលករ ១: លោកនិយាយភាសាខ្មែរបានទេ?  
 លោក និ ឡើយ ឋើយ ឋៃ គៃតៃ បៃតៃ តៃ  
 คุณพูดภาษาเขมรได้ไหม
- ពលករ ២: និយាយបានបន្តិចប្តួច។  
 និ ឡើយ បៃតៃ បៃតៃ តៃ គៃតៃ តៃ  
 พูดได้นิดหน่อย

- ពលករ ១: ភាសាខ្មែរមានតួអក្សរប៉ុន្មាន  
 เพี้ย ทซา คแม เมียน ตัว อัก ซอ ปุน หมาน  
 มีตัวอักษรกี่ตัวในภาษาเขมร
- ពលករ ២: មាន៣៣ តួ។  
 เมียน ซาม เจ็บ เบี้ย ตัว  
 มี 26 ตัว
- ពលករ ១: ត្រឹមតែ ៣៣ តួមិនច្រើនហួសពេកទេនូវការចាំបាច់។  
 เตริม แต ซาม เจ็บ เบี้ย ตัวมิน เจริณ ฮวย เปกเต โง  
 กา จำ บาน  
 แค่ 26 ตัวหรือ ไม่มากเกินไปที่จะจำ
- ពលករ ២: លោករៀនភាសាខ្មែរទេ?  
 โลก เรียน เพี้ย ซา คแม เต้  
 คุณจะเรียนภาษาเขมรหรือ
- ពលករ ១: វាជាការពិតៗនេះអ្នកណាក៏និយាយខ្មែរបានដែរ  
 เวีย เจีย ปิด เอี้ย โลว นิย เนียะ นา กอ นิ เยียย คแม  
 บาน แต  
 แน่นอน ตอนนี้ใครๆ ก็พูดภาษาเขมรได้
- ពលករ ២: វាជាការចាប់ផ្តើមដ៏ល្អ។  
 เวีย เจีย กา จับ พเติม ดอ ลออ  
 เป็นการเริ่มต้นที่ดี คุณจะสนุกกับการพูด

- ពលករ ១: ខ្ញុំសង្ឃឹមថានឹងបានធ្វើការនៅបរទេស។  
 គណ្ណម ខេង គីម តា ឆីង ហាន តៃវ តវោ កា ណៃ បៃ រ៉ៃ  
 តេម  
 អង្វរអ្វីនឹងប្រាកដដឹង អង្វរអ្វីនឹងបានធ្វើការ  
 ផ្សេងទៀត
- ពលករ ២: ពេលខ្លះយើងអាចនឹងទៅជាមួយគ្នាក៏បាន។  
 បេល គតេម ឃីង ខាង ឆីង តៃវ ឡើយ អង្វរ គណ្ណម កោ ហាន  
 ហាង តៃវ ខាង ឆីង តៃវ ឡើយ អង្វរ គណ្ណម កោ ហាន  
 ហាង តៃវ ខាង ឆីង តៃវ ឡើយ អង្វរ គណ្ណម កោ ហាន
- ពលករ ១: ល្អមែនទេ ចាំជួបគ្នាថ្ងៃក្រោយ។  
 គណ្ណម គណ្ណម គណ្ណម គណ្ណម គណ្ណម គណ្ណម គណ្ណម គណ្ណម  
 គណ្ណម គណ្ណម គណ្ណម គណ្ណម គណ្ណម គណ្ណម គណ្ណម គណ្ណម
- ពលករ ២: សូមឲ្យថ្ងៃនេះជាថ្ងៃល្អ សូមជំរាបលា។  
 គណ្ណម គណ្ណម គណ្ណម គណ្ណម គណ្ណម គណ្ណម គណ្ណម គណ្ណម  
 គណ្ណម គណ្ណម គណ្ណម គណ្ណម គណ្ណម គណ្ណម គណ្ណម គណ្ណម

รหัสวิชา 0929820502

วัตถุประสงค์

การทักทาย การแนะนำตัวเอง  
กล่าวคำลา ขอขอบคุณ ขอโทษ  
เพื่อให้ผู้รับการฝึกสามารถกล่าวคำ  
ทักทาย แนะนำตัวเอง กล่าวคำ  
ขอขอบคุณ ขอโทษอย่างเป็นทางการ  
และไม่เป็นทางการในชั้นพื้นฐาน  
อย่างถูกต้อง



การทักทายในภาษาเขมรจะมีลักษณะเหมือนกับภาษาอังกฤษคือมีการแบ่งช่วงเวลาแต่ละวัน ซึ่งคำทักทายโดยทั่วไปนั้นใช้ได้ทั้งการพบกันแบบเป็นทางการ และไม่เป็นทางการ แต่ก็มีคำทักทายที่ใช้กับคนสนิท การแนะนำตัว ในการพบกันครั้งแรก คนกัมพูชาทักทายโดยการจับมือ และบอกชื่อตัวเองเป็นการแนะนำตัวไปพร้อมๆ กัน

**ส่วนที่ 1 คำศัพท์ = ภาษขัม (เวียะ กะ เขียะ ซับ)**

<p>1. ជំរាបសួរ จุม เรียบ ซัว สวัสดี (ไม่เป็นทางการ)</p>	<p>2. ខ្ញុំបាទ/ ខ្ញុំ / នាងខ្ញុំ คญม บาด/คญม/เนียง คญม ผม/ฉัน/ดิฉัน</p>
<p>3. សួស្ដី..... ซัว ซเตีย.... สวัสดีตอนสาย, เที่ยง, เย็น</p>	<p>4. លោក/អ្នក โลก/เนียะ คุณ</p>
<p>5. សួស្ដី..... ซัว ซเตีย.... สวัสดีตอนเย็น</p>	<p>6. សួស្ដី សូមឲ្យមាន เผาคนี้บ ซัว ซเตีย โชม ออย เมียน โจก เจีย ปลอดภัย, ความสุข, สวัสดี, โชคดี</p>

<p>7. สุขุมผู้ฉวีแผ้วสุมฤทธิภาค โชม ทเวอ ดอม เนี ดอย โชะ วัด เตะ เพียบ เดินทางโดยสวัสดิภาพ (ให้อวยพรผู้ที่กำลังจะ เดินทาง)</p>	<p>8. สุขุมธัญธาสไพธกัฏฐิสุม โชม ออย เมียน เจ็ก กเด็ย ชกลามัต ดิงกัล ขอให้อยู่เย็นเป็นสุข (อวยพรผู้อยู่)</p>
<p>9. ภาฏฐีสุมสู เรีย เตริย ชัว ซเด็ย สวัสดิตอนกลางคืน, ราตรี สวัสดิ</p>	<p>10. โณณธา แน เนื่อม แนะนำ</p>
<p>11. สุขุมสุมบุง ชก ชับ บาย สวัสดิ</p>	<p>12. สุขุมสุมบุง ไชก ชับ บาย สบายดี</p>
<p>13. สุขุมสู ชัว ซเด็ย สวัสดิ</p>	<p>14. สุขุมสุมบุงจาเจ ชก ชับ บาย เจ็ย เต (สบายดีเน้นเรื่องหมายถึง เรื่องสุขภาพ)</p>
<p>15. สุขุมสุมบุงจาเจ ชก ชับ บาย เต สบายดีหรือ</p>	<p>16. ฤทธิกัฏฐิ เทณฐิถุ เตรก ออ ปิณู เจ็ด ดีใจ, ยินดี, พอใจ</p>

<p>17. យ៉ាងម៉េចដែរ          យាង ម៉េច គេ          បែបនេះ</p>	<p>18. អត់អីតើ          អ្វី ម៉េច គេ          មិនមែន</p>
<p>19. សូមអភ័យទោស          ខ្ញុំ មិន មើល ឃើញ          អ្វីទេ</p>	<p>20. ខកចិត្ត សូមទោស សូម          អភ័យទោស          កុំ ខឹង ខ្ញុំ មិន មើល ឃើញ          អ្វីទេ          មិនមែន, ខ្ញុំមិន, អ្វីទេ</p>
<p>21. ឈ្មោះ          អ្នក          អ្នក</p>	<p>22. អី អ្វី          អ្វី អ្វី          អ្វី</p>
<p>23. ប្រទេសថៃ ឡងដ៍          ប្រទេស ថៃ ឡងដ៍          ប្រទេស ថៃ</p>	<p>24. អរគុណ          អរ គុណ          អរគុណ/អរគុណ</p>
<p>25. ជនជាតិថៃ ថៃ          ជន ជាតិ ថៃ ថៃ          ជន ជាតិ ថៃ</p>	<p>26. ជួបគ្នា          ជួប គ្នា          ជួបគ្នា</p>
<p>27. ព្រះរាជាណាចក្រកម្ពុជា          ព្រះរាជាណាចក្រកម្ពុជា          ព្រះរាជាណាចក្រកម្ពុជា          ព្រះរាជាណាចក្រកម្ពុជា</p>	<p>28. ម្តងទៀត          ម្តង ទៀត          ម្តង ទៀត          ម្តង ទៀត</p>



สรรพนามเอกพจน์			
บุรุษที่ 1	យើង ខ្ញុំ ខ្ញុំ បាទ នាងខ្ញុំ	เอิง คณุม คณุม บ้ำด เนียง คณุม	ข้าพเจ้า ผม ฉัน กระผม ดิฉัน (អញ(អ័ណ្ណ) កូនខ្ញុំ กับคนที่สนิท สนมกัน
บุรุษที่ 2	ឯង, លោក, អ្នក	แอง , โลก , เนียงะ	คุณ ใช้แบบ เป็นทางการ และทั่วไป กับ คนที่สนิทสนม
บุรุษที่ 3	វា, គេ, គាត់	เวีย, เกือด, เก	เขา, เธอ
สรรพนามพหูพจน์			
บุรุษที่ 1	យើងពួក យើង	เอิงปวก, เอิง	พวกเรา (รวมผู้ฟัง)
บุรุษที่ 2	ពួកអ្នក, ពួកឯង, ពួកលោក	ปวกเนียงะ ปวกแอง ปวกโลก	พวกคุณ
บุรุษที่ 3	ពួកវា, ពួកគេ, ពួកគាត់	ปวกเวีย, ปวก เก	พวกเขา

ส่วนที่ 2 วลี = **กฤษฎากฎ** (กอน ซอม เปียก)

- |                                                           |                                                                           |
|-----------------------------------------------------------|---------------------------------------------------------------------------|
| 1. สุกุ<br>ซัว ซเตีย<br>สวัสตีตองเทียง<br>(ไม่เป็นทางการ) | 2. ฐุ้สุยไณธาฐุ้ธง<br>คณม โชม แน เนียม คลวน<br>แอง<br>ฉัน/ผมขอแนะนำตัวเอง |
| 3. ฐุ้ณฐุ้:.....<br>คณม ชมวะฮ.....<br>ฉันชื่อ/ผมชื่อ..... | 4. ฐุ้ยกตี.....<br>คณม โมก ปี....<br>ฉันมาจาก.....                        |
| 5. เณากษกตีณ<br>โลก โมก ปีหนา<br>คุณมาจากไหน              |                                                                           |

ส่วนที่ 3 ประโยค = **บฎา, ณฐุ้** (เคลีย ละบ๊ะฮ)

1. สุกุ สบฎายไ้?  
ชก ซับ บาย เต  
สบายดีหรือ
2. เฐียงกำรบស់เณากษกตีณไ้?  
บเรีอง รวงว โร เบ้ โลก ยาง นา แต่  
ข่าวคราวของท่านเป็นอย่างไรบ้าง
3. สุกุ สบฎาย ๑  
ชก ซับ บาย  
สบายดี

4. ខ្ញុំបាទឈ្មោះ សុខ

កណ្ណ ប៉ាត ឃ្មោះស ឆក

ឈ្មោះ ឆក

5. សូមស្វាគមន៍ដែលបានស្គាល់លោក ។

ខ្មែរ ខ្មែរ កុំ គេ បាណ ឆកើត លោក

យិនតិថីត្រូវជាក់ជាមួយ

សំណួរ 4 បតសន្តរណា =បទសន្តរណា (ប៊ុត ខ្មែរ តើយ៉ាង ណា)

បទសន្តរណាវាងលោកចាន់និងលោកចៅ។

ប៊ុត ខ្មែរ តើយ៉ាង ណា រូ វៀង លោក ទាំង នឹង លោក ទេ

បតសន្តរណារវាងលោកទាំងពីរនាក់

**លោកចាន់:** សូម្បី ខ្ញុំឈ្មោះ ចាន់ លោកឈ្មោះអីបាទ?

ឆ្មាំ ឆកើត កណ្ណ ឃ្មោះស ទាំង លោក ឃ្មោះស ឆ្មាំ បាណ

ស្នើសុំតែងតែ ឈ្មោះ ទាំង លោកឈ្មោះអីបាទ?

**លោកចៅ:** ជំរាបសូម ខ្ញុំចៅ។

កុំ រឿប ឆ្មាំ កណ្ណ ទេ

ស្នើសុំតែងតែ ឈ្មោះ ទេ

លោកសុខ សប្បាយទេ

លោក ឆក ឆ្មាំ បាយ តើ

លោកសប្បាយតើ

**លោកចាន់:** ខ្ញុំសុខសប្បាយ ហើយមានសុខភាពមាំមួនបាទ។  
គណ្ណ ឆក ឌីប បាយ ទឹក ម៉ឺន ឆក កះ ប៊ែប ម៉ឺន ម្សិល  
បង បាទ  
អរគុណច្រើននិងស្វែងរកច្រើន  
ចាប់ដៃ។  
ចាប់ ដៃ  
ចាប់ដៃ, ចាប់ដៃ

**លោកចៅ:** សូមស្វាគមន៍ដែលបានស្គាល់លោក ។  
ស្រី ឆា កុម គេត បាទ ឆក គេត គេត  
យិនតិវ័យដែលបានជួបជាមួយអ្នក

**លោកចាន់:** ដូចគ្នាបាទ។ សូមស្វាគមន៍ដែលបានស្គាល់លោក។  
គេត គេត បាទ ស្រី ឆា កុម គេត បាទ ឆក គេត គេត  
ស្រី គេត យិនតិវ័យដែលបានជួបជាមួយអ្នក

**លោកចៅ:** ខ្ញុំមកពីប្រទេសថៃ ឡង ដី។  
គណ្ណ ឆក ប៊ែប គេត គេត គេត  
អរគុណពីប្រទេសថៃ

លោកមកពីប្រទេសណា?  
គណ្ណ ឆក ប៊ែប គេត គេត  
អរគុណពីប្រទេសណា

**លោកចាន់:** ខ្ញុំមកពីប្រទេសកម្ពុជា។  
គណ្ណ ឆក ប៊ែប គេត គេត គេត  
អរគុណពីប្រទេសកម្ពុជា

ខ្ញុំចូលចិត្តម្ហូបថៃ។

កណ្ណ រិទ្ធី រិទ្ធី ម៉ៃប ថៃ

អរគុណប្រគល់ប្រគល់អាហារថៃ

**លោកចៅ:** ល្អហើយបាទ ចាំមួយភ្លែតខ្ញុំនឹងធ្វើម្ហូបថៃឲ្យពិសា។  
លោ ឆើ បាត រ៉ាំ រ៉ាយ រ៉ាលេត កណ្ណ រិទ្ធី រិទ្ធី ថៃ អាយ  
ប៊ិ ថៃ

គឺល្អណាស់ តើអ្នកធ្វើអាហារថៃអោយខ្ញុំ

**លោកចៅ:** ល្អមែនទែន ចាំដូចគ្នានៅថ្ងៃក្រោយ។  
លោ មេន តេន រ៉ាំ រ៉ាយ កណ្ណ រិទ្ធី រិទ្ធី ថៃ អាយ  
គឺល្អណាស់ គឺល្អណាស់

**លោកចៅ:** ចាំដូចគ្នានៅថ្ងៃក្រោយ សូមជំរាបលា។  
រ៉ាំ រ៉ាយ កណ្ណ រិទ្ធី រិទ្ធី ថៃ អាយ ម៉ៃ ម៉ៃ ម៉ៃ ម៉ៃ  
គឺល្អណាស់ គឺល្អណាស់ ម៉ៃ ម៉ៃ



รหัสวิชา 0929820503

วัตถุประสงค์

การบอกเวลา การนับตัวเลข การถาม  
วันเดือน ปี เวลาเริ่มงาน  
เวลาเลิกงาน  
เวลาเปิด - ปิดหน่วยงาน หรือบริษัท  
ห้างร้าน และหมายเลขโทรศัพท์  
เพื่อให้ผู้รับการฝึกรู้จักคำศัพท์  
สำนวนพื้นฐานเกี่ยวกับเวลา ตัวเลข  
วัน เดือน ปี เพื่อให้รู้จักถามตอบ  
เกี่ยวกับ วัน เดือน ปี เวลา  
เวลาเริ่มงาน เลิกงาน  
และเวลาเปิด - ปิดของหน่วยงาน  
หรือบริษัทห้างร้านได้  
และหมายเลขโทรศัพท์



บทเรียนนี้จะกล่าวถึง วัน เดือน ปี เวลา ของภาษาเขมรเพื่อให้ผู้รับ  
การฝึกสามารถถามตอบ และบอกได้อย่างถูกต้อง โดยการฝึกอ่านตัวเลข  
วันทั้งเจ็ดในหนึ่งสัปดาห์ และเดือนทั้งสิบสองเดือน

**ส่วนที่ 1 คำศัพท์ = វាក្យស័ព្ទ (เวียะ กะ เยียะ ซັบ)**

1. លេខ เลข ตัวเลข	2. លេខ, ចំនួន เลข, จำนวน ตัวเลข ระบบตัวเลข
3. ពេល เปล เวลา, นาฬิกา	4. ធ្វើការ ทเวอ กา ทำงาน/ ทำการ
5. បិទ เบ็ด ปิด	6. បើក เบิก เปิด
7. ទីស្នាក់ការ ตี ชนะ กา สำนักงาน	8. ទូរស័ព្ទ ตู ระ ซັบ โทรศัพท์
9. ទូរស័ព្ទទីស្នាក់ការ ตู ระซັบ ตี ชนะ กา โทรศัพท์สำนักงาน	10. លេខទូរស័ព្ទ เลข ตู ระซັบ หมายเลขโทรศัพท์

<p>11. ទូរស័ព្ទដៃ (ទីស្នាក់ការ)          គូរខ្នងដៃ (ពី ឆនះ កា)          ត្រៃក្រដាសម៉ូតូ (ពាក្យ)</p>	<p>12. ទូរស័ព្ទដៃ(ទូទៅ)          គូរខ្នង ដៃ ត្នាំ ត្នាំ          ត្រៃក្រដាសម៉ូតូ (ត្នាំ)</p>
<p>13. នាឡិកាពេទ្យ          ដើម និង កា រូ          នាឡិកាប្រកួត</p>	<p>14. នាឡិកាពេទ្យពេញវ័យ          ដើម និង កា ប្រយ័ ទ្រូ ទ្រូ          នាឡិកាខ្នងដៃ</p>
<p>15. នាឡិកាដៃ          ដើម និង កា ដៃ          នាឡិកាខ្នងដៃ</p>	<p>16. ប្រតិទិន          ប្រទេស ទ្រូ          ប្រតិទិន</p>
<p>17. ថ្ងៃ          ថ្ងៃ          ថ្ងៃ</p>	<p>18. អាទិត្យ          អា ទ្រូ          អាទិត្យ</p>
<p>19. ខែ          ខែ          ខែ</p>	<p>20. ឆ្នាំ          ឆ្នាំ          ឆ្នាំ</p>
<p>21. ម្សិលមិញ          ម ទ្រូ ម ទ្រូ          ម្សិលមិញ</p>	<p>22. ថ្ងៃក្រ          ថ្ងៃ ទ្រូ          ថ្ងៃ ទ្រូ</p>

## การนับเลข

### ข้อควรทราบ

1. ระบบตัวเลขเขมรจะเหมือนไทย โดยใช้ เช่น จำนวนเงินหนึ่งพันบาท ยี่สิบสตางค์ ไทยเขียนว่า 1,000.25 แต่เขมรเขียน 9,000 ไม่มีเศษ
2. เนื่องจากเงินเขมรมีค่าน้อย ทำให้การสินค้าเล็กๆ อาจมีราคาหลักหมื่น เช่น สินค้าราคา ๕๐,๐๐๐ เรียล คนก็มักพูขจะเขียนตัวเลขว่า ๕๐,๐๐๐ រៀល หรือ ๕๐.๐๐๐ រៀល

### วิธีการนับเลข

0 - 10	ตัวเลขหลักหน่วย		
	0	សូន្យ	โชน
	1	មួយ	มวย
	2	ពីរ	ปี
	3	បី	เบีย
	4	បួន	บวน
	5	ប្រាំ	ปรา
	6	ប្រាំមួយ	ปรา มวย
	7	ប្រាំពីរ	ปรา ปี
	8	ប្រាំបី	ปรา เบีย
	9	ប្រាំបួន	เปรา บวน
	10	ដប់	ต็อบ

11 - 19	11	ដប់មួយ	តឺប អាយ
	12	ដប់ពីរ	តឺប បី
	13	ដប់បី	តឺប បើយ
	14	ដប់បួន	តឺប ហាន
	15	ដប់ប្រាំ	តឺប ប្រាំ
	16	ដប់ប្រាំមួយ	តឺប ប្រាំ អាយ
	17	ដប់ប្រាំពីរ	តឺប ប្រាំ បី
	18	ដប់ប្រាំបី	តឺប ប្រាំ បើយ
	19	ដប់ប្រាំបួន	តឺប ប្រាំ ហាន
20 - 99	20	ម្ភៃ	អង្កើយ
	21	ម្ភៃមួយ	អង្កើយ អាយ
	34	សាមសិបបួន	សាម ទើប ហាន
	43	សែសិបបី	សែ ទើប បើយ
	66	ហាសិបប្រាំមួយ	ហា ទើប ប្រាំ អាយ
	99	កោសិបប្រាំបួន	កោ ទើប ប្រាំ ហាន
អត់រឺរឺយ 100 - 999	100	មួយរយ	អាយ រឺយ
	101	មួយរយមួយ	អាយ រឺយ អាយ
	110	មួយរយដប់	អាយ រឺយ តឺប

	111	មួយរយដប់ មួយ	មាយ រៃ តឺប មាយ
	456	បួនរយ ហាសិបប្រាំ មួយ	មាយ រៃ ខា ទើប ប្រាំ មាយ
	999	ប្រាំបួនរយ កោសិបប្រាំ បួន	ប្រាំ បួន រៃ កោ ទើប ប្រាំ បួន
អត្រា 1.000 – 9.999	1.000	មួយពាន់	មាយ ប៊ែន
	1.001	មួយពាន់មួយ	មាយ ប៊ែន មាយ
	1.010	មួយពាន់ដប់	មាយ ប៊ែន តឺប
	1.011	មួយពាន់ដប់ មួយ	មាយ ប៊ែន តឺប មាយ
	1.111	មួយពាន់មួយ រយដប់មួយ	មាយ ប៊ែន មាយ រៃ តឺប មាយ
	9.999	ប្រាំបួនពាន់ ប្រាំបួនរយ កោសិបប្រាំ បួន	ប្រាំ បួន ប៊ែន ប្រាំ បួន រៃ កោ ទើប ប្រាំ បួន

หลักหมื่น (สิบพัน) 10.000	10.000	มูยชื้อส	มวย เมิน
	11.001	มูยชื้อสมูย ท่งมูย	มวย เมิน มวย เป็อน มวย
	17.777	มูยชื้อสท่งตี ท่งท่งตีรย เตตลยบท่ง ตี	มวย เมิน ปรำ ปี เป็อน ปรำ ปี รอย เจ้ เจิบ ปรำ ปี
	50.000	ท่งชื้อส	ปรำ เมิน
	88.080	ท่งชื้อสท่งชื้อ ท่งบ้ตลยบ	ปรำ เบ็ย เมิน ปรำ เบ็ย เป็อน แปด เจิบ
หลักแสน (ร้อยพัน) 100.000	100.000	มูยไลส	มวย แชน
	111.111	มูยไลสมูย ชื้อสมูยท่ง มูयरยฉប់ มูย	มวย แชน มวย เมิน มวย เป็อน ต็อบ มวย
	412.000	บูนไลสมูย ชื้อตีรท่ง	บวน แชน มวย เมิน ปี เป็อน
	550.000	ท่งไลสท่ง ชื้อส	ปรำ แชน ปรำ เมิน
	908.809	ท่งบูนไลส ท่งชื้อท่งท่ง ชื้อรยท่งบูน	ปรำ บวน แชน ปรำ เบ็ย เป็อน ปรำ เบ็ย รอย ปรำ บวน

หลักล้าน 1.000.000 ขึ้นไป	1.000. 000	มูยณาร	มวย เลียน
	100.00 0.000	มูยรณาร	มวย รอย เลียน
	1.000.0 00.000	มูยณาร	มวย เปือน เลียน

การอ่านและการบอกวันที่ เดือน ปี

คำศัพท์เกี่ยวกับวัน

1.	ไฉ้ชฐ	ทง จัน	วันจันทร์
2.	ไฉ้หฎาร	ทง อ้อง เกีย	วันอังคาร
3.	ไฉ้ฤต	ทง ปุด	วันพุธ
4.	ไฉ้ฤตฎฎฎฎ	ทง โปร ฮวฮ	วันพฤหัสบดี
5.	ไฉ้สุกร	ทง ชก	วันศุกร์
6.	ไฉ้เสาร	ทง เซา	วันเสาร์
7.	ไฉ้หาจิสฎ	ทง อา ตีด	วันอาทิตย์

คำศัพท์เกี่ยวกับเดือน

1.	ไฉ้ยกรก	แค เมียะ กะรา	มกราคม
2.	ไฉ้กฐ:	แค กุม เกียะ	กุมภาพันธ์
3.	ไฉ้ยีสนา	แค มี เนีย	มีนาคม
4.	ไฉ้เยลา	แค เม ซา	เมษายน

5.	ខែឧសភា	ແຄ ខុ ឆេ ផឺយ	ພຸសພາគມ
6.	ខែមិថុនា	ແຄ មិ ໂທ ະ ណា	ມິຖຸນາຍນ
7.	ខែកក្កដា	ແຄ កະ កະ ດា	ករក្កាណ
8.	ខែសីហា	ແຄ ឆឺ យ អា	ສິງហាគມ
9.	កញ្ញា	ແຄ កំ ណូ ណូ	កັນຍាយນ
10.	តុលា	ແຄ ໂ ច ະ តា	ຕຸລាគມ
11.	វិច្ឆិកា	ແຄ វិ ជ ឆេ កា	ພຸស្សិកាយນ
12.	ខែធ្នូ	ແຄ ທ ូ	ចັນ វា គ ម

### ตัวอย่างการอ่านวัน - เดือน - ปี

วันอาทิตย์ที่ 9 พฤศจิกายน 2013

เป็นทางการ      ថ្ងៃអាទិត្យទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៣  
 ทั่วไป      អាទិត្យ ទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៣  
 ทั่วไป      អាទិត្យ ទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៣

เป็นแบบประเพณี      ថ្ងៃអាទិត្យ ៧ កើត ខែអស្សុជ ពុទ្ធស័ករាជ  
 ២៥៥៧  
 ทั่วไป      អាទិត្យ ៧ កើត ខែ អស្សុជ ពុទ្ធស័ករាជ ២៥៥៧  
 ทั่วไป      អាទិត្យ ៧ កើត ខែ អស្សុជ ពុទ្ធស័ករាជ ២៥៥៧

## การบอกเวลา

### ข้อควรทราบเกี่ยวกับการบอกเวลา

1. การบอกเวลาสามารถทำได้ทั้งระบบ 24 ชั่วโมง (00.00 – 24.00) และระบบ 12 ชั่วโมง

ในกรณีที่ต้องการพูดให้เป็นระบบ am, pm หรือระบบ 12 ชั่วโมงให้  
ใช้การอ้างอิงเวลาตามหลักการใช้ บอกเวลาของชาวอเมริกัน เช่น

เวลาตีหนึ่ง ถึง ตีห้า	ใช้ หนึ่ง หก ๗ ๘ ๙	คำอ่าน	รูม โลง อะ เตரியด
เวลาหกโมงเช้า ถึงสิบเอ็ดโมงห้า สิบเก้านาที	ใช้ ๖ ๗ ๘ ๙	คำอ่าน	ปรีก
เวลาบ่ายโมงถึง สามโมงเย็น	ใช้ ๑ ๒ ๓ ๔ ๕	คำอ่าน	โร เซียล
เวลาห้าโมงถึงหก โมงเย็น	ใช้ ๖ ๗ ๘ ๙	คำอ่าน	ลเจียจ
เวลาหนึ่งทุ่มถึง เทียงคืน	ใช้ ๑๐ ๑๑ ๑๒	คำอ่าน	ยุบ

2. เวลา เทียงวัน คือ ๑๒ (เที่ยง ตรีอง)
3. เวลาเที่ยงคืน คือ หก ๗ (อะ เตரியด)
4. การบอกเวลาส่วนใหญ่ จะบอกจำนวนนาที และครึ่งชั่วโมง

คำศัพท์เกี่ยวกับการบอกเวลา

1. ម៉ោងមួយរំលងអប្រាត มอง มวย รุมโลง อะเตรียด ตีหนึ่ง	2. ម៉ោង ២ រំលងអប្រាត มอง ปี รุมโลง อะเตรียด ตีสอง
3. ម៉ោង ៣ រំលងអប្រាត มอง เบี้ย รุมโลง อะเตรียด ตีสาม	4. ម៉ោង ៤ រំលងអប្រាត มอง บวน รุมโลง อะเตรียด ตีสี่
5. ម៉ោង ៥ ទៀបភ្លឺ มอง ปรา เตียบ พลือ ตีห้า	6. ម៉ោង ៦ ព្រឹក มอง ปรามวย ปริก หกโมงเช้า
7. ម៉ោង ៧ ព្រឹក มอง ปรา ปี ปริก เจ็ดโมงเช้า	8. ម៉ោង ៨ ព្រឹក มอง ปราเบีย ปริก แปดโมงเช้า
9. ម៉ោង ៩ ព្រឹក มอง ปราบวน ปริก เก้าโมงเช้า	10. ម៉ោង ១០ ព្រឹក มอง ด็อบ ปริก สิบโมงเช้า
11. ម៉ោង ១១ ព្រឹក มอง ด็อบมัว ปริก สิบเอ็ดโมงเช้า	12. ថ្ងៃត្រង់ ทัง ตรีอง เที่ยงวัน

## การบอกเวลาเริ่มงาน เลิกงาน และเวลาเปิดปิดของหน่วยงาน

1. ទីស្នាក់ការកណ្តាលខេត្តកោះកុង (០៨.១៥ នាទី)។  
ពី ឆនះកា បើក វេលើយ ម៉ុង ប្រាំបើយ ត្រីបប្រាំ ញើយតិ  
ស្នាក់ការកណ្តាលប្រើប្រាស់ម៉ាស៊ីន (ថ្ងៃ)  
2. ទីស្នាក់ការកណ្តាលខេត្តកោះកុង (០៨.១៥ នាទី)។  
ពី ឆនះកា បើក ត្រីប ម៉ុង ប្រាំ ក្រុងលេខ  
ស្នាក់ការកណ្តាលប្រើប្រាស់ម៉ាស៊ីន (ថ្ងៃ)

## ส่วนที่ 2 วลี = ពាក្យ (ប្រើក្នុង)

- |                                    |                                                     |
|------------------------------------|-----------------------------------------------------|
| 1. ថ្ងៃនេះ<br>ព្រៃ ឆិម<br>ថ្ងៃនេះ  | 2. ពេលនេះ<br>ពេល ឆិម<br>ពេលនេះ                      |
| 3. ឥឡូវនេះ<br>ឆើយ ឆិម<br>ឆនះនេះ    | 4. ពេលវេលាបិទបើក<br>ពេល វេលើយ បើក បើក<br>ពេលបើក-បិទ |
| 5. បើកវេលា<br>បើក វេលើយ<br>បើកវេលា |                                                     |

ส่วนที่ 3 ประโยค = **ហ្នា, ល្អ៖** (ลบะ, คเสีย)

1. ម៉ោងប៉ុន្មាន, ពេលនេះម៉ោងប៉ុន្មានហើយ?  
มอง ปน หนาม, เพลนิย มอง ปนหนาม เอี้ย  
เวลาเท่าไร, ตอนนี้กี่โมงแล้ว
2. บ៉ុន្មានម៉ោង  
ปน หนาม หนอง  
กี่ชั่วโมง
3. ពេលវេលាធ្វើការរបស់លោកគឺម៉ោងប៉ុន្មាន?  
เปล ทเวอกา โปเบาะฮ โลก กือ มอง ปนหนาม  
เวลาทำงานของคุณคือเวลาอะไร
4. ទីស្នាក់ការរបស់លោកបើកម៉ោងប៉ុន្មាន?  
ตี ชนะกา โรเบาะฮ โลก เบิก มอง ปนหนาม  
สำนักงานเปิดทำการกี่โมง
5. ទីស្នាក់ការបិទម៉ោងប៉ុន្មាន?  
ตี ชนะกา เบ็ด มอง ปนหนาม  
สำนักงานปิดทำการกี่โมง
6. ទីស្នាក់ការរបស់លោកបើកធ្វើការដល់ម៉ោងប៉ុន្មាន?  
ตี ชนะกา โรเบาะฮ โลก เบิก ทเวอ กา ตี้อล มอง ปนหนาม  
สำนักงานคุณเปิดทำการถึงกี่โมง
7. ខ្ញុំចាប់ផ្តើមធ្វើការនៅថ្ងៃណា?  
คณุม จั้ม พเดิม ทเวอ กา โนว ทั่ง หนา  
ผม/ฉันเริ่มงานได้เมื่อไหร่

ส่วนที่ 4 บทสนทนา = **บจสฐฐา** (บ๊อด ซอน เตียะ เนีย)

บจสฐฐาร่าง เលกสขุหตุสยทกธิงเเลกสยทกัฆารฐี ๑  
บ๊อด ซอน เตียะ เนีย โรเวียง โลก ซก อะ เกียะ เนีย ยัวะ นิง โลก ขาย  
พเนียะ เจีย ทเมีย

บทสนทนายระหว่างคุณเซอร์มานโต้ ผู้จัดการกับคุณชาย พนักงานใหม่

หตุสยทก: เเลกสยทกตบ่ตเฐียตเฐียการใช้สกุท ๑  
โปก ขาย จั๊บ พเดิม ทเวอ กา ทัง ซอแอก  
คุณชายจะเริ่มทำงานวันพรุ่งนี้

เเลกสยทก: เเตลตเฐียการอุ้คืเฆ้งบู้ฐฐา?  
เปล ทเวอ กา คญม กือ มอง ปนหมาน  
เวลาทำงานของผมคือกี่โมงครับ

หตุสยทก: ตบ่ตเฐียตีเฆ้ง ๘,๓๐ นาฐี ฆล่ เฆ้ง  
๘.๓๐ นาฐี ใช้ตฐฐ-ใช้สกุท ๑  
จั๊บ พเดิม ปี มอง ปรัาเบีย กอน ละฮ ปริก ดอล  
มอง บวน ซามเซิบ เนีย ตี ทังจัน-ทัง ซก  
เริ่มจากแปดโมงครึ่งถึงบ่ายสี่โมงครึ่ง วันจันทร์ถึง  
วันศุกร์

เเลกสยทก: อุ้ทฐฐตเฐียการฆล่ใช้ลยบ่ตฐงสัฎฐาท์เง?  
คญม ตอรว ทเวอ กา ต้อล ทัง ซบ จง ซั้บตา เต้  
ผมต้องทำงานวันหยุดสุดสัปดาห์ไหม



លោកឆាយ: រួចស្រេចហើយ លេខទូរស័ព្ទនៅនិងខ្ញុំហើយ  
បាទ។

រួច ឆេរីង ឆេយ តេក តូ រុចឌី ណៃ ឆីង គណូម ឆេយ  
ឆេយ ប្រឹក គ្រប់ បេរី ត្រង់ ត្រង់ ត្រង់ ត្រង់ ត្រង់ ត្រង់  
ឆេយ គ្រប់

អគ្គនាយក: ល្អ យើងជួបគ្នាថ្ងៃស្អែកព្រឹកនៅទីស្នាក់ការ។  
ល. ឆេយ ឆេយ គណូម ត្រង់ ឆេយ ប្រឹក ណៃ ឆី  
ឆេយ កា

ឆី, យើងជួបគ្នាថ្ងៃស្អែកព្រឹកនៅទីស្នាក់ការ

លោកឆាយ: ទីស្នាក់ការលោកបើកមុនម៉ោងប្រាំបីកន្លះ  
ទេ?

ឆី ឆេយ កា លោក ប្រឹក ឆេយ ឆេយ ឆេយ ឆេយ  
ឆេយ ឆេយ

សំណាក់ការរបស់លោកបើកមុនម៉ោងប្រាំបីកន្លះ  
ឆេយ

អគ្គនាយក: បើក បាទ ទីស្នាក់ការនឹងបើកម៉ោងប្រាំពីរ  
កន្លះ។

ប្រឹក ប្រឹក ឆី ឆេយ កា ឆេយ ប្រឹក ប្រឹក ឆេយ  
ឆេយ ឆេយ ឆេយ ឆេយ ឆេយ ឆេយ

លោកឆាយ: អរគុណច្រើន បាទ ជួបគ្នាថ្ងៃស្អែក សូមជំរាប  
លា។

ខេត្ត ក្រចេះ ក្រចេះ ក្រចេះ ក្រចេះ ក្រចេះ ក្រចេះ ក្រចេះ ក្រចេះ ក្រចេះ ក្រចេះ  
ក្រចេះ ក្រចេះ ក្រចេះ ក្រចេះ ក្រចេះ ក្រចេះ ក្រចេះ ក្រចេះ ក្រចេះ ក្រចេះ

ខ្ញុំអរគុណណាស់ ជួបគ្នាថ្ងៃស្អែក ស្រីស្រីស្រី (ពេញ  
ចិត្តច្រើនចិត្តច្រើនចិត្តច្រើន)

អគ្គនាយក: ជំរាបលា សូមធ្វើដំណើរដោយសុវត្ថិភាព។  
ក្រចេះ ក្រចេះ ក្រចេះ ក្រចេះ ក្រចេះ ក្រចេះ ក្រចេះ ក្រចេះ ក្រចេះ ក្រចេះ  
ក្រចេះ ក្រចេះ ក្រចេះ ក្រចេះ ក្រចេះ ក្រចេះ ក្រចេះ ក្រចេះ ក្រចេះ ក្រចេះ

ស្រីស្រី ទិញទិញទិញ

รหัสวิชา 0929820504  
วัตถุประสงค์

การบอกทิศทางและการถามทาง  
เพื่อให้ผู้รับการฝึกู้จักคำศัพท์  
สำนวน โครงสร้างพื้นฐานเกี่ยวกับ  
การบอกทิศทาง การถามทาง และ  
สามารถบอกที่ตั้งของสถานที่ต่างๆ  
และถามที่ตั้งของสถานที่ต่างๆ ที่  
ต้องการทราบได้



ในบทเรียนนี้จะกล่าวถึง การบอกทิศทาง การถามทางเป็นภาษาเขมร ซึ่งมีความคล้ายคลึงกับการสื่อสารในภาษาอื่นกล่าวคือเริ่มบทสนทนาด้วยการขอโทษที่รบกวนเมื่อต้องการถามทาง และจบบทสนทนาด้วยคำขอบคุณ

**ส่วนที่ 1 คำศัพท์ = វាក្យស័ព្ទ (เวียะ กะ เยียะ ซັบ)**

1. ឆ្នេង ชเวง ซ้าย	2. ស្ពាន ชเปียน สะพาน
3. ស្តាំ ซดำ ขวา	4. រង្វង់មូល รวง วง มูล วงเวียน
5. ត្រង់ទៅ ตฺร็อง โตว ตรงไป	6. ផ្លូវបែកជាបួន โพลว แบก เจีย บวน สี่แยก
7. ផ្លូវ, ដើរ หน็อล เดิ ถนน/เดิน	8. ស្ពានអាកាស ชเปียน อา กาช ทางยกระดับ
9. ផ្លូវជាតិ, វិថី โพลว เจียด, วิเทีย ทางหลวง, ถนนใหญ่	10. ផ្លូវបែក โพลว แบ็ก ทางแยก

11. ចំណោតរថយន្ត ទ័រម នុត រីវត យីវន តាណីខនស័ង	12. ចំណោតរថយន្តក្រុង ទ័រម នុត រីវត យីវន ករង ប៉ាយរតមេត
13. សញ្ញាចក្ខុ ឌីយុណូ ទេ រា ទុ តិយុណូណាវៃទ្រាទ្រ	14. ផ្លូវបង់លុយ វៃលា ប៊ីង តុយ តាងត្នោនបែបសេយ្យទ្រណាំត្នោន
15. ត្រឡប់ក្រោយ ត្រូ ត្រីប ក្រូយ ត្រីកត្រីបរត	16. ផ្លូវចេញ វៃត្រីវ ទេយុ តាងខុក
17. ផ្លូវក្រោមដី វៃលា ក្រូម តេយ តាងតុតតៃត្រីន	18. ផ្លូវបែកជាបី វៃលា ប៉ែក ទេយ បេយ តាងសាមយែក
19. សញ្ញាប្រាប់ផ្លូវ ឌីយុណូ ប្រីប វៃលា តិយុតិកខណ៍បុកតាង	20. ស្ពានឆ្លងផ្លូវ ខបេយន ខតុង ត្រីនុត តេតាងលុយខាំមត្រីន
21. ចំណោតរថយន្ត ទ័រម នុត រីវត យីវន តាងទុត្រូត	22. ផ្លូវឆ្លុត វៃលា ខនុត តាងម៉ាតា
23. តាក់ស៊ី តិ ឌី តេតិកឌី	24. ម៉ូតូដុប មៃ តៃ តុប មៃតេទ្រីខែត្រីបទ្រាង

25. រថយន្តឈ្នួល រ៉ឺវូត យ៉ែវ ឆាល រតមេត, រតប័ត	26. ម៉ូតូកង់ប៊ី ម៉ៃ តៃ ក័រ ប៊ើ រតសាមត្ថ័រឡាន
27. ខាងលើ កាង លោ ដានបណ	28. ទល់មុខ ត័វត មុក ត្រង់ខ្នាម
29. ខាងមុខ កាង មុក ខ្នាងអ្នក ដានអ្នក	30. ជាប់នឹង ជិតៗ ទ្រើប រីង ទ្រីត ៗ តិកក្រប/ខ្នាងៗ
31. ជ្រុង, ក្បាលជ្រុង ទ្រុង កបាល ទ្រុង មុម អ័វមុម	32. រយះ រៃ យើម រេអ្វាង

ស្រង់ ២ វត្ថុ = កន្សោមពាក្យ (ក្រោម ខ្រង ប៊ើក)

- |                                                    |                                       |
|----------------------------------------------------|---------------------------------------|
| 1. បត់ធ្វេង<br>ប័រត ខ្វេង<br>ត្រើយខ្នាត            | 2. បត់ស្តាំ<br>ប័រត ខតាំ<br>ត្រើយខ្វា |
| 3. ដើរត្រង់ទៅ<br>ត្រើន ត្រើង ត្រើវ<br>ត្រើនត្រង់ទៅ | 4. ឈប់ ៗ<br>ខប់ ខប់<br>ខតតៗ           |

## 5. ចូលផ្លូវលឿន

ខ្សែ ខ្សែ ខ្សែ

ប្រើប្រាស់ដោយ

ផ្នែកទី 3 ប្រយោគ = ឃ្លា, ល្អៈ (គេស្រី តែប៉ុន្មាន)

គំនិត

1. ធនាគារ	ព្រឹក ព្រឹក ព្រឹក	រថភ្លេង
2. ស្ថានីយ៍ភ្នំ	រថភ្លេង រថភ្លេង រថភ្លេង	រថភ្លេងភ្នំ
3. ស្ថានីយ៍ប្រតិបត្តិ	រថភ្លេង រថភ្លេង រថភ្លេង	រថភ្លេងប្រតិបត្តិ
4. ទីស្នាក់ការកណ្តាល ស្រី	ទី ទី ទី ប្រើប្រាស់ ប្រើប្រាស់	ទីស្នាក់ការកណ្តាល
5. ជិតបំផុត	ជិត បំផុត បំផុត	ជិតបំផុត
6. តាំងនៅទី	តាំង តាំង តាំង	តាំងនៅទី
7. ទិសដៅ	ទិស ទិស ទិស	ទិសដៅ
8. ផុត	ផុត ផុត ផុត	ផុត
9. គុហារ អគារ	គុហារ អគារ អគារ	គុហារ, អគារ

### 1. ចំណុចរថភ្លេងនៅណា?

រថភ្លេង រថភ្លេង រថភ្លេង រថភ្លេង រថភ្លេង

រថភ្លេងនៅណា?

2. អាចដើរទៅបាន ទេ?

អាជ ទេ តៃវ ហាន ទេ  
អាចអាចទៅទៅទៅទៅទៅ

3. បាន អាចដើរទៅបាន។

ហាន អាជ ទេ តៃវ ហាន  
ទៅ អាចអាចទៅទៅទៅ

4. ដើរទៅប្រហែល ៥ នាទី។

ទេ តៃវ ប្រូ អេត ប្រាំ ទេ ទី  
ទៅទៅទៅទៅ ៥ នាទី

5. មិនអាចដើរទៅបាន។លោកក្រូមិះរថយន្តល្អល្អ។

មិន អាជ ទេ តៃវ ហាន លោក តៃវ ទិស រីវត យ៉ាង ឆ្ងល់  
ទៅទៅទៅទៅ កុំចង់ចង់រថយន្ត

**សំណួរ 4 បតសន្តរណា = បទសន្តរណា (ប៊ុត ខុន ទេម៉េ ទេម៉េ)**

បទសន្តរណារវាងលោកសុផលភ្នាក់ងារចាស់និងលោកសុខាភ្នាក់ងារ  
ថ្មី។

ប៊ុត ខុន ទេម៉េ ទេម៉េ រ៉ូ វៀង លោក ខែ ផ៊ុត ហេម៉េ ទេម៉េ ទាម ទី លោក  
ខុក កា ហេម៉េ ទេម៉េ ហេម៉េ

បតសន្តរណារវាងលោកខែផ៊ុតដែលជាប្រធានការងារក្រុមហ៊ុនថ្មី  
ហេម៉េ ទេម៉េ



ธนาคารที่ใกล้ที่สุดตั้งอยู่ตรงข้ามสถานีรถไฟ

สุชา:

ចុះស្ថានីយភ្លើងនៅឯណា?

ទោះម៉ ឌី រតនី រតនី រតនី រតនី រតនី

แล้ว สถานีรถไฟอยู่ที่ไหน

สุฉฉ:

ដើរត្រង់ទៅទៀត ៣ អគារ។

เดี ตรีอง โตว เตียด เบีย อะ เกีย

เดินตรงไปอีกสามช่วงตึก

ប្រើស្ថានភ្លើងថ្មល់។

เปรี ซเปียน ซลอง หน้อล

ใช้สะพานข้ามถนน

สุชา:

អរគុណ

ออ กุน

ขอบคุณครับ



รหัสวิชา 0929820505

วัตถุประสงค์

อาหาร การสั่งอาหารและเครื่องดื่ม  
การซื้อของในชีวิตประจำวัน  
เพื่อให้ผู้รับการฝึกเรียนรู้คำศัพท์  
สำนวนเกี่ยวกับอาหารและเครื่องดื่ม  
ได้ คำศัพท์เกี่ยวกับเครื่องใช้ใน  
ชีวิตประจำวันเพื่อให้สามารถซื้อ  
ของได้





<p>5. ទឹកដោះគោ      ត្រី គោ ចោះ អ៊ី កោ      ណម</p>	<p>6. ទឹកសុទ្ធ      ត្រី ចត      ណាំតឹម</p>
<p>7. ទឹកផ្លែឈើ      ត្រី ផ្លែ ឈើ      ណាំផលធុរ</p>	<p>8. ឆក់កូឡេតក្តៅ      ខោ កោ ត្រី កោ      ខ្លឹមកោត្រីត្រឡប់</p>
<p>9. កាហ្វេ      កា ហ្វេ      កាហ្វេ</p>	<p>10. ទឹកមេស្តុរ      ត្រី មេ មេ      ក្បាលទឹកស្រស់សម្រាប់ផ្សិត</p>
<p>11. សាច់      ខ្នង      ទាញស្រទាប់</p>	<p>12. សាច់មាត់      ខ្នង មាត់      ទាញស្រទាប់</p>
<p>13. ប្រូក សាច់ប្រូក      ប្រូក ខ្នងប្រូក      មាត់/ទាញស្រទាប់</p>	<p>14. សាច់គោ      ខ្នង កោ      ទាញស្រទាប់</p>
<p>15. ស៊ុប      ខ្នង      ខ្នង</p>	<p>16. មីល្បែង      មី ល្បែង      ទាញស្រទាប់</p>
<p>17. ត្រី      ត្រី      ត្រី</p>	<p>18. សរសៃមី      ខ្នង មី      ទាញស្រទាប់</p>

<p>19. សាច់ក្រក          ឆ័ង ករក          ឆៃករក</p>	<p>20. ប្រហិត, គុយតៀវប្រហិត          បរទ អើត កុយ តើយ បរទ អើត          លូកឡើង, កាំយតើយលូកឡើង</p>
<p>21. ប្រាសដួសធ្មេញ          ទរាសឌី តៃមឌី តមេញ          ប្រេនសីផ័ន</p>	<p>22. សាប៊ូ          ឆា បូ          សប៉ូ</p>
<p>23. ថ្នាំដួសធ្មេញ          បាឆតាំ កឹកឹ          យាសីផ័ន</p>	<p>24. កន្សែងជូតមុខ          កទន ឆេង ទូត មុក          ផ្លាឆើតអ័ន</p>
<p>25. កែវទឹក          កោយ តឹក          កោយន្នាំ</p>	<p>26. ចាន          ទាន          ទាន</p>
<p>27. ស្លាបព្រា          ឆលាប បេរីយ          ឆ័ន</p>	<p>28. សម          ឆទម          ឆ័ន</p>
<p>29. កាំបិត          កាំបើត          មីត</p>	<p>30. កន្សែងជូតមាត់          កទនឆេងទូតមើត          ផ្លាឆើតបាក</p>

ส่วนที่ 2 วลี= **កន្សោមពាក្យ** (ก่อน ซอม เปียก)

**คำศัพท์**

- |            |           |           |
|------------|-----------|-----------|
| 1. ណែនាំ   | แนะนำ     | แนะนำ     |
| 2. ថែមទៀត  | แถม เตียด | เพิ่มอีก  |
| 3. ចុះថ្លៃ | เจาะ ทไล  | ลด (ราคา) |

- |                                                             |                                            |
|-------------------------------------------------------------|--------------------------------------------|
| 1. នេះថ្លៃប៉ុន្មាន?<br>និមិត្ត តไล បន អោន<br>អ័ណ្ណនេះតោតៃអៃ | 2. មួយនេះថ្លៃ<br>មួយ និម តไล<br>អ័ណ្ណនេះ   |
| 3. ចុះថ្លៃបានទេ<br>เจาะ ทไล บาน เต<br>ลดราคาได้ไหม          | 4. កំម៉ង់អី<br>ก็้อม มีอง เอีย<br>สั่งอะไร |
| 5. ខ្ញុំសុំ.....<br>คณุม ชม....<br>ฉันขอ.....               |                                            |

ส่วนที่ 3 ประโยค = **ប្បា, ល្បះ** (เคลียด ละบ๊ะฮ)

1. មានអ្វីឲ្យជួយទេ ចាស?
- เมียน อเวีย ออย จวย เต จาช
- มีอะไรให้ช่วยไหมคะ

2. មានសាប៊ូកក់សក់ទេ?

មើយ ខា ឬ កោក ខោក តៃ  
មីយាសរដៃ

3. លោកត្រូវការកម្ទីងអី?

លោក តៃវី កា កឹម ម៉ឹង ឌឹម  
កុំភ្នំការស្ទឹង

4. ខ្ញុំត្រូវការកាហ្វេនិងប៊ែរកើរសាច់ត្រី។

កណូម តៃវី កា កា វ៉េ ឆីង បេ កេ ឆីង តៃវី  
ដំណើរការកាហ្វេនិងប៊ែរកើរសាច់ត្រី

5. ខ្ញុំត្រូវចាយលុយសុទ្ធឬអាចចាយជាការតបាន?

កណូម តៃវី យាយ ឆុយ ឆុយ ឆុយ ឆុយ ឆុយ ឆុយ ឆុយ ឆុយ  
ដំណើរការចាយលុយសុទ្ធឬអាចចាយជាការតបាន

សំណួរ 4 បតសន្តា = បទសន្តា (ប៊ុត ខុន តៃយ៉ា ឆីយ៉ា)

បទសន្តានៅតូបចិញ្ចឹមដល់និងអ្នកទិញ។

ប៊ុត ខុន តៃយ៉ា ឆីយ៉ា ណៃ តៃប ឆេយ ឆេយ ឆេយ ឆេយ ឆេយ ឆេយ ឆេយ ឆេយ

បតសន្តានៅរ៉ានរិមរាងរវាងអ្នកខ្ចីនិងអ្នកទិញ

អ្នកលក់: ជំរាបសួរ លោកកម្ទីងអី?  
កណូម ឆីយ៉ា ឆីយ៉ា ឆីយ៉ា ឆីយ៉ា ឆីយ៉ា ឆីយ៉ា ឆីយ៉ា ឆីយ៉ា ឆីយ៉ា ឆីយ៉ា  
ស្រីស្រី កុំភ្នំការស្ទឹង

អ្នកទិញ: ខ្ញុំសុំមីសូមមាន់មួយចាន។  
កណូម ឆីយ៉ា ឆីយ៉ា ឆីយ៉ា ឆីយ៉ា ឆីយ៉ា ឆីយ៉ា ឆីយ៉ា ឆីយ៉ា ឆីយ៉ា ឆីយ៉ា  
ដំណើរការមីសូមមាន់មួយចាន

- អ្នកលក់: ត្រូវការភេសជ្ជៈអី ?  
 ត្រីវី កា ភេស៊ី ទឹក ឆ្នើម ឆ្នើម  
 ទាន់គ្រឿងអីមែន?
- អ្នកទិញ: ខ្ញុំសុំទឹកតែត្រជាក់។  
 គ្រឿង គ្រឿង គ្រឿង គ្រឿង គ្រឿង  
 ទាន់គ្រឿងអីមែន?
- អ្នកលក់: យកអីទៀតទេ?  
 គ្រឿង គ្រឿង គ្រឿង គ្រឿង  
 ទាន់គ្រឿងអីមែន?
- អ្នកទិញ: មានមាន់ចៀនទេ?  
 គ្រឿង គ្រឿង គ្រឿង គ្រឿង  
 ទាន់គ្រឿងអីមែន?
- អ្នកលក់: មាន  
 គ្រឿង  
 ទាន់គ្រឿងអីមែន?
- អ្នកទិញ: ខ្ញុំសុំមាន់ចៀនមួយចានទៀត។  
 គ្រឿង គ្រឿង គ្រឿង គ្រឿង គ្រឿង  
 ទាន់គ្រឿងអីមែន?
- អ្នកលក់: បាន ទាំងអស់ ២៩.០០០ រៀល។  
 គ្រឿង គ្រឿង គ្រឿង គ្រឿង គ្រឿង  
 ទាន់គ្រឿងអីមែន?

អ្នកទិញ: បាន នេះលុយ(តម្លៃអាហារ) ខ្ញុំអង្គុយតុនេះ។  
បាន និស លុយ (ត្រីម លៃ អាហារ) កណ្ណម ឌីង កុយ តៃះ  
និស  
វិគេ នីទេន (កាំអាហារ) ទីងង់តៃះត្រង់ង់



รหัสวิชา 0929820506

วัตถุประสงค์

การถามความต้องการของผู้อื่นและ  
การขอความช่วยเหลือ  
เพื่อให้ผู้รับการฝึกู้จักคำศัพท์  
สำนวน เพื่อสามารถถามถึงความ  
ต้องการของผู้อื่นและการขอความ  
ช่วยเหลือ



เมื่อต้องใช้ชีวิตอยู่ต่างประเทศหลายคนมักประสบปัญหาเรื่องการสื่อสาร ความเข้าใจคำศัพท์หรือประโยคพื้นฐานในการแสดงออกถึงความต้องการของตัวเอง หรือในกรณีที่ต้องการความช่วยเหลือจากผู้อื่นจึงมีความสำคัญเป็นอย่างมากเพื่อให้เราสามารถใช้ชีวิตอยู่ในประเทศนั้นๆ ได้อย่างมีความสุข และสะดวกในการติดต่อสื่อสารมากขึ้น ในบทเรียนนี้จะกล่าวถึงคำศัพท์และประโยคพื้นฐานสำหรับการถามความต้องการของผู้อื่นและการขอความช่วยเหลือ

### ส่วนที่ 1 คำศัพท์ = វាក្យស័ព្ទ (เวียะ กะ เยียะ ซັบ)

1. មិត្តភាព มิต ตะ เพียบ มิตรภาพ	2. ការយល់ដឹង กา ย็วล เติง ความเข้าใจ
3. អ្នករួមការងារ เนียะ รวม กา เจีย ผู้ร่วมงาน	4. គាំទ្រ เกือม โตร สนับสนุน
5. ជួយ จวย ช่วย	6. ជំនួយ จุม นวย ความช่วยเหลือ
7. យល់ ย็วล ความปลอดภัย	8. ការអស់នូវ เพยะ เวียะ อะ ซ็อน ภาวะฉุกเฉิน

9. គ្រោះថ្នាក់ ករវះអ ឆ្នះ ឧប្តិហេតុ	10. ខូច គ្រោះ ស្តើ
11. ថៃទាំកុមារកុមារី ពេ តើម កែ មា រា កេ មា រើ គុណត្រី	12. កិច្ចសន្យា ពាក្យកិច្ចសន្យា កើ ខ្លា ឆ្នះ មា បើម កើ ខ្លា ឆ្នះ មា ស្តីស្តី, គាំស្តីស្តី
13. ការព្យាបាល កា បើម បាល ការព្យាបាល	14. រវល់ រៃ រវល់ យុំ
15. ឯកសារ ឯក កេ មា ឯកសារ	16. អង្គុយ អ៊ឹង កុម ង
17. ត្រូវចាត់តាំង ត្រូវ ចាត់ តាំង ត្រូវចាត់តាំង	18. រងចាំ រង ចាំ រង
19. សូមមេត្តា សូម មេត តា ត្រូវប្រគល់	20. រងចាំមួយភ្លែត រង ចាំ មួយ ភ្លែត រងចាំភ្លែត
21. ប័ណ្ណ ប័ណ្ណ ប័ណ្ណ	22. អញ្ជើញ អញ្ជើញ ទិញ ទិញ

23. បាន អាច បាន អាច បាន អាច បាន អាច	24. សាកល្បង សាក ល្បង សាក ល្បង
25. អាច អាច អាច អាច	26. ត្រូវការទេ ត្រូវ ការ ទេ ត្រូវ ការ ទេ ត្រូវ ការ ទេ
27. យក/នាំមក យក/នាំមក យក/នាំមក យក/នាំមក	28. មើល មើល មើល មើល
29. ត្រូវការ ត្រូវ ការ ត្រូវ ការ ត្រូវ ការ	30. ចូល ចូល ចូល ចូល

ស្រង់ ២ វគ្គ = កម្រោងពាក្យ (ក្នុង ខ្នាត ប្រយោគ)

1. អញ្ជើញអង្គុយ  
អញ្ជើញ អង្គុយ អង្គុយ  
អញ្ជើញ អង្គុយ អង្គុយ  
អញ្ជើញ អង្គុយ អង្គុយ
2. កំពុងរវល់  
កំពុង រវល់ រវល់  
កំពុង រវល់ រវល់  
កំពុង រវល់ រវល់







ถ้ามีจะรับนำเอกสารไปส่งด้วยตนเองเลยคะ

เนลกษภาย: บุญไชย ไชยส อรุณดา ๑

ลออ แมน แตน ออ กุน บัด

เยี่ยมเลย ขอขอบคุณะครับ

เนลกษอุข: หัตหีเจ เย็งต่ายิตุภักกรูยการภารฐาเที

ติอ้อด เอีย เต เยง เจีย มิติ เพียะ รวม กา เจีย

คเนีย เตี

ไม่เป็นไรคะ เราเป็นเพื่อนร่วมงานกัน



รหัสวิชา 0929820507

วัตถุประสงค์

ความรู้เกี่ยวกับส่วนต่างๆ

ของร่างกาย ความเจ็บป่วย

โรงพยาบาล

เพื่อให้ผู้รับการฝึกสามารถอธิบาย

เกี่ยวกับอาการเจ็บป่วยขั้นพื้นฐานได้



หากมีอาการเจ็บป่วยเกิดขึ้นในระหว่างที่เราอาศัยอยู่ต่างประเทศ คงจะเป็นเรื่องยากไม่น้อยเลยทีเดียวหากเราไม่สามารถสื่อสารบ่งบอกอาการ บริเวณที่มีอาการเจ็บ หรือขอความช่วยเหลือได้ การเข้าใจคำศัพท์ หรือประโยคพื้นฐานที่เกี่ยวข้องกับอาการเจ็บป่วยต่างๆ ส่วนต่างๆ ของร่างกาย และโรงพยาบาลได้ เพราะเมื่อเกิดเหตุฉุกเฉินเราจะได้สามารถช่วยเหลือตัวเอง และผู้อื่นได้ ในบทเรียนนี้จะกล่าวถึงความรู้เกี่ยวกับส่วนต่างๆ ของร่างกาย ความเจ็บป่วย โรงพยาบาล ทำให้ผู้รับการฝึกสามารถนำความรู้ไปใช้ได้จริงที่ประเทศกัมพูชา

**ส่วนที่ 1 คำศัพท์ = ភាសាស្រី (เวียะ กะ เยียะ ซับ)**

1. មុខ มุก หน้า	2. ជើង เจิง ขา
3. ធ្មេញ ทมัญญ ฟัน	4. ត្រចៀក ตฺรอเจียก้า หู
5. ស្នា ชมา บ่า	6. មាត់ เมียด ปาก
7. ម្រាម มเรียม นิ้ว	8. អង្គាត ออน ดาด ลิ้น

<p>9. ដៃ ដៃ ដៃ</p>	<p>10. ក្បាល ក្បាល គីរមា</p>
<p>11. ម្រាមជើង ម្រើម ទើង ដៃ</p>	<p>12. ក្បាលជង្គង់ ក្បាល ទូង ក្បាល ដៃ</p>
<p>13. ក្បាល ក. ខ្នង ដៃ</p>	<p>14. លាមកដៃ ដៃ ក្បាល ដៃ ដៃ</p>
<p>15. គ្រុន ក្បាល ដៃ</p>	<p>16. គ្រុនផ្កាសាយ ក្បាល ប្រាស ខ្នង ដៃ</p>
<p>17. លើក្បាល ដៃ ក្បាល ដៃ</p>	<p>18. លើពោះ ដៃ ដៃ ដៃ</p>
<p>19. គ្រុនផ្កាសាយមិនស្រួលខ្លួន ក្បាល ប្រាស ខ្នង ដៃ ខ្នង ដៃ ដៃ ដៃ</p>	<p>20. លើធ្មេញ ដៃ ដៃ ដៃ</p>

<p>21. ពេទ្យបេះដូង          កើតពេទ្យបេះដូង          រោគ ប៉េម៉ាតូស ប្លែក រោគ          ប៉េម៉ាតូស ប្លែក          រោគចាញ់/ប្លែករោគចាញ់</p>	<p>22. ពេទ្យទឹកនោមផ្អែម          រោគ ត្រីក ណូម ប្លែក          រោគបោហាវាណ/ប្លែក          រោគបោហាវាណ</p>
<p>23. មន្ទីរពេទ្យ          មាណ តី ប្លែក          រោគបាហាវាណ</p>	<p>24. បន្ទប់បន្ទាន់          បណ តុប បណ តើណ          អ៊ូណូណូណូណូ</p>
<p>25. គ្លីនិក          គ្លី ណិក          គ្លីនិក</p>	<p>26. ស្ថានីយ៍អនាម័យ          ឧបាណី អេ ណា ណៃ          ឧបាណីណាណៃ</p>
<p>27. ឱសថស្ថាន          អេ អេណ ឧបាណ          រោគបាហាវាណ</p>	<p>28. ថ្នាំ          ឧបាណ          យា</p>
<p>29. បន្ទប់វះកាត់          បណ តុប វើយេម៉ាតូ កាត់          អ៊ូណូណូណូណូ</p>	<p>30. បន្ទប់សម្រាលកូន          បណ តុប អេណ រោគ ណៃ          អ៊ូណូណូណូណូ</p>
<p>31. គ្រូពេទ្យ          កូ ប្លែក          អេណ</p>	<p>32. ពេទ្យពេទ្យ          ប្លែក អេណ          អេណ</p>

33. នាងព្យាបាល នឿង ឃើង បាល នាងឃាបាល	34. ភេសជ្ជៈ ភេ ឌី កូ ភេស៊ីករ
35. អ្នកជម្ងឺ នឿម កូម ទ្រី កនដៃ	36. កំដៅ កូម គោ កូណូមិ
37. ទំនាក់ទំនងនឹងពេទ្យ គុម នឿម គុម ណូង កាង បេត ក្រៅពីការពេទ្យ	38. របាយការណ៍ពេទ្យ រូ បាយ កា បេត ប័ណ្ណិកាពេទ្យ
39. បន្ទប់ ICU បូន គុប ICU គុមភិបាលកនដៃក្នុង (ICU)	40. ពេទ្យជំនាញចំពោះពេត បេត កូម នឿម កូម ប៊ែរ រូក ពេទ្យពិសេស

ផ្នែកទី 2 វគ្គ = កម្រោងពាក្យ (កូន គុម ប៊ែរ)

1. មិនសូវស្រួលខ្លួន  
មិន គុម គុម គុម  
គុម គុម គុម
2. សង្ស័យកើតពេតគុម  
គុម គុម គុម គុម គុម  
គុម គុម គុម គុម គុម

3. ឈឺខ្លួនប្រាស

ខ្លឹម គលាន បរាន

បាតដើម្បី

4. បន្ទប់អសន្ត ២៤ ម៉ោង

បន តុប ខេ ខ្លឹម មេឃី បរាន មង

អ្នកណាដែលបើក 24 ម៉ោង

5. រូសមាសណាម

រូ បាត ដើម មេឃី

បាតដើម្បី

ផ្នែកទី 3 ប្រយោគ = ប្បា, ឈ្មោះ (គេស៊ី, តាប៉េត)

1. កើតជម្ងឺអី?

កើត ជម្ងឺ ខ្លឹម ខ្លឹម

ប្រយោគអី

2. ជម្ងឺយ៉ាងម៉េចដែរ?

ជម្ងឺ ខ្លឹម យាង មេឃី ដៃ

អាការៈអីយ៉ាងណា

3. កំដៅខ្លួនខ្ពស់ ខ្លួនក្តៅៗ

កំដៅ ខ្លួន ខ្ពស់ ខ្លួន ក្តៅៗ

អាការៈអីយ៉ាងណា

4. គាត់ឈឺក្បាលនឹងក្អក។

កើត ខឹម កបាល ឆីង ក.អឺក  
 ខេបាបត់អ្នកនិងខេ

5. គាត់អត់ម៉ាមូន។

កើត អឺត ម៉េម មវន  
 ខេសុខភាពមិនខ្លាំង ព្រោះខេបត់ជំងឺក្នុងខ្នង

ស្រង់ 4 បតនតនា = បទសន្ទនា (ប៊ុត ខុន តើម ឆើម)

បទសន្ទនារវាងលោកគ្រូពេទ្យនិងអ្នកជម្ងឺ។

ប៊ុត ខុន តើម ឆើម រ៉ូ វឿង លុក ករូ បេត ឆីង ឆើម គុម ទឹម

បតនតនារវាងគ្នាទាំងអស់គ្នា

គ្រូពេទ្យ: មុខលោកមិនស្រស់តើកើតពេកអ្វី?  
 មុខ លុក មិន ឆើម តើ កើត រ៉ូក ខើម  
 ឆើមគុមខ្លាំង ប្រយ័ត្នប្រយ័ត្ន

អ្នកជម្ងឺ: ខ្ញុំភ័យខ្លាចខ្លាំងណាស់។  
 គុម ឆើម រ៉ូ ឆើម ករូ បេត  
 ឆើមខ្លាំងនិងឆើម

គ្រូពេទ្យ: ជម្ងឺយ៉ាងម៉េចដែរឈឺមកប៉ុន្មានថ្ងៃហើយ?  
 គុម ទឹម យាង ឆើម តើ មុខ មុខ ឆើម ឆើម  
 ឆើមគុមខ្លាំង, ឆើមគុមខ្លាំង

អ្នកជម្ងឺ: ចុះភ្នែកឆើមឆើមហើយ រមូលពោះ  
 ហើយរមូលពោះ ៣ ថ្ងៃហើយ។  
 គុម ឆើម ឆើម ឆើម ឆើម ឆើម ឆើម

เฮีย โร เจีย บาน เบีย ทัง เฮีย  
ผมถ่ายอุจจาระหลายครั้ง มวนท้อง และหนาว มา  
3วันแล้วครับ

ครูเตจ:

เดากเกิดกตฺสฺส เณรเนะรผู้รู่  
เกิดกตฺสฺสเฐี ๑

โลก เกิด โรค เรียกรูส เพล นิส โร โดว กเดา เกิด  
โรค เรียกรูส เจริณ

คุณท้องเสีย ช่วงนี้หน้าร้อน คนท้องเสียเยอะ

เนะ ฐำโกณเฑาะเษนจำง ฐำจีคธิง ฐำไคระบ่ ๑  
นิส หนา แก ซือ ปวะฮ เมียน เตียง หนา ตัก นิง  
หนา เกรือบ

นี้ครับ ยาแก้ท้องเสีย มีทั้งยำน้ำและยาเม็ด

ฐำจีคธิก ภาถ่เอียง มุขมูยสฺฐาบปรุกาเวา ๑  
หนา ตัก เพิก เรือล มอง มดอง มวย ซลาบ เปรีย  
กาเฟ

ยำน้ำทานทุกชั่วโมง ครั้งละ 1 ช้อนชา

ธัเณกฐำไคระบ่ตณเฑเฐเมย

เณบมฺุสติสาตาย ฐำไคระบ่ตณเฑเอ็ว

เณบไคเวยติสาตาย ปรึค ใ้ยฺธิง ญาต ๑

จอม แนก หนา เกรือบ ปัว พเตย เมก เลบ มุน ปี

ซา บาย หนา เกรือบ ปัว เคียว เลบ กรอย ปี ซา

บาย ปรึค ทัง นิง ลเสยจ

ส่วนยาเม็ดสีฟ้า ทานก่อนอาหาร เม็ดสีเขียวทาน  
หลังอาหาร เข้า กลางวัน เย็น

สุขุมฤๅณภัก

โสม ออย เจีย ชับๆ

ขอให้หายไวๆ

ผู้กตัญญู:    **พระคุณาจาโรภคครูเตจฺจ**  
                  **เออ กุน บ้าด โลก กรู เปด**  
                  **ขอบคุณครับหมอ**

รหัสวิชา 0929820508

วัตถุประสงค์

ร้านอาหาร

เพื่อให้ผู้รับการฝึกสามารถสั่งอาหาร  
และเครื่องดื่มขั้นพื้นฐานได้



วัฒนธรรมแต่ละประเทศนั้นมีความแตกต่างกันอย่างที่เราเข้าใจ วัฒนธรรมการรับประทานอาหาร หรือวัฒนธรรมในร้านอาหารก็เช่นกัน มีความแตกต่างกันในแต่ละประเทศ เพราะฉะนั้นเมื่อเราไปทำงานหรือไปอาศัยอยู่ในประเทศใดเราควรเข้าใจพื้นฐานทางวัฒนธรรมการรับประทานอาหารของประเทศนั้นๆ ความรู้พื้นฐานเกี่ยวกับศัพท์ และบทสนทนาในร้านอาหารจะเป็นส่วนสำคัญที่จะทำให้การสื่อสารในร้านอาหารเกิดความเข้าใจตรงกันทั้งสองฝ่าย

**ส่วนที่ 1 คำศัพท์ = វាក្យស័ព្ទ (เวียะ กะ เยียะ ซับ)**

1. អ្នកគិតលុយ เนียะ กิด ลุย แคชเชียร์	2. កូប៉ងអាហារ โก บอง อา ฮา คูปองอาหาร
3. តារាងម្ហូប ตา ราง มโฮบ รายการอาหาร	4. ចុះថ្លៃ เจาะ ทไล ลดราคา
5. បំណុលុយ บัน ลุย ใบเสร็จ	6. វិច ត្រឡប់ផ្ទះ วิจ ตรอ ลอบ พเตียะฮ ห่อ, เอากลับบ้าน
7. អ្នកបំរើ เนียะ บ้อม เรอ บริกร	8. ពិសាបាយក្រៅផ្ទះ พิซา บาย กราว พเตียะฮ ทานข้าวนอกบ้าน

9. លុយអាច់ លុយ ឺប ទោន	10. កន្លែងជួតមាត់ កោន ងេង ទូត មើត ផ្កាទ្រីតបាក
11. ក្រដាសជួត ករោ តាស ទូត ករោតាសខ្មែរ	12. ថាស តាស តាត
13. រថរុញលក់គុយភៀវប្រហិត រត រុញ ត្នះ កុយ តើយ បរោ អើត រតខ្មែរខាយកាយតើយលូកខ្មែរ	14. ម្ហូបបុហ្វេ បុហ្វេ បុហ្វេ
15. ក្រដាសប្រាក់ ករោ តាស ប្រាក់ ចាត	16. អគ្គនាយក អក កើយ កើយ យ្នះ អ្នកទ្រីត
17. លុយឲ្យ លុយ ឲ្យ ទោន	18. បន្ទប់រងចាំ បោន តុប រវង ទាំ អ្នករោ
19. ចុងភៅ ទង ភៅ ក្អក	20. សំពត់ការពារប្រណាក់ សោម បាត កា កើយ បរោ ត្នះ ផ្កាខ្មែរ
21. អ័រដើហ្វ អ័រ តើប អ័រតើប	22. ចានបាយនិងចាន ទោន បាយ កើយ ទោន ខាមនិងទោន

23. តែងកាហ្វេ បេង កា ហ្វេ ត្នាយកាហ្វេ	24. កាំបិត កាំ បើត មីត
25. សេវាបញ្ជូន សេ វា បណ្ណ ទូរ បរិក្ខារស្តុក	26. សមនឹងស្លាបក្រពា សុម ឆីង ស្លាប បេរីយ ខ្លីនិងស្លែង
27. តុ តុក តៃត	28. កៅអី កៅ អើយ កៅអី
29. ភេសជ្ជៈ ហ្វេ ឆីង ទើយ គ្រឿងត្រជាក់	30. អាហារ អា អា អាហារ

សំណួរ 2 វគ្គ = កន្សោមពាក្យ (ក្នុង សុម បេរីយ)

1. ភោជនីយដ្ឋានសូមស្វាគមន៍។

ហ្វេ ទើយ ឆី យេ តាណ ឆែម សុវា កុម

យិនតិច្ចនប្រើប្រាស់អាហារ

2. នេះគឺជាតារាងម្ហូប។

និស តា រាង មហៃប

នេះគឺជាតារាងអាហារ

3. នេះតារាងម្ហូបភេសជ្ជៈ។

និម ធើ មុយ ពេ ឌីឌ ទើម  
នីរាយការគេរឿងតិម

4. សេវាកម្មបញ្ជូនម្ហូបអាហារ។

សេ វា កិម បឺន ឡុន មិឌប អា អា  
បរិកាមសង់អាហារ

5. តារាងម្ហូបណែនាំ ។

តា រាង មិឌប ណេ ណើម  
មេនុណេនាំ

ស្រង់ 3 បរិមេត = ឃ្លា, ល្បះ (គេសិម, លបេម)

1. សុំតុប្រាំនាក់។

ឌម តិចេ បរិមា ណើម  
ឌេតិចេសាំសាំរហាំកុន

2. លោកបានកូបិមកពីណា ?

លឹក បាណ កូ បឺន មឹក បិ ណា  
កុណតិគូបឺនអាហារកាតិណេ

3. យើងទៅពិសាបាយល្ងាចនៅខាងក្រៅទេ?

យើង តិវ បិ ឌា បាយ លឌើម ណិវ កាង ករាវ តេ  
រេទៅបាណឌាំយើងឌាំងណកុណណៃម

4. សូមអញ្ជើញរង់ចាំនៅតុរង់ចាំ។

ឌឹម ឌឺលូ ទើម រាង កាំ ណិវ តិចេ រាង កាំ  
ទើមរេតិចេតិអឺនរេ

5. គាត់ជាចុងភៅដែលធ្វើម្ហូបឆ្ងាញ់បំផុតនៅទីក្រុងនេះ។

កើត ឆើយ ឡ ហៃ ឆេល តេវៃ ម៉ៃប ឡង បៃម បៃ ណៃ ពី ក្រុង ណៃ  
 គេជាភរិយាដែលរស់នៅនៅក្នុងទីក្រុងនេះ។

សំណួរ 4 បតនណា = បទសន្តនា (ប៊ែត ខៃន តៃយ ណៃ)

បទសន្តនារវាងលោកសុខាម្ចាស់ហាងបាយនិងលោកសៅដែលជា  
 អតិថិជន។

ប៊ែត ខៃន តៃយ ណៃ វៃ វៃយ លៃក ឡ ម ឡង ខៃ ឡង បៃ ណៃ លៃក គេ  
 ឆេល ឆើយ ខៃ តៃយ តៃយ ឡង

បតនណារវាងលោកសុខាម្ចាស់ហាងបាយនិងលោកសៅដែលជា

សុខ: ភោជនីយដ្ឋានខ្ញុំឡើយសូមស្វាគមន៍។

ហៃ ឆើយ ណៃ យៃ តៃយ លៃក ឡ ម ឡង ខៃ ឡង បៃ ណៃ លៃក

យៃន តៃយ ឡង បៃ ណៃ លៃក ឡ ម ឡង ខៃ ឡង បៃ ណៃ លៃក

សៅ: ខ្ញុំសុំតុពីរនាក់។

គៃយ ឡង តៃយ ឡង បៃ ណៃ លៃក

គៃយ ឡង តៃយ ឡង បៃ ណៃ លៃក

សុខ: សូមអញ្ជើញអង្គុយតុនោះបាទ។

ឡង ឡង ឡង ឡង ឡង ឡង ឡង ឡង ឡង ឡង

គៃយ ឡង តៃយ ឡង បៃ ណៃ លៃក

សៅ: ខ្ញុំសុំច្នកមាន់មួយនិងមីសូរមាន់មួយ។  
គណ្ណម ឆម ជ្រក ដើម មាយ ឆីង មី ឆីវ ដើម មាយ  
ដំណើរខ្សែកែងនិងបែបបទដ៏ល្អ

សុខ: បាទ បាទ លោកនិងលោកស្រីត្រូវការភេសជ្ជៈអ្វី  
បាទ?  
បាយ ប៉ាត លោក ឆីង លោក ឆើយ ត្រូវ កា បេ ឆីឆ ឆើយ  
ឆើយ ប៉ាត  
បាន បាទ លោកស្រីនិងលោកស្រីនឹងទទួលបានភេសជ្ជៈល្អ

សៅ: ខ្ញុំសុំទឹកក្រូចសុទ្ធមួយកែវនិងទឹកតែខ្មៅត្រជាក់មួយ  
កែវ។  
គណ្ណម ឆម ឆីក ក្រូច ឆីឆ ឆើយ ឆើយ ឆើយ ឆើយ ឆើយ ឆើយ  
ឆើយ ឆើយ  
ដំណើរខ្សែកែងនិងបែបបទដ៏ល្អ

សុខ: ចាំមួយភ្លែត បាទ។  
បាយ ឆើយ ឆើយ ប៉ាត  
រួចស្រាប់

សៅ: លោក គិតលុយ បាទ។  
លោក គិត លុយ ប៉ាត  
លោក គិត លុយ ប៉ាត

សុខៈ អញ្ជើញបង់លុយនៅតុតិតលុយ។  
ໂໝ អອណូ ទេញ ប៊ែង ឡុយ ណូវ ត័ក កីត តឡុយ  
ករុណាជ្រាយទឹកក្រចកខ្មែរ

សៅៈ បាទ បាទ។  
បាទ ប្រាំ  
បាន



รหัสวิชา 0929820509

วัตถุประสงค์

การถามเกี่ยวกับสภาพอากาศ  
ฤดูกาล และการระวังภัย  
เพื่อให้ผู้รับการฝึกสามารถถามและ  
ตอบเกี่ยวกับสภาพอากาศ ฤดูกาล  
และระวังภัยขั้นพื้นฐานได้





<p>9. រដូវស្លឹកឈើជ្រុះ          រ៉ៃ គោ ខតិក ធើ គរុទ្ធ          ពុទុបៃមៃរវែង</p>	<p>10. មានពពក          មើយ បៃ បៃក          មីមេខ</p>
<p>11. រដូវវងារ          រ៉ៃ គោ រ៉ៃ ទើយ          ពុទុអវា</p>	<p>12. ក្តៅ          កពោ          រ៉ៃអ</p>
<p>13. ភ្លៀងធ្លាក់ មានភ្លៀង          ពេលីយ តលើយ មើយ ពេលីយ          ដេតក មីដេ</p>	<p>14. វងារ          រ៉ៃ ទើយ          អវា</p>
<p>15. ព្រិលធ្លាក់ មានព្រិល          បរីត តលើយ មើយ បរីត          អិមេតក មីអិមេ</p>	<p>16. មានពន្លឺ ថ្ងៃក្តៅ          ខេរ៉េរ៉េ          មីគេត គេតតី</p>
<p>17. មានខ្យល់ ខ្យល់ខ្លាំង          មើយ គយ៉ៃត គយ៉ៃត គត់          មីតម តមអវែ</p>	<p>18. ជាប់លុម          ទើប តុម          តិអត់តម</p>
<p>19. រដូវស្លឹកឈើលាស់          រ៉ៃ គោ ខតិក ធើ តើទ្ធ          ពុទុបៃមៃផលិ</p>	<p>20. ភ្នំភ្លើងផ្ទុះ          អុអុ ពេលីយ អុអុ          ភុខោអៃវេបៃ</p>
<p>21. ខ្យល់រដូវ          គយ៉ៃត រ៉ៃ គោ          តមអរតុម</p>	<p>22. ជំនោរក្តៅ          គុអ អៃ កពោ          គតីអគុអវែ</p>

25. ไบรริเทร แฮ ริ เกน เฮอริเคน	26. ฆูล่งตู่: คย็อล พยุง พายุกุ
27. ฤๅษเฒ่า จัญ จวย แพน เตี้ย แผ่นดินไหว	28. ใ้กบฏ พลก บอน โต ฟ้าแลบ
29. ภูมิจิต เรียง ซ งวด ความแห้งแล้ง	30. ฤๅษเฒ่า รุน เตี้ยะ บัญ ฟ้าผ่า
31. ฤๅษเฒ่า ตึก จุม นีวน บอน เตือน น้ำท่วมฉับพลัน	32. ฤๅษเฒ่า ภูม มิ อา กาศ ภูมิอากาศ
33. ฤๅษเฒ่า ซเพียบ อา กาศ สภาพอากาศ	34. ฤๅษเฒ่า มีวน ตีวล กเดา เขตร้อน
35. ฤๅษเฒ่า เนี่ย ยัวะ ทาน อุ โตะ นิยม วิทเยี่ย กรมอุตุนิยมวิทยา	36. ฤๅษเฒ่า พเยี่ย กอ อา กาศ พยากรณ์อากาศ

ส่วนที่ 2 วลี = ฤๅษเฒ่า (กอน ซอม เปียก)

1. ฤๅษเฒ่า  
ทัง นิฮ อา กาศ กเดา  
วันนี้อากาศร้อน

2. ម្សិលមិញភ្លៀងធ្លាក់  
 មឌើល មឌើល មឌើល មឌើល  
 មឌើល មឌើល មឌើល មឌើល
3. ឥឡូវនេះខែរងារ  
 រូ រូ រូ រូ រូ រូ រូ រូ រូ រូ  
 រូ រូ រូ រូ រូ រូ រូ រូ រូ រូ
4. ក្នុងរយៈពេលរដូវក្តៅ  
 កង រូ មឌើល មឌើល រូ រូ រូ រូ រូ រូ  
 រូ រូ រូ រូ រូ រូ រូ រូ រូ រូ
5. សីតុណ្ហភាពបូកសរុបនៅរដូវក្តៅ  
 មឌើល មឌើល មឌើល មឌើល មឌើល មឌើល មឌើល មឌើល  
 មឌើល មឌើល មឌើល មឌើល មឌើល មឌើល មឌើល មឌើល

សំណួរ 3 ប្រយោគ = ប្រា, ប្រៈ (គេស៊ី, តាម៉ា)

1. ប្រទេសកម្ពុជាជាប្រទេសនៅតំបន់ភូមិភាគក្តៅ។  
 ប្រទេស កម្ពុ ប្រ មឌើល មឌើល ប្រទេស កម្ពុ ប្រ មឌើល មឌើល មឌើល មឌើល មឌើល មឌើល  
 ប្រទេសកម្ពុជាជាប្រទេសនៅតំបន់ភូមិភាគក្តៅ។
2. ប្រទេសកម្ពុជាមានព្រំដែនរដូវក្តៅ រដូវរងារ រដូវប្រាំង។  
 ប្រទេស កម្ពុ ប្រ មឌើល មឌើល មឌើល មឌើល មឌើល មឌើល មឌើល មឌើល មឌើល មឌើល  
 ប្រទេសកម្ពុជាមានព្រំដែនរដូវក្តៅ រដូវរងារ រដូវប្រាំង។

3. នៅប្រទេសថៃមានប៉ុន្មានរដ្ឋ?

ណែ ប្រៃ តៃ មីយ៉ា ប៊ុន ម៉ាន រ៉ៃ តៃ  
 ដែល ប្រទេសថៃមានប៉ុន្មានរដ្ឋ?

4. នៅប្រទេសថៃមានពរដ្ឋ គឺ រដ្ឋប្រាំង រដ្ឋភ្លៀង និង រដ្ឋរងា។

ណែ ប្រៃ តៃ មីយ៉ា ម៉ៃ រ៉ៃ តៃ ក្រៃ រ៉ៃ តៃ ប្រាំង រ៉ៃ តៃ វេស្យា  
 ណែ រ៉ៃ តៃ រ៉ៃ ម៉ៃ  
 ដែល ប្រទេសថៃមាន 3 ព្រំដែន គឺ ព្រំដែនខ្មែរ ព្រំដែនឥណ្ឌូចិន និង ព្រំដែនមីយ៉ាម៉ា

5. ក្នុងរដ្ឋភ្លៀងនៅភ្នំពេញមានទឹកលិចជាញឹកញាប់។

កង រ៉ៃ តៃ វេស្យា ណែ វេស្យា ប៊ុន មីយ៉ា ត្រី តៃ ម៉ៃ ម៉ៃ ម៉ៃ  
 ដែល ក្នុងរដ្ឋភ្លៀងនៅភ្នំពេញមានទឹកលិចជាញឹកញាប់។

សំណួរ 4 ប្រសិទ្ធភាព = បទសន្ទនា (ប៊ែត ខែន តៃ មីយ៉ា)

បទសន្ទនារវាងលោកសុផលភ្នំកំរងរតនៈនិងលោកសុខាភ្នំ  
 កំរងរតនៈ។

ប៊ែត ខែន តៃ មីយ៉ា រ៉ៃ វេស្យា ម៉ៃ វេស្យា ម៉ៃ ម៉ៃ ម៉ៃ ម៉ៃ ម៉ៃ  
 លោក ខែន តៃ មីយ៉ា ម៉ៃ ម៉ៃ ម៉ៃ

ប្រសិទ្ធភាពរវាងលោកសុផលភ្នំកំរងរតនៈនិងលោកសុខាភ្នំកំរងរតនៈ

សុផល: ពេលនេះនៅកម្ពុជារដ្ឋអ្វី?

ប៊ែត មីយ៉ា ណែ ម៉ៃ រ៉ៃ តៃ វេស្យា ម៉ៃ

តើ ពេលនេះនៅកម្ពុជារដ្ឋអ្វី?

សុខា: ពេលនេះនៅកម្ពុជាជាអ្នកដូរភ្លៀង។  
បេល និស ណែវ កឹម បូ ឡើយ ឡើយ រ៉ូតែវ វេលីយ  
ត្រង់នេះក៏កំពុងប្រើប្រាស់ជាអ្នកដូរ

សុផល: ក្នុងរយៈពេលអ្នកដូរភ្លៀង  
នេះភ្លៀងធ្លាក់រាល់ថ្ងៃមែនទេ?  
កង រ៉ូ ឡើយ បេល រ៉ូតែវ វេលីយ និស វេលីយ វេលីយ  
រ៉េលី វ៉ៃ មេន តៃ  
រយៈពេលនេះ វាធ្លាក់រាល់ថ្ងៃ ប្រើប្រាស់ប្រចាំថ្ងៃ

សុខា: ទេ ភ្លៀងធ្លាក់រាល់ថ្ងៃទេ  
បើភ្លៀងធ្លាក់នឹងធ្លាក់ខ្លាំងពេញមួយថ្ងៃ។  
តេ វេលីយ វ៉ៃ វេលីយ រ៉េលី វ៉ៃ តេ បេ វេលីយ  
វេលីយ វ៉ៃ វេលីយ កង ប៊ុន មាយ វ៉ៃ  
ប្រើប្រាស់ប្រចាំថ្ងៃ ប្រើប្រាស់ប្រចាំថ្ងៃ

សុផល: អូ នេះគឺហេតុផលដែលនៅភ្នំពេញទឹកលិចញឹកញាប់។  
វ៉ៃ និស កឹម វ៉ៃ វ៉ៃ វ៉ៃ វ៉ៃ វ៉ៃ វ៉ៃ វ៉ៃ វ៉ៃ វ៉ៃ  
វ៉ៃ វ៉ៃ  
វ៉ៃ នេះគឺហេតុផលដែលនៅភ្នំពេញទឹកលិចញឹកញាប់។

សុខា: មែន ត្រូវហើយ  
មេន តែវ ឡើយ  
វ៉ៃ វ៉ៃ វ៉ៃ វ៉ៃ  
តើនៅប្រទេសថៃមានប៉ុន្មានអ្នកដូរ?  
តៃ វ៉ៃ ប្រៃ តៃ វ៉ៃ មេន ប៊ុន មាយ រ៉ូតែវ  
រយៈពេលនេះ វាធ្លាក់រាល់ថ្ងៃ ប្រើប្រាស់ប្រចាំថ្ងៃ





รหัสวิชา 0929820510  
วัตถุประสงค์

การถามถึงที่อยู่ ที่ทำงาน  
เพื่อให้ผู้รับการฝึกสามารถถามและ  
ตอบเกี่ยวกับที่อยู่และที่ทำงานชั้น  
พื้นฐานได้



ในการไปทำงานต่างประเทศในฐานะชาวต่างชาติเราจะต้องมีที่อยู่ และที่ทำงานที่ชัดเจน รวมทั้งจะต้องสามารถบอกรายละเอียดที่ตั้งที่ทำงานได้ในกรณีที่มีการสอบถามจากพนักงานของรัฐในประเทศนั้นๆ เพื่อให้เกิดการสื่อสารที่มีความเข้าใจตรงกัน ในบทเรียนนี้จะกล่าวถึง คำศัพท์และประโยคพื้นฐานที่เกี่ยวข้องกับการถามถึงที่อยู่และที่ทำงาน

**ส่วนที่ 1 คำศัพท์ = ภาควิชา (เวียะ กะ เยียะ ซับ)**

1. บธฺบ่บรู๋ บอน ตูป ปรอ จุม ห้องประชุม	2. บธฺบ่จุกฉักหึภัง บอน ตูป ตุก ตะ เอีย วัน ห้องเก็บของ
3. ฎ็ึงบธฺก่ลุย เกวียง บอน เตาะ ลุย โอโตมาติช เครื่องหยอดเหรียญ	4. ฎัก่ฆารสฺวาศย พเนียะ เจีย ซวา กุม พนักงานต้อนรับ
5. ใญ่งฉี่ ลเวง โทม ห้องโถง	6. ฎัก่ฆารสฺลีสฺ พเนียะ เจีย ซอน เตะ ซก เจ้าหน้าที่รักษาความปลอดภัย/ ยาม
7. ฆาฆาก โรง อาฮา โรงอาหาร	8. ฉฉ็กรเวฆัง จวน เต โยง ลิฟต์
9. บธฺบ่จึ๊ก บอน ตูป ตัก ห้องสุขา	10. ฉฉ็กรเวฆ จวน เต ยวน บันไดเลื่อน

<p>11. អាគារ          អា កើ          ពីក, អាគារ</p>	<p>12. ផ្លូវចេញបន្ទាន់          វ៉ៃឡេ ហ្សេយ ប៉ូណ តើណតារុរ័ត          រោងចក្រចេញ</p>
<p>13. ទីស្នាក់ការ          តី ឆន កា          សំណង់ការ</p>	<p>14. បន្ទប់កាតាវ          ប៉ូណ តុប កា ឡើ          អ្នកងារ</p>
<p>15. រោងចំណតរថយន្ត          រ៉ៃង ចុយ ណុត រុវត យុវ          រ៉ៃងរុត</p>	<p>16. ផ្ទះ          វ៉ៃតើយេស          ប៉ាន</p>
<p>17. បន្ទប់ទទួលភ្ញៀវ បន្ទប់          អង្គុយលេង          ប៉ូណ តុប តៃ តុវត វ៉ៃឡើយ          ប៉ូណ តុប អុយ កុយ ឡេង          អ្នករ៉ៃប្រែក, អ្នកងារ</p>	<p>18. បន្ទប់សូត្រមន្ត          ប៉ូណ តុប ឡៃត មុវ          អ្នកសុវតុមន្ត</p>
<p>19. ជញ្ជីរ          ចុយ តៃ          ប៉ានតៃ</p>	<p>20. ទ្វារ          វ៉ៃឡើ          ប្រតុ</p>
<p>21. ដំបូល          តុយ ប៉ៃល          អ្នកងារ</p>	<p>22. បង្អួច          ប៉ូយ អុយ          អ្នកងារ</p>

23. របៀង រ៉ូ បឺយ រ៉េបឺយ	24. ទ្វារបង តវឺយ រ៉ូ បង ប្រះត្រូវ
25. សួនច្បារ ឆ្មា ឆា ស្វាញ៉ូម	26. បន្ទប់ងូតទឹក បាណ តុប ងូត ទឹក អ៊ូងអាបណ៍
27. ផ្ទះបាយ បឺយេ បាយ អ៊ូងគ្រូវ	38. បន្ទប់អាហារ បាណ តុប អា អា អ៊ូងអាហារ
29. រូបង រ៉ូ បង រ៉ូវ	30. បន្ទប់គេង បន្ទប់ដេក បាណ តុប កេង បាណ តុប ដេក អ៊ូងណាណ

សំណួរ 2 វគ្គ = កសេនាពាក្យ (កាណ ឆាណ បឺយក)

1. ខ្ញុំធ្វើការនៅ...

កណូម តវេណ កា ណាណ...

ដំណើរការនៃ.....

2. ទីស្នាក់ការរបស់ខ្ញុំបាទនៅអគារ

ទី ឆាណ កា រ៉ូ បេឆាណ កណូម ណាណ អា កឺយ ...

សំណើការងាររបស់ខ្ញុំនៅទីនេះ...

3. ទីស្នាក់ការរបស់ខ្ញុំបាទនៅជាន់...  
 ពី ឆនះ កា រ៉ូ បេះ អ គុណ ប៉ាត ណូ ទើន ...  
 សំណាក់ការនឹងនៅនៅជាន់.....
4. ឡើងជណ្តើរយោងជាន់ទី ១៤  
 ឡើង ទាញ ដេ យួន តៃ ទើន ពី ត្រីប បណ  
 ឡើងលើទៅជាន់ 14
5. ខ្ញុំត្រូវការជួប...  
 គុណ តៃរ កា ទាយ.....  
 ទាំងការជួបជាមួយ.....

សំណាក់ការ 3 ប្រយោគ = ប្លុក, ល្បះ (គេស៊ី, លះប៉ះ)

1. លោកធ្វើការនៅឯណា?  
 លោក តៃរ កា រ៉ូ បេះ ណូ អោ ណា  
 លោកធ្វើការនៅណា
2. ទីស្នាក់ការរបស់លោកនៅឯណា?  
 ពី ឆនះ កា រ៉ូ បេះ លោក ណូ អោ ណា  
 សំណាក់ការរបស់លោកនៅណា
3. ទីស្នាក់ការរបស់ខ្ញុំនៅបន្តាញ M ក្រុងភ្នំពេញ។  
 ពី ឆនះ កា រ៉ូ បេះ គុណ ណូ បណ តាយ M បណ បេញ  
 សំណាក់ការរបស់ខ្ញុំនៅនៅ បណ អើម, បណ បេញ បណ កណ

4. អគារឈ្មោះអ្វី ?

អា កើម ឃរ៉ាវេស អូរើយ  
តឹកខ្លីអែរ

5. អគារឈ្មោះ វិកទ័ររៀវ។

អែ កើម ឃរ៉ាវេស វិក តើរ រើយ  
តឹកខ្លីវិកតអរើយ

ស្រង់ ៤ បតសន្តរា = បទសន្តរា (ប៊ុត ខុន តើម ណើ)

បទសន្តរារវាងសុផលភ្នាក់ងារស្វាគមន៍នឹងលោកសុខាភ្ញៀវរបស់  
ក្រុមហ៊ុន។

ប៊ុត ខុន តើម ណើ រ៉ូ វើយ ខែ ប៉ុល វណើម រើយ ខុវ កុម ណឹង លុក ខក  
កា វណើយ ករុម ខុន

បតសន្តរារវាងវ៉ានី វណ៌កង្វារត្រូវប្រើប្រាស់ប្រតិបត្តិការរបស់ក្រុមហ៊ុន

សុខា: សូមស្វាគមន៍មានអ្វីខ្ញុំជួយទេ?

ខែម ខុវ កុម រើយ អូរើយ អុយ កុម ខុវ តើ  
យិនត្រូវប្រើប្រាស់ អ្វីខ្លីអែរជួយអែមកែ

សុផល: បាទ មាន ខ្ញុំមានប្រជុំជាមួយលោកសាវ៉ែន អគ្គ  
នាយក បាទ។

ប៉ាត រើយ កុម រើយ ប្រុស ខុម រើយ រុយ លុក ខា  
រើយ ខក កើម ណើ យ៉ែ ប៉ាត

ខែគ្រប់ វណ៌កង្វារប្រើប្រាស់លុក ខា រើយ វណ៌កង្វារគ្រប់

សុខា: ចាំមួយភ្លើត ខ្ញុំនឹងទេ(ហៅ)រកគាត់ឲ្យ។  
 ទាំ មាយ វេលេត គណូម ឃីង តេ (ហៅ) រូក កើត អាយ  
 រត់កក់រុក្ខះ ដឹងនឹងត្រេតាហេ

អូ លោកសារឿនកំពុងរស់ ចាស សូមលោក  
 អញ្ជើញអង្គុយរងចាំនៅបន្ទប់ទទួលភ្ញៀវ  
 សិន ចាស។

អូ លោក ខា រឿន កូម ប្រុស រូ វីវល ខា ខែ លោក  
 អញ ខេត្ត អាយ កុយ រូង ទាំ ណែ បាយ គុប តៃ តាល  
 វេលេយ ខេន ខា

អូ គុណលោក ខា រឿន យ៉ាង យ៉ាង យ៉ាង ខេត្ត គុណ រត់  
 អង្គុយ រង ចាំ អង្គុយ រង ចាំ អង្គុយ រង ចាំ

សុផល: អូ បើអញ្ជើញសូមណែនាំប្រាប់ផ្លូវទៅរោងអាហារ  
 ឲ្យខ្ញុំផង បាទ ខ្ញុំឃ្លានបាយ។

អូ បើ អញ ខេត្ត ខែ ណែ ណែ ណែ ណែ ណែ ណែ ណែ  
 រូង ខា ខា អាយ គណូម អាយ ប៉ាត គណូម គេតិយ បាយ  
 អូ ត្រូវ យ៉ាង យ៉ាង យ៉ាង យ៉ាង យ៉ាង យ៉ាង យ៉ាង  
 អង្គុយ រង ចាំ អង្គុយ រង ចាំ អង្គុយ រង ចាំ

សុខា: រោងអាហារនៅឆ្វេងដៃបន្ទប់ទទួលភ្ញៀវ ដើរចូល  
 ទៅនៅជិតជណ្តើរខាងនោះចាស។

រូង ខា ខា ណែ ខេង តៃ បាយ គុប តៃ តាល វេលេយ  
 តៃ ខែត តៃ ណែ ខិត ខាយ តៃ ខាយ ណែ ខាយ ខា

โรงอาหารอยู่ด้านซ้ายของโถงล็อบบี้ เข้าตรงข้างๆ  
บันไดด้านโน้นนะคะ

สุณิสา: អរគុណ បាទ ។

ออ กุน บ้าต

ขอบคุณครับ

สุธา: សូមស្វាគមន៍ ចាស។

โชม ซวา กุม จาส

ยินดีค่ะ (เข่นกันค่ะ)



รหัสวิชา 0929820511

วัตถุประสงค์

สถานีตำรวจ

เพื่อให้ผู้รับการฝึกสามารถถามและ  
ตอบเกี่ยวกับสถานการณ์ต่างๆ ที่  
เกี่ยวข้องกับการแจ้งความกรณีต่างๆ  
ขั้นพื้นฐานได้



การทำงานอยู่ในต่างประเทศเมื่อเหตุการณ์ฉุกเฉินเกิดขึ้นตำรวจ และสถานีตำรวจเป็นที่พึ่งที่สำคัญ แต่ถ้าหากเราไม่สามารถสื่อสารให้ ตำรวจเข้าใจได้เราอาจไม่ได้รับความสะดวกเท่าที่ควรหรืออาจมีผลให้การ ร้องเรียนของเรานั้นไม่เป็นผล ในบทเรียนนี้จะกล่าวถึงคำศัพท์ และ ประโยคพื้นฐานที่เกี่ยวข้องกับสถานีตำรวจและการแจ้งความ

**ส่วนที่ 1 คำศัพท์ = ภากรณ์ (เวียะ กะ เยียะ ซับ)**

1. การสุภาพ กา ชราว เจริย การสอบสวน	2. กำเริง กำ เพลิง ป็น
3. ฆนฆาฆ จัน เจอบ จอด ผู้ต้องสงสัย	4. ฐณฐ โป ลิส ตำรวจ, เจ้าหน้าที่ตำรวจ
5. ฆณฐฐณฐ รวด ยัน โป ลิส รถสายตรวจ	6. การลาตฎฎ กา เลียด ตบ้ำด การลาดตระเวน
7. ฐณฐฐฎฎ โป ลิส จะ รา จอ ตำรวจจราจร	8. ฆนณณ จัน ลเมิส อาชญากรรม
9. ฆาก์ฐฐ เคือด คลวน จับกุม	10. ฐฐฐฐ โทรรว จั๊ ถูกจับ

11. ច្បាប់នាំចាប់ ជប៉ុន ណើម ជប៉ុន អាយ ជប៉ុន	12. អ្នកគេចរៀស ណើម កិច្ច ណើម អ្នកគេចរៀស
13. សាក្សី សាក ឆើយ ឃ្មោល	14. អ្នកទទួលគ្រោះកម្ម ណើម តូ តូល ក្រវ៉ះស កំរ អើយ
15. គុក ព័ន្ធនាគារ កុក បើន ពើម ណើម កើម កុក, អ្នកឃ្មោល	16. អ្នកទោស ណើម តូច អ្នកទោស
17. ដោះសែង ដោះស ឆ្មោល ប្រឈម	18. ចោរលួកហោចៅ ចោរ លួក ចោរ ហោចៅ អ្នកលួកហោចៅ
19. លួច លួច លួច	20. ប៉ូលីសភតត្យាតា ប៉ូ លីស រើម តប្រាត រតត្រាតត្រាតត្រាត
21. លួច លួច លួច	22. ចោរ ចោរ ចោរ
23. ប៉ូលីសប៉ូលីស ប៉ូ លីស ប៉ូ លីស ប៉ូ លីស	24. ស្ថានីតប្រតិ ស្ថានី ត្រាត ត្រាត ស្ថានី ត្រាត

25. ទូការពារភ្លើង តូ កា បើម វេលីង ត្ន័កង់វៃ	26. វិទ្យុទំនាក់ទំនង វិទ្យុ តុមនើម តុមនុង វិទ្យុស៊ីសារ
27. សោរដៃ ខូ តៃ កុណ្យជេដើម	28. គ្រាប់កាំភ្លើង បេតូរូ ករេសុនប៊ីន
29. មូកប៉ូលីស មាវក់ បៃ លីម អេវកតាំរាវ	30. សម្លៀកបំពាក់ប៉ូលីស ខូម លើក បូម បើម បៃ លីម គេរ៉ូងបេបតាំរាវ

សំណួរ 2 វគ្គ = ករេមតក្ស (កូន ខូម បើម)

1. ប្រយ័ត្នចោរលូកហោប៉ៅ។

ប្រូ យ័ត ខូ តូក ខូ បៃ  
រេវងតូនត្ន័វករេបៃ

2. អម្បាញមិញ

អ៊ូម បាលូ ដើម  
ដើមត្ន័កត្ន័

3. មានអ្វីខុសប្រក្រតីទេ

ដើម អូវើម កូម ប្រូ ករេ តើម តៃ  
ដើមរៃ (ដិតបកតិ) អេរូ

#### 4. ពាក្យបណ្តឹង

ប៊ើក ប៉េន ធីន

ឆ្លើយតប

#### 5. សូមរបាយការណ៍តាមលំដាប់។

ខែ ខែ ខែ ខែ ខែ ខែ ខែ ខែ ខែ ខែ

ក្រុមហ៊ុននីមួយៗ

### ផ្នែកទី ៣ ប្រយោគ = ឃ្លា, ល្បះ (គេស្តី, តែងតែ)

#### 1. ជួយខ្ញុំផង។

ជួយ គ្រូ គ្រូ គ្រូ

ជួយផងដែរ

#### 2. ខ្ញុំត្រូវលុបចោល។

គ្រូ គ្រូ គ្រូ គ្រូ គ្រូ

គ្រូ គ្រូ គ្រូ គ្រូ គ្រូ

#### 3. ចោរលួចហោប៉ៅគេចោលហើយ។

គ្រូ គ្រូ គ្រូ គ្រូ គ្រូ គ្រូ គ្រូ

គ្រូ គ្រូ គ្រូ គ្រូ គ្រូ គ្រូ គ្រូ

#### 4. លោកត្រូវទៅផ្តឹងប៉ូលិសនៅស្ថានីយ៍ប្រតិបត្តិ។

គ្រូ គ្រូ គ្រូ គ្រូ គ្រូ គ្រូ គ្រូ គ្រូ គ្រូ គ្រូ

គ្រូ គ្រូ គ្រូ គ្រូ គ្រូ គ្រូ គ្រូ គ្រូ គ្រូ គ្រូ



សុខា: អត់ឃើញទេបាទ។

ខ្លីត គេឮ តេ ប៉ាត

ไม่เห็นเลยครับ

សុផល ដ្ឋាននេះមានមនុស្សច្រើនណាស់

ចោរលួកហោប៉ៅប្រហែលរត់គេចបាត់ហើយ។

ປາ ឆិ ឆើយ ឆនុ ឆេរិន ឆា ឆ ឆូ ឆ ឆេ ឆេ ឆេ ឆេ ឆេ ឆេ

รวด เกจ บัด เฮีย

ตลาดนี้คนเยอะมาก นักล้วงกระเป๋าน่าจะหนีไปแล้ว

លោកមានរបស់មានតម្លៃជាប់ខ្លួនមករឺទេ?

โลก เมียน โร เบาะส์ เมียน ดอม ไล เจือบ คลวน โหมก รือ เต

คุณมีของมีค่าอะไรติดตัวหรือเปล่า

សុខា: អត់ទេបាទ មានតែអត្តសញ្ញាណប័ណ្ណនឹងប័ណ្ណបើកបរ

ប៉ុណ្ណោះ។

ខ្លីត តេ ប៉ាត ឆើយ ឆេ ខ្លីត តេ ឆ័យ ឆើយ ឆេ ប៉ាន ឆើ ប៉ាន

เบิก บอ ปุ่น เนาะ

ไม่เลยครับ มีแต่บัตรประชาชนและใบขับขี่เท่านั้น

សុផល: ចាំខ្ញុំនាំទៅផ្ទឹងប៉ូលិស នៅជិតនេះឯង។

จำ คยม เนื่อม โทว ปเดิง โป ลิส โนว จิต ฌิส แอง

เดี้ยวผมพาไปแจ้งความที่สถานีตำรวจครับ อยู่ใกล้ๆ นี้เอง

សុខា: អូ អរគុណ បាទ។

โอออ กุน บ้าต

โอ้ ขอขอบคุณครับ

รหัสวิชา 0929820512

วัตถุประสงค์

การสื่อสารแสดงกริยา อากา  
ความรู้สึกต่างๆ และบทสนทนา  
เพื่อให้ผู้รับการฝึกสามารถสื่อสาร  
ความรู้สึกต่างๆ ที่จำเป็นได้



การพูดถึงความรู้สึกของเราให้ผู้อื่นได้รับทราบมีส่วนสำคัญในการทำให้การสื่อสารของเรากับชาวกัมพูชาเป็นไปด้วยความราบรื่นยิ่งขึ้น ในบทนี้จะเป็นการเรียนรู้การ การสื่อสารแสดงกริยา อากาการ ความรู้สึกต่างๆ และบทสนทนา

**ส่วนที่ 1 คำศัพท์ = វាក្យស័ព្ទ (เวียะ กะ เยียะ ซับ)**

1. សេចក្តីសុខ เซ็จ กเต็ย ซก ความสุข	2. ជម្ងឺ ឈឺ จุม จือ ชือ ป่วย/เจ็บ
3. ខឹង មួម៉ៅ คิง มัว เมา โกรธ/โมโห	4. ឃ្មុំ เค็ลียน หิว
5. ខកចិត្ត คอก์ เจ็ด เศร้า	6. ស្រេក เซรก กระหาย
7. ក្តៅ กเดา ร้อน	8. ហត់ អស់កម្លាំង ฮือต เออะฮ์ กอม ลัง เหนื่อย
9. រងារ โร เจีย หนาว	10. ងុយគេង ងុយដេក งุย เกง งุย เดก ง่วงนอน

1. ខ្មាស អៀល កមះម ឃើយ ខេន ាយ	12. កំផ្លែង កុម ព្រេង បបង្កំ/ទឹកទឹក
13. លូចស្រឡាញ់ លាង ឆរ តិល ពកអុលរក/ អីការរក	14. បំ យុម រៀង
15. យល់ស្រប យល ឆរ អើង	16. ឆ្លាត ឆ្លាត ឆ្លាត
17. វិប្បដិសារី វិប បះ ដេ គា រើ ដិដង	18. តប់ប្រមល់ តិប ប្រ មីល ស័ស
19. ខ្លាច គាង ក្លា	20. កង្វល់ ក្លែង វីល ក្លែង
21. ការយល់ឃើញ កា យល គើ ការអើង	22. យែក យែក យែក
23. ត្រេកអរ មានសេចក្តីសុខ ត្រេក អូ អើង ទើ កដើ ឆក ទើ, អីការសុខ	24. ក្រិប កដើ កដើ

25. ចូលចិត្ត ខ្សែ ខ្លី ខ្សែ	26. ត្រែក ឆែក ចែក
27. ស្តាប់ ខ្លី ខ្លី	28. ស្តាប់ ខ្លី ខ្លី
29. ចាប់អារម្មណ៍ ខ្លី ខ្លី ខ្លី	30. ឈប់សម្រាក ខ្លី ខ្លី ខ្លី ខ្លី

សំណួរ 2 គឺ = កន្សោមពាក្យ (ក្រុម ខ្លី ខ្លី)

1. ឈប់សម្រាកច្រើន ៗ  
  ខ្លី ខ្លី ខ្លី ខ្លី  
  ខ្លី
2. ខ្ញុំមានសេចក្តីសុខ។  
  ខ្លី ខ្លី ខ្លី ខ្លី ខ្លី  
  ខ្លី
3. ឆ្លើយហាត់និងឃ្លាន។  
  ខ្លី ខ្លី ខ្លី ខ្លី  
  ខ្លី

4. កុំស្រែក។

ទាវ៉ង បេរីតេទើយ  
 យ៉ាតៃកៃ

5. កុំរលំតៃអៀនខ្មាស។

កៃ វៃ វៃតៃ តៃ យៃ កៃ  
 យ៉ាម៉ៃតៃយៃ

ស្ថានីយ៍ 3 ប្រយោគ = ឃ្លា, ឃ្លៈ (គេស្រីតៃប៉ៃ)

1. លោកមានយោបល់យ៉ាងម៉េច?

កៃ យៃ យៃ ប៉ៃ យៃ យៃ  
 កៃយៃយៃ

2. លោកមានគំនិតយ៉ាងណា?

កៃ យៃ កៃ យៃ យៃ  
 កៃយៃយៃ

3. ខ្ញុំសូមស្វាគមន៍ដែលបានជួបលោក។

កៃ យៃ យៃ យៃ យៃ យៃ  
 យៃយៃយៃយៃ

4. ខ្ញុំចូលចិត្តគ្រោងការនេះ។

កៃ យៃ យៃ យៃ យៃ  
 យៃយៃយៃយៃ

5. គាត់អន្ទះអន្ទែងព្រោះមានប្រឡងថ្ងៃស្អែក។

កៃ យៃ យៃ យៃ យៃ យៃ យៃ យៃ  
 យៃយៃយៃយៃយៃយៃយៃយៃ

ส่วนที่ 4 บทสนทนา = **บจสธฐธา** (บ็อด ซอน เตียะ เนีย)

บจสธฐธารภังเณกคสฺพฉลยิทรูษการฆารเณกคสฺพซาบุคฺคณิกฐีฯ  
บ็อด ซ็อน เตียะ เนีย โร เวียง โลก โชะ พ็อล มิท รวม กา เจีย โลก ซก คา  
บก เกียะ ลี๊ก ทเมี้ย

บทสนทนายะหว่างคุณโชะพ็อล เพื่อนร่วมงานกับคุณ ซก คา เป็น  
พนักงานใหม่

### คำศัพท์

- |                 |               |           |
|-----------------|---------------|-----------|
| 1. คุฎุสภาร     | กรั้ว ซา      | ครอบครั้ว |
| 2. การรស់เเนา   | กา รั้วะฮ โนว | วิถีชีวิต |
| 3. ธิเกื้อยชู้ล | เจญ เจิม หนีล | ริมถนน    |
| 4. ฎ็ริสทูลสเณก | เจริน ฮวฮ เปก | มากเกินไป |
| 5. มูรเยา       | มัว เมา       | เครียด    |

สฺพฉลย: เเนาคู้เณทฎุฑาธ ๓ ไซเห็ยการรស់เเนาฆ่างเณกาเเฝร?  
โนว พนม ปิญ บาน เบ็ย แค เเฮีย กา รวฮ โนว ยาง นา แต่  
อยู่พนมเปญมา 3 เดือนแล้ว ชีวิตคุณเป็นอย่างไรบ้าง

สฺพซา: ฎุลาธเห็เฝร คุฎุฉลยธิคฺคฐีเเนา? ๑  
เกร็อน เปี แค คยฒ โจน เจ็ด ติ นิฮ  
ก็ดี ผมชอบชีวิตที่นี่







รหัสวิชา 0929820513

การสื่อสารเกี่ยวกับการทำงาน  
บทสนทนาเกี่ยวกับการทำงาน  
การสั่งงานการถามงาน อุบัติเหตุ  
 ฯลฯ

วัตถุประสงค์

เพื่อให้ผู้รับการฝึกสามารถสื่อสาร  
ความต้องการและรับคำสั่งพื้นฐานได้  
สามารถอ่านป้ายสัญญาณอันตราย  
และร้องขอความช่วยเหลือ



การไปทำงานต่างประเทศบางครั้งเราอาจจะประสบปัญหาในการสื่อสารในที่ทำงานไม่ว่าจะเป็นระหว่างหัวหน้างานหรือกับเพื่อนร่วมงาน การสื่อสารที่ไม่ตรงกันหรือไม่เข้าใจกันอาจส่งผลให้เกิดความผิดพลาดในการทำงาน หรือมีอันตรายเกิดขึ้นได้ ในบทเรียนนี้จะกล่าวถึงคำศัพท์ และ ประโยคพื้นฐานที่เกี่ยวข้องกับการสื่อสารเกี่ยวกับการทำงาน

### ส่วนที่ 1 คำศัพท์ = ភាសាស្រី (เวียะ กะ เยียะ ซับ)

1. ពេលធ្វើការ เปล ทเวอ กา เวลาเข้าทำงาน	2. ពេលឈប់សម្រាក เปล ซบ ซอบ ราก์ เวลาเลิกงาน
3. មិត្តភក្តិការងារ มิด เกียะ รวม กา เจีย เพื่อนร่วมงาน	4. សំបុត្រអនុញ្ញាត ซอม บัด อนุ ญาติ ใบอนุญาต
5. ការជំរឿងតំណែង กา ดอบ เลิง ดอม แนง การเลื่อนตำแหน่ง	6. បែបបទ แบบ บือด แบบฟอร์ม
7. ការងារដែលប្រគល់ឲ្យធ្វើ กา เจีย แดล ปรอ กิวล ออย ทเวอ การงานที่มอบหมายให้ทำ	8. របាយការណ៍ โร บาย กา รายงาน
9. សហការ ซะ ฮะ กา ร่วมมือ	10. សិទ្ធិការងារ โซือ มี กา เจีย แฟ้มผลงาน

<p>11. យះពេលពិសោធន៍ការងារ រ៉ូ ម៉ែម បេល ប៊ី ខុត កា ទើម រដ្ឋបាលត្រួតពិនិត្យ</p>	<p>12. ប្រាក់ខែ ប្រាក់ ប្រាក់ ប្រាក់ខែ</p>
<p>13. រលាសប្រាកពេលឈឺ សើម ខុម រ៉ាក បេល ម៉ែម ជុំ ទី សាប៊ូ</p>	<p>14. ធ្វើការងារឡើងវិញ កា ប្រាក់ ប្រាក់ បេល ការងារសំខាន់</p>
<p>15. លាភិក្ខុ សើម កើត សាប៊ូ</p>	<p>16. ឈប់សម្រាក ខុម ខុម រ៉ាក ប្រាក់ប្រាក់</p>
<p>17. តារាងពេលវេលា កា ប្រាក់ បេល វេ សើម តារាងពេលវេលា</p>	<p>18. ឈប់សម្រាកពេលថ្ងៃ ខុម ខុម រ៉ាក បេល កា ប្រាក់កាតា</p>
<p>19. ឈប់សម្រាក ខុម ខុម រ៉ាក ប្រាក់ប្រាក់</p>	<p>20. ហាងលក់អាហារ អាហារ អាហារ អាហារ អាហារ</p>
<p>21. កត្តា កា កា កាតា</p>	<p>22. ទូរស័ព្ទ កា កា កា កាតា</p>
<p>23. បើកភ្លើង បើក ភ្លើង បើក (គ្រឿងបរិក្ខារ)</p>	<p>24. បិទភ្លើង បិទ ភ្លើង បិទ (គ្រឿងបរិក្ខារ)</p>

25. មិនអនុញ្ញាត មិន អនុ ញ្ញាត មិនអនុញ្ញាត	26. ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន ត្រជាក់ ទឹក គ្រឿងបរិក្ខារអាកាស
27. អគ្គិសនី អគ្គិសនី ទឹក ភ្លើង ភ្លើង	28. ឧបករណ៍អាកាសយានដ្ឋាន ឧបករណ៍ អាកាស យាន ដ្ឋាន ប្រព័ន្ធបរិក្ខារអាកាស
29. ទឹកម៉ាស៊ីន ទឹក ម៉ាស៊ីន ទឹកប្រដាប់	30. ឧបករណ៍សិស្ស ឧបករណ៍ ប្រដាប់ ទឹក គ្រឿងរុក្ខជាតិ
31. មួយអាទិត្យ មួយ អាទិត្យ របាយការណ៍	32. មួយខែ មួយ ខែ របាយការណ៍
33. បីខែ បី ខែ របាយការណ៍, របាយការណ៍	34. មួយឆ្នាំ មួយ ឆ្នាំ របាយការណ៍

**ផ្នែកទី ២ គណនេយ្យ (ក្រុមហ៊ុន មិនមែន)**

1. របាយការណ៍ប្រចាំសប្តាហ៍ត្រូវផ្តល់ដល់ថ្ងៃច័ន្ទ  
របាយ ការ ប្រចាំ សប្តា ហ៍ ត្រូវ ផ្តល់ ដល់ ថ្ងៃ ច័ន្ទ  
របាយការណ៍ប្រចាំសប្តាហ៍ត្រូវផ្តល់ដល់ថ្ងៃច័ន្ទ
2. តារាងការងារ  
តារាង ការ ងារ  
តារាងការងារ

3. មិត្តភក្តិរួមការងារយើង

មិត ផឹម រួម កា ទើម ឃើង  
 មិត្តរួមការងាររបស់យើង

4. ការធ្វើការងាររួមគ្នា

កា តេវ៉េ កា ទើម រួម គងើម  
 ការងាររួមគ្នារវាងយើង

5. អ្នកក្រៅស្នូលណែនាំខ្លួនឯង

ឃើម ករាវ ខែម ណេ ណើម គលាវ ឃោង  
 បុគ្គលិកក្រៅស្នូលណែនាំខ្លួនឯង

ស្ទង់ទី 3 ប្រយោគ = ប្តូរ, ល្អៈ (គេស្តី, លះប៉ះ)

1. លោកសុផលណាលប់សម្រាកថ្ងៃនេះ។

លោក ខែម ផ្តុល គេស្តី ខប ខម រក តែង ឃើម  
 លោកសុផលណាលប់សម្រាកថ្ងៃនេះ។

2. ខ្ញុំលាភិច្ចថ្ងៃស្អែក។

គងើម គេស្តី កើត តែង ខប  
 ខ្ញុំលាភិច្ចថ្ងៃស្អែក។

3. ចៅហ្វាយនាយកំពុងលប់សម្រាកនៅសិង្ហបុរី។

ខោ វាយ ឃើម កម បុត ខប ខម រក ឃើម ខប ខម ឃើម  
 ចៅហ្វាយនាយកំពុងលប់សម្រាកនៅសិង្ហបុរី។

4. បុគ្គលិកទៅពិសាបាយថ្ងៃត្រង់នៅរោងអាហារ។

បុក កើម គេស្តី តើ បិ ខា បាយ តែង គេស្តី ឃើម ខប ខម ឃើម  
 បុគ្គលិកទៅពិសាបាយថ្ងៃត្រង់នៅរោងអាហារ។









รหัสวิชา 0929820514

วัตถุประสงค์

การสนทนาเกี่ยวกับเงื่อนไขการทำงาน สัญญา เพื่อให้ผู้รับการฝึกสามารถสนทนาเกี่ยวกับเงื่อนไขการทำงานที่เกี่ยวข้องได้



ส่วนที่ 1 = คำศัพท์ ภาសุณัฏ (เวียะ กะ เยียะ ชับ)

<p>1. ฐูลนินิฐุณั โຈล นิ เวือด การเกษียณอายุ</p>	<p>2. กาคัฎฐะบั้งตฐ กั๊จ ทไล บ้อง ป้วน การหักภาษี</p>
<p>3. ฐาษกัฐูลนินิฐุณั นึ่งกัฐูลนินิฐุณั ตาม เก็จ ซอนยา แดล เตียะ โตง นึ่ง เก็จ ซอน นะ ยา ตามสัญญาที่เกี่ยวข้องกับสัญญา</p>	<p>4. การฉาษาบั้ง กา เทีย เเนีย รับ โรง การประกัน</p>
<p>5. สฎาถ ชทา โป ถาวร</p>	<p>6. ฐุทธนินิฐุณั ตรวด ปี นิด ออย ทเวอ กา บาน ตรวจประทับลงตราให้ทำงานได้</p>
<p>7. การเจ็ງถั้โณฆ กา เลิง ตอม แนง การเลื่อนตำแหน่ง</p>	<p>8. กัฐูลนินิฐุณั เก็จ ซอน ยา สัญญา</p>
<p>9. ฐุชบัณัฐ กรุม ฮุน ต้อม นาง บริษัทตัวแทน</p>	<p>10. การลาเชฎฐ กา เสีย เจ็ญ การลาออก</p>

<p>11. ការតែងខ្លួន          កា បាញ់ គោល          ការប្រែប្រួល</p>	<p>12. អត់ពេញម៉ោង          ខ្វះ មិន មិន          មិនពេញម៉ោង</p>
<p>13. ផលប្រយោជន៍          ផលប្រយោជន៍          ផលប្រយោជន៍</p>	<p>14. ពេញម៉ោង          មិន មិន          ពេញម៉ោង</p>
<p>15. រសម្លៀកបំពាក់ក្រុមហ៊ុន          រសម្លៀកបំពាក់ក្រុមហ៊ុន          រសម្លៀកបំពាក់ក្រុមហ៊ុន</p>	<p>16. ពេញម៉ោង          ពេញម៉ោង          ពេញម៉ោង</p>
<p>17. ប្រាក់លើសម៉ោង          ប្រាក់លើសម៉ោង          ប្រាក់លើសម៉ោង</p>	<p>18. វត្ថុថ្លៃ          វត្ថុថ្លៃ          វត្ថុថ្លៃ</p>
<p>19. តំណែងទំនេរ          តំណែងទំនេរ          តំណែងទំនេរ</p>	<p>20. កម្មករ          កម្មករ          កម្មករ</p>
<p>21. បុគ្គលិកនាយកដ្ឋាន          បុគ្គលិកនាយកដ្ឋាន          បុគ្គលិកនាយកដ្ឋាន</p>	<p>22. ប្រាក់ប្រាក់ប្រាក់ចំណេញ          ប្រាក់ប្រាក់ប្រាក់ចំណេញ          ប្រាក់ប្រាក់ប្រាក់ចំណេញ</p>

23. សំបុត្រអនុញ្ញាតការងារ ខុម បត ខេ នុ ណ្ឌាត កា ទើប បៃណុណ្ឌាតការងារ	24. ម្ចាស់ក្រុមហ៊ុន មទាម ករុម ខុន លាយទាំង
25. ថវិការធ្វើដំដើរ តេ វិកា តេវេ ត៊ីម ណេ បើយ៉ាងតម្លៃដំដើរ	26. កូនឈ្នួល កែន ឆនវល កូនទាំង
27. ថវិការអាហារ តេ វិកា អាហារ បើយ៉ាងតម្លៃអាហារ	28. ប្រកាន់សង្គម ប្រៃ កែន ខីង កូម ប្រៃកែនសង្គម
29. លាសប្រាកសម្រាលលបុត្រ តេ ខីម រាក ខីម រាល ប័ត តាតតត	30. ប្រាក់មួយ ប្រៃ មៃ តម្លៃមួយ

ផ្នែកទី ២ ត្រី = កត្រីតាត (កែន ខុម បើយ៉ាង)

1. អ្នកជំនួយផ្ទាល់  
 បើយ៉ាង កូម លាយ ប្រៃ  
 អ្នកជំនួយ
2. វត្តិបុគ្គលមិនសំខាន់  
 តេ តេ រី កូ កែន មិន ខីម តម្លៃ  
 អ្នកកែនមិនសំខាន់

3. វត្ថុវិបុត្តិលសំខាន់

វើត តៃ រឺ បុក ក៏វល ឌីម គីល  
ស៊ីវ រឺ គុណសំខាន់

4. តុណាការ

តៃ តា កា  
គាល

5. ក្រៅស្ថានទី

ករាវ តី ឌីម កា  
នុកស្ថានទី

ស្ថានទី 3 ប្រយោគ = ឃ្លា, ល្បះ (គេស៊ី, តៃ ប៊ីម)

1. ការកាត់ប្រាក់បង់ពន្ធជានាទីម្ចាស់ក្រុមហ៊ុន។  
កា ក៏ ប៊ីម ប៊ីម ប៊ីម តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ  
ការកាត់ប្រាក់បង់ពន្ធជានាទីម្ចាស់ក្រុមហ៊ុន
2. សូមគោរពតាមច្បាប់ស្លៀកពាក់ខោអាវក្រុមហ៊ុន។  
តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ  
តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ  
តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ
3. យើងមានតំណែងទំនេរខ្លះនៅកម្ពុជា។  
តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ  
តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ  
តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ

4. บุคคลิกจำห่มสั้งีงดงรฐลปรกั้บอชด่งบรต่งมู่รเอโชฐร  
บูก เกียะ ลีค เตียง เอะฮ์ นึง บาน โด ตวล ปรีะ แง ปัน พรอ จำ  
ชน่า โน้ว แค ทุญ

พนักงนท้งหมดจะด่รับเงินปันผลก่ำไรประจ่ำปีในเดือนธันวคม

5. តម្លៃមេមួយប៉ុន្មាន?

តៃ មេ មៃ បុន អមន

អត្រាកំណាយหน้าเท่าไร

ส่วนที่ 4 บทสนทนา = **บจสฐฐฐ** (บ้อด ชอน เตียะ เนีย)

บจสฐฐฐรภังลือกเสงห้หูกสู้บรคกรรภังลือกเสงคบรคธ  
บรค้บรค้บคฺุชบ์ุรเอฐีลลคคกรมูยรเอบถคคก

บ้อด ชอน เตียะ เนีย โร เวียง โลก เซง เนียะ ชมะ กา เจีย นึง โลก เซก  
ปรอ เทียน กรุบ โกรง กรุม ฮุน โนว ติ ชนะ กา มวย โนง บาง กอค์

บทสนทนายะหว่ามมมมมม ผู้สมคกรนคนใหม่กั้บประสิทธี ผู้จ้ดการฝ่ำย  
ทรพยกรบคคคค ที่สำนัคงานแห่งหนึ่งนคกรงเทพฯ

លោក ជំរាបសូម បាទ ខ្ញុំបានជ្រាបថា នៅក្រុមហ៊ុនលោក

សេង៖ មានតំណែងទំនេរ ។

จุม เรียบ ชัว บัด คณุม บาน เจริบ ทา โนว กรุม

ฮุน โลก เมียน ดอม แงง ตุม

สวัสดีครับ ผมได้ยินมาว่ามีตำแหน่งงานว่างในบริษัท  
ของคุณ







รหัสวิชา 0929820515

วัตถุประสงค์

ศึกษาข้อมูลทั่วไปเกี่ยวกับ

ขนบธรรมเนียม ประเพณี วัฒนธรรม  
ของประเทศกัมพูชา

เพื่อให้ผู้รับการฝึกทราบถึงสภาพทั่วไป  
ของความเป็นอยู่ สภาพแวดล้อม  
ขนบธรรมเนียม ประเพณีต่างๆ ของ  
ประเทศกัมพูชา



ส่วนที่ 1 คำศัพท์ = ภาคนาม (เวียะ กะ เยียะ ซับ)

<p>1. การตាប់ไผ่สุรสุขตุ กา จับ ไต ชั่ว ชก ตัก การจับมือหักทลาย</p>	<p>2. การบดัก กา บ้อง เกาะ การจ้อง</p>
<p>3. ไผ่สุก ไต ซด้า มือขวา</p>	<p>4. การรดน้ำ กา รวง จำ การเรือ</p>
<p>5. ไผ่เถ่ง ไต ขวง มือซ้าย</p>	<p>6. การเตลอสัมภ กา จอล ซ้อม ราม การทิ้งขยะ</p>
<p>7. ภาษานิยายไขว้ ฮาม นิ เยียย คลัง ห้ามคุยเสียงดัง</p>	<p>8. เต้ยส่มเต้ เมิมบวง อิ่งซ สั่งน้ำมูก</p>
<p>9. เหวะหัดปุช: คแวะอ้อ อัจ จรอ เมาะฮ์ แคะจุมก</p>	<p>10. ภาษสเภาะจิกยัด ฮาม ซเตาะ ตัก เมียด ห้ามบัวนน้ำลาย</p>
<p>11. รัทสุสุสุกรวี เวียด โทะ อะ นุ ชาว รี ของขวัญ</p>	<p>12. การจิมภา กา ตุม เปีย อา ฮา การเคี้ยวอาหาร</p>

<p>13. ការចូលជូរ កា រ័ត្ន រ័ត្ន ការចូលជូរ</p>	<p>14. មារយាទលើតុអាហារ មើរ រះ មើរ លេ តៃ អា អា មារយាហ្សនតៃអាហារ</p>
<p>15. ស្ថាបត្រានិងសម ឧបាស ប្រើរី រីន មូម ខ្លួននិងស្លាម</p>	<p>16. ជើងទទេ ទើង តៃ តៃ ក្តៅក្តៅ</p>
<p>17. កែងដៃ កែង តៃ កែង</p>	<p>18. លៀនអណ្តាត លើន អ៊ីន តៃ លើន</p>
<p>19. ការលិត កា តៃ ការលើ</p>	<p>20. ទំនក់ទំនងភ្នែក តុម លើន តុម លើន វណ្ណ ការប្រកាសសាយតា</p>
<p>21. ខ្មែរត្រចៀក ក្រាម តៃ ទើរ ក្រាម</p>	<p>22. ត្រង់ពេលវា ត្រង់ តៃ ត្រង់</p>
<p>23. បិទផ្លូវឲ្យអ្នកដទៃ បើក តៃ អ៊ីន លើន តៃ តៃ បើកប្រកាសឲ្យអ្នកដទៃ</p>	<p>24. លើន លើន លើន</p>

25. ติสธาตายนฺจฺญ ปิ ชา บาย ออย ล ออ รับประทานอย่างเรียบร้อย	26. ภาษตាប់ ฮาม จັบ ห้ามจับ
27. ปรึฏทกฺขสฺมรมฺญ เบริ เปียก ซ้อม รม ใช้ภาษาสุภาพ	28. ไล่งຂຽນຊຽສຸກັຕ แต่ง คลวน ออย ซอาด แต่งตัวให้เรียบร้อย
29. ບຸ້ຣ່ บ็อง ก๊วน ส้วม	30. ចាក់ធ្មេញ จ๊ะ ทเมญ แคะฟัน

ส่วนที่ 2 วลี = กเสฎษตักฺข (กอน ซอม เปียก)

- |                                                   |                                      |
|---------------------------------------------------|--------------------------------------|
| 1. អត់ត្រង់ពេល<br>อ้อด ตร็อง เปล<br>ไม่ตรงต่อเวลา | 2. សួរ<br>ซัว<br>ทักทาย              |
| 3. ภาษนาคັ<br>ฮาม เคือด<br>หวงห้าม                | 4. សូត្រិមន្ត<br>โซต มีวน<br>ไหว้พระ |
| 5. កាន់សិល<br>กัน เซ็ล<br>ถือศีล                  |                                      |

ส่วนที่ 3 ประโยค = **ហ្នា, ល្អ៖** (เคลียด, ละบ๊ะฮ)

1. ប្រើដៃស្តាំទទួលរបស់ពីអ្នកដទៃ។

เปรี ไต ซดำ โต ตวล โร เบาะฮ ปี เนียะ ดอ เตีย

ใช้มือขวารับของจากคนอื่น

2. សូរសំណួររឿងផ្ទាល់ខ្លួនរឺសំណួរដែលសំដែងនៅការស្ថិតស្ថាល  
ដូចជា លោកមានប្រាក់ខែប៉ុន្មាន ?

กุม ชัว วอม นัว เรือง พเตือล คลวน รือ ซอม นัว แดล ซอม แดง โนว  
กา ซเน็ด ซนาล โดจ เจีย โลก เมียน ประ แค ปุน หนาน

อย่าถามคำถามที่เป็นเรื่องส่วนตัวหรือคำถามที่แสดงความใกล้ชิด เช่น  
คุณได้เงินเดือนเท่าไร

3. កុំហាមាត់ពេលទំពារបាយ។

กุม ฮา เมือด เปล ดุม เปีย บาย

อย่าอ้าปากเวลาเคี้ยวอาหาร

4. គួរតែមានរបស់គាប់ចិត្តទៅប្រគល់ឲ្យម្ចាស់ផ្ទះប្រុសស្រីកាលបើមាន  
ការជុបលៀងនៅផ្ទះ។

กัว แด เมียน โร เบาะฮ เกือบ เจ็ด โทว ปรอ กัวล ออย มจะ พเตียะฮ  
กาล เป เมียน กา จูบ เลียง โนว พเตียะฮ

ควรมีของขวัญติดมือไปมอบให้เจ้าของบ้านชายและหญิงเมื่อมีการจัด  
งานเลี้ยงที่บ้าน

5. ជាការមិនសមរម្យដាក់កែងដៃលើតុអាហារពេលពិសាបាយ។

เจีย กา มิน ซอม รม ดัะ แงง ไต เลิ ตัก อา ฮา เปล ปี ซา บาย

เป็นการไม่สุภาพที่จะวางข้อศอกบนโต๊ะอาหารขณะรับประทานอาหาร

ส่วนที่ 4 บทสนทนา = **บจสธฐธา** (บ๊อด ซอน เตียะ เนีย)

บจสธฐธาภังโลกณฆาษฎฐีรฎฐาณนินทฺรุษกษุททเฐบรณน  
ยฎฐเฐาะ:

บ๊อด ซอน เตียะ เนีย โร เวียง เชียง มน เตรีย เรือด ทะ บาล นึง กรุม กัม  
มะ กอ โนว ปรอ เลียน ย้วน เฮาะฮ์

บทสนทนายะหว่างซาแลฮ์ เจ้าหน้าทีรัฐและกลุ่มคนงานทีสนามบิน

โลกณฆาษ: สุธสฎฐบ่สธิส ฎฐา ๑

โชม ซดบ เซน บ้าด

กรุณาฟงหน้อยครับ

ทฺรุษกษุทท: สุธสฎฐถ่ฆาถ่เบ็ยถ่าบถิตฺฐสฎฐบ่สธิส ฎฐา ๑

โชม ซงัด เมือด เฮีย ถัง เจ็ด ซดบ เซน บ้าด

ช่วยเจียบๆ และตั้งใจฟงคุณซาแลฮ์หน้อยครับ

โลกณฆาษ: ยทริสธียายห้ตีเว็บฆารยาศฎฐณนเฐบรณน  
ยฎฐเฐาะ

โมก นิ เฮีย ย อ้อม ปี เมีย เรียะ เยียด ดอ ล.ออ โนว

ปรอ เตะ กัม ปุ เจีย เยิง

มาคุยกันเกี่ยวกับเรื่องมารยาททีดีในประเทศ

กัมพูซากันหน้อยนะครับ

ทฺรุษกษุทท: เฆ็งทฺรฐรฎฐีฆซาเฆ็งทฺรฐรฎฐธียายททกยสยรย  
ยฎฐยฎฐกฎฐเฐ

เยิง ไตรว เดึง ทา เยิง ไตรว นิ เฮีย ย เปียก ซอม รม

เจีย มวย เนียะ ดอ เตีย







รหัสวิชา 0929820516

วัตถุประสงค์

กฎหมายต่างๆ ไปที่เกี่ยวข้อง  
เพื่อให้ผู้รับการฝึกทราบถึงกฎหมาย  
ข้อบังคับต่างๆ ไปชั้นพื้นฐาน  
ข้อบังคับที่สำคัญต่างๆ



การทำงานในประเทศไทยหรือต่างประเทศย่อมมีข้อกำหนดและกฎหมายเข้ามาเกี่ยวข้อง บางประเทศมีกฎหมายแรงงานที่เข้มแข็งและดูแลผลประโยชน์ของผู้ใช้แรงงานเป็นอย่างดี ประเทศกัมพูชาเป็นหนึ่งในประเทศที่ดูแลการทำงานและสวัสดิการต่างๆ และสนับสนุนให้นายจ้างปฏิบัติต่อผู้ใช้แรงงานอย่างถูกต้องกฎหมาย ในบทเรียนเรื่องกฎหมายต่างๆ ใปนี้ผู้รับการฝึกจะเรียนรู้คำศัพท์ที่เกี่ยวข้องกับกฎหมาย สัญญา เงื่อนไข และ คำที่เกี่ยวข้องอื่นๆ ผู้รับการฝึกควรทบทวนคำศัพท์เหล่านี้อย่างต่อเนื่องเพื่อให้เกิดความคุ้นเคยเมื่อเห็นหนังสือสัญญา หรือได้ยินคำเหล่านี้ในการสนทนา

**ส่วนที่ 1: ព្យាសន៍ (เวียะ กะ เยียะ ซับ) = คำศัพท์**

1. ច្បាប់ ฉบับ กฎหมาย	2. ក្រុមហ៊ុន គួរដៃ กรม ฮุน กู ได บริษัทตัวแทน
3. ពលករ वाल लकौ ผู้ใช้แรงงาน	4. កិច្ចសន្យា เกจ ซอน นยา สัญญา
5. សហជីព ชะ ฮะ จีบ สหภาพ	6. ប្រាក់ឈ្នួល ประ ขนวล ค่าจ้าง

7. สวัสดิ จิต สิทธิ	8. ทรัพยากร ดอม โรว กา ข้อกำหนด
9. วิกฤต เลี้ยว คั้น เงื่อนไข	10. สุจริตภาพ โตะ เวียด ทะเพียบ ความปลอดภัย
11. ฎีก์กึ่งสุก จบั คนง ชรก กฎหมายภายใน	12. การสุจริต กา อะ นุ เวียด การบังคับใช้
13. ฆรรุชาติ ออน ตะระ เจียด นานาชาติ	14. ธิภตลกร ติ เวีย พล ละกอ วันแรงงาน
15. ฎีก์ธิ ยุค ตะ ทัว ความยุติธรรม	16. ฎีก์ เจา กรม ผู้พิพากษา
17. ฆติบรธา อะ ตะ ปะ ระ มา จำนวนสูงสุด	18. ฎีก์ เคาะ จบั ผิดกฎหมาย
19. ฆังฎีก์ มอง ทเวอ กา ชั่วโมงทำงาน	20. ฆิสฎีก์ บอ ระฮ ทาน ทเวอ กา สภาพแวดล้อมในการทำงาน

21. ច្បាប់អន្តោប្រវេសន៍ ទប់ ឡង ចេ ប្រៃ វេស ក្លាយអោយដឹងថាជនចូលទៅក្នុង	22. បណ្តោះអាសន្ន បេន ចេស អា ខេន ខ្នុរ
23. កម្មករជំនាញការងារ កំ មះ កេ ខុម ឆើយ កា ឆើយ កងការងារមាន	24. យកអត្ថប្រយោជន៍អ្នកដទៃ យៃក ប្រៃ យៃខ ឆើយ ចេ ចើយ ខេប្រើប
25. ផលិតផល ផៃល លិទ ចេ ផៃល ផលិតផល	26. មេធាវីការពារ មេ តើយ វី ពេញការងារ
27. ទិវារពលករអន្តរជាតិ ទិ វើយ ប្រៃ លៃកេ ឡង ចេ រេឆើយ ពេញការងារសកល	28. តុលាការពលករ តៃ តា កា ប្រៃ លៃកេ ពេញការងារ
29. វិលោភភាពពូកែ វៃលៃភៃភៃ កា តៃប បៃ កេ ការលៃភៃភៃ	30. កិច្ចសន្យាចាត់ទុកជាមេឃៈ កេ ខេន ឆើយ ទៃត តុក ឆើយ មៃ គើយ កិច្ចសន្យាដែលមែន

**ផ្នែក ២ : ឃ្លា និង ល្បះ(គឺលើ ឆើយ លៃកេ) = វៃលៃភៃភៃ**

1. ការអនុវត្តច្បាប់  
 កា ខេន វើយ ទប់  
 ការបង្ខំប្រើប្រាស់

2. ฝึกลงกัณฑ์กุญแจขลุ่ย  
เจียะ เวียง กรม ฮุน เคาะฮ จับ  
หลักเสียงบริษัทจัดหางานที่ผิดกฎหมาย
3. ฝึกฉัตร  
ติ เวีย พล ละ กอ  
ข้อพิพาทแรงงาน
4. ฝึกสลับเสียง  
ออ กาส ซเมิ คเนีย  
โอกาสเท่าเทียมกัน
5. ฝึกฉัตร การฉัตรขลุ่ย  
ไรท์ส แอนด์ ไรท์สพอนซิบิลิตี้  
สิทธิและหน้าที่รับผิดชอบ

ส่วนที่ 3 : ญู (ลปะฮ) = ประโยค

1. ฝึกฉัตรขลุ่ยตามฉัตรขลุ่ยการฉัตรขลุ่ย  
นิ โย จัวะ โตรว อะนุ เวียด ตาม จับ กา เจีย ยาง เติง เริง  
นายจ้างต้องปฏิบัติตามกฎหมายแรงงานอย่างเคร่งครัด
2. ฝึกฉัตรขลุ่ยฉัตรขลุ่ยการฉัตรขลุ่ย  
นิ โย จิก เมียน ซิด เจียะ เสียะ โนว คนง กา เจีย  
ลูกจ้างมีสิทธิบางประการในการทำงาน





លោកសៅ: តើការធ្វើការនៅក្នុងទីក្រុងខ្មែរ មានការលំបាក  
ទេ?

តើ កា តវោ កា ណែ កង តី ក្រុង តូ បៃ មឺយ កា  
លម បាក់ តើ  
ប្រែការងារក្នុងខ្មែរយកអ្វីមក  
ប្រែការងារក្នុងខ្មែរយកអ្វីមក

លោកសុខ: ខ្មែរ ជាប្រទេសមូស្លីមដូច្នោះគ្រឿងស្រវឹងមិន  
ត្រូវបានអនុញ្ញាតទេ។  
តូ បៃ ទឺយ ប្រោ តេស មូ ឌឺម តូច ឌឺម កេរឺង ឌឺម  
វឺង មឺន តូត្រ បាណ អេណ ណូ តេ  
តូ បៃ ប្រែប្រួលស្ថានភាពនឹងគ្រឿងស្រវឹង  
អ្នកលក់មិនបាន

លោកសៅ: វាមិនអីទេសម្រាប់ខ្ញុំ ព្រោះខ្ញុំមិនផឹកស្រា។  
វឺយ មឺន ឺយ តេ ឌឺម រឺប កណូម ប្រឺវេស កណូម មឺន  
វឺក ឌឺម  
សបាយសម្រាប់ខ្ញុំព្រោះខ្ញុំមិនផឹកស្រា

លោកសុខ: ច្បាប់មានការតឹងរ៉ឹងណាស់ដូច្នោះលោកត្រូវ  
គោរពច្បាប់។  
ឌឺម មឺន កា តេ ឡេ ណាស តូច ឌឺម តូត្រ ឌឺម  
តូ បៃ ឌឺម  
កណូមនៃការងារយកអ្វីមកនឹងត្រូវប្រើប្រាស់



លោកសៅ: ស្តាប់ទៅពិតជាល្អមែន!

ឆាប់ តែ បិទ ទើប ល.អ. អ.អ.

រីករាយណាស់

លោកសុខ: យើងមានគោលការណ៍ណែនាំសម្រាប់ការ

អាននិងការចងចាំ សូមអនុញ្ញាតិឱ្យខ្ញុំ ដោះ

ស្រាយកម្មករផ្សេងៗសិន ចាំដូចគ្នាពេលក្រោយ។

យើង យើង ក្រោយ ក្រោយ យើង យើង យើង យើង

ក្រោយ ក្រោយ ក្រោយ ក្រោយ ក្រោយ ក្រោយ

ក្រោយ ក្រោយ ក្រោយ ក្រោយ ក្រោយ ក្រោយ

ក្រោយ

យើងមានគោលការណ៍ណែនាំសម្រាប់ការ

អាននិងការចងចាំ សូមអនុញ្ញាតិឱ្យខ្ញុំ ដោះ

ស្រាយកម្មករផ្សេងៗសិន ចាំដូចគ្នាពេលក្រោយ។

លោកសៅ: សូមអរគុណលោកខ្លាំងណាស់ ដូចអ្នកនៅ

ពេលក្រោយ។

យើង យើង ក្រោយ ក្រោយ យើង យើង យើង យើង

ក្រោយ

យើងមានគោលការណ៍ណែនាំសម្រាប់ការ



รหัสวิชา 0929820517

วัตถุประสงค์

การเรียนรู้เกี่ยวกับสาขาอาชีพต่างๆ  
เพื่อให้ผู้รับการฝึกสามารถสนทนา  
เกี่ยวกับสาขาอาชีพต่างๆ  
ขั้นพื้นฐานได้ ได้แก่  
สาขาอาชีพช่างก่อสร้าง  
สาขาอาชีพช่างอุตสาหกรรม  
สาขาอาชีพช่างเครื่องกล  
สาขาอาชีพช่างไฟฟ้าอิเล็กทรอนิกส์  
และคอมพิวเตอร์  
สาขาอาชีพช่างอุตสาหกรรมศิลป์  
สาขาอาชีพเกษตรอุตสาหกรรม  
สาขาอาชีพภาคบริการ เช่น  
งานโรงแรม ร้านอาหาร สปา  
ร้านเสริมสวย ฯลฯ



บทเรียนหัวข้อสาขาวิชาชีพอ่างก่อสร้างประกอบด้วยคำศัพท์ที่เกี่ยวข้องกับอุปกรณ์และบุคลากรในการก่อสร้างเป็นภาษาเขมร เพื่อให้ผู้รับการฝึกได้ทำความเข้าใจกับคำศัพท์และสำเนียงของคำเหล่านั้น เป็นการเตรียมความพร้อมก่อนทำงาน นอกจากนี้ยังมีวีดิโอและประโยคที่สามารถช่วยให้สนทนากับเพื่อนร่วมงานและนายจ้างในสายงานเดียวกันได้ในระดับพื้นฐาน

**ส่วนที่ 1 คำศัพท์ = ភាសាស្រី ( ខ្មែរ កម្ពុជា ខ្មែរ ខ្មែរ )**

1. ស្ថាបត្យករ ឃា ប៊ា តយ កោ ស្ថាបនិក	2. ឥដ្ឋ ខ្មែរ ខ្មែរ
3. វិស្វករ វិ ឃា កោ វិស្វករ	4. ក្តារ កាតា ផ្ទាំង
5. ជាងលើ ខ្មែរ ខោ ខាងលើ	6. ឧបករណ៍លាមកខ្មែរ ខ្មែរ បា កោ ខ្មែរ បា តុ គ្រឿងផ្សេងៗ
7. ជាងក្រោម ខ្មែរ កោ ខ្មែរ ខាងក្រោម	8. តំបន់បណ្តាញសំណង់ គោម បោន បោន គោម ខោម ខ្មែរ គោម

9. ខ្សែក្រវ៉ាត់សំណង់ កោះ ក្រវាត់ វត្ត ខ្នង បឹង បន្ថែម គ្រឿង គ្រឿង គ្រឿង គ្រឿង	10. ដាង ឆាប ដើម ឆាប ដាង ឆាប ប្រុន
11. ដាង ជិត ដី ដើម ជិត ដើម ដាង ជិត ដី	12. រណា ដៃ រណា ដៃ ដើម ដៃ
13. ដាង ទឹក ដើម ទឹក ដាង ទឹក	4. ផ្លូវ ដំបូល ផ្លូវ ដំបូល ផ្លូវ ដំបូល
15. ដាង ដៃ ក ដើម ដៃ ក ដាង ដៃ ក	16. ដៃ ក គោល ដៃ ក គោល ដៃ ក គោល
17. ការ ពារ បាស សម្រេច ការ ពារ បាស សម្រេច ការ ពារ បាស សម្រេច	18. ញញួរ ញញួរ ញញួរ
19. ស៊ុម គ្រាវ ស៊ុម គ្រាវ ស៊ុម គ្រាវ	20. ម្នាក់ សុវត្ថិភាព ម្នាក់ សុវត្ថិភាព ម្នាក់ សុវត្ថិភាព





โยก แดก โคล ออย บาน กรูป เกร็อน มุน เปล เล็ง โทว เลอ  
นุฮ

เอาตะปู้ไปให้พอก่อนขึ้นไปข้างบนนั้นนะ

สุขอ: ไช้เนะ មានមនុស្សប៉ុន្មាននាក់ដែលឡើងទៅធ្វើការនៅ  
ខាងលើ។

ทัง นิฮ เมียน มนุฮ ปน มาน เนียะ แดล เล็ง โทว ทเวอ กา  
โนว คาง เลอ

วันนี้จะมีคนทำงานบนโน้นกี่คนครับ

សៅ: បួននាក់រួមបញ្ចូលទាំងលោកផង។ សូមកុំភ្លេចអ្នកទាំង  
អស់គ្នាត្រូវអនុវត្តតាមក្បួនសុវត្ថិភាពជាដាច់ខាត  
បวน เนียะ รวม บอน โจน เตียง โลก พอง โชม กม พเลจ เนียะ  
เตียง เอาะฮ คเนีย ไตรว อะ นุ เวือด ตาม กบวน โชะ เวือด  
เทะ เพียบ เจีย ดัจ คาด

สี่คนรวมคุณด้วย อย่าลืมปฏิบัติตามกฎเรื่องความปลอดภัย  
อย่างเคร่งครัดด้วย

សុខ: មែនទែន បាទ យើងនឹងអនុវត្តតាមក្បួនសុវត្ថិភាព។  
เมน เตน บัด เยิง นิง อะ นุ เวือด ตาม โชะ วัด เทะ เพียบ  
แน่นอนครับ เราจะปฏิบัติตามกฎ



การทำงานในสาขาอาชีพช่างอุตสาหกรรมเป็นงานที่มีตลาดแรงงานรองรับอย่างกว้างขวางเพราะในโรงงานอุตสาหกรรมใดๆ ต้องมีเครื่องยนต์และอุปกรณ์ต่างๆ ที่ต้องดูแลรักษาเพื่อให้การใช้งานเป็นไปอย่างมีประสิทธิภาพ ดังนั้นถ้าผู้รับการฝึกมีความรู้ภาษาเขมรขั้นพื้นฐานดีพอที่จะสื่อสารกับนายจ้างชาวต่างประเทศและเพื่อนร่วมงานได้ก็ย่อมมีโอกาสประสบความสำเร็จในหน้าที่การงาน ผู้รับการฝึกควรพูดออกเสียงแต่ละคำซ้ำๆ หลายครั้งเพื่อให้เกิดความเคยชินกับคำศัพท์แต่ละคำ

**ส่วนที่ 1 คำศัพท์ = វាក្យស័ព្ទ (เวียะ กะ เยียะ ซับ)**

1. ฝูกไผ่ก พชา แดก การเชื่อม	2. ฝ่างฝูกไผ่ก เจียง พชา แดก ช่างเชื่อม
3. ฝีก แดก โลหะ	4. ฌาปะ:ฝู๊ โล ฮะ พชอม โลหะผสม
5. ម៉ាស៊ីន ฝูกไผ่ก มา ซิน พชา แดก เครื่องเชื่อมไฟฟ้า	6. ฝูกไผ่กកន្លែង พชา จอม นจ การเชื่อมจุด
7. ប៉ាវ៉ាឡៃល ชรอบ ขนาน	8. កាំភ្លើងម៉ាស៊ីន ฝูกไผ่ก กัน วัลด์ดิ่ง ปืนเชื่อม

<p>9. ដែក ແດກ ເລື້ອກ</p>	<p>10. ຜູກໄຜ່ກເຜ່າຍກໍລົງເຫຼິ້ງ ພາ ແດກ ດອຍ ເຟລິງ ອະ ກິສ ຊະ ນີ ການເຊື່ອມໂລຫະດ້ວຍໄຟຟ້າ</p>
<p>11. ກໍ່ສຸດສະໂຍາບໍ່ ຜູກ ເວິງ ໂນນ ສອມ ຮັບ ພາ ມ່ານສໍາຫຼັບການເຊື່ອມ</p>	<p>12. ຫຼັກກັບ ຕຽວ ກັບ ຕົວຍືດ/ຕົວຫນົບ</p>
<p>13. ກາຕໍ່ ກາ ກໍ່ ການຕັດ</p>	<p>14. ກຸຼ່ນຍາສຸ້ນຜູກໄຜ່ກ ກບາລ ມາ ຈີນ ພາ ແດກ ຫົວເຊື່ອມ</p>
<p>15. ອູ່ ຄວງ ການເຈາະ</p>	<p>16. ຂບຸກກຸຼ່ນຜູກໄຜ່ກ ອຸບ ປະ ກອ ພາ ແດກ ອຸປະກຸຼ່ນການເຊື່ອມ</p>
<p>17. ຫຼຽນ ໂຍ ສົວ ຕ້ອນເຈາະ</p>	<p>18. ຜິ່ນສາຜູກໄຜ່ກ ແວນ ຕາ ພາ ແດກ ແວ່ນສໍາຫຼັບການເຊື່ອມ</p>
<p>19. ຜູກຜູ້ ພາ ພເຈືອບ ການເຊື່ອມຕໍ່ອຸປະກອນ</p>	<p>20. ຜູກເຜ່າຍຈຸລາສີ ພາ ດອຍ ລາ ເສອ ການເຊື່ອມດ້ວຍເລເຊອີ້</p>

ส่วนที่ 2 : **บุญชิงบุญ** (คเสี่ย นึ่ง ลบะฮ) = วลีและประโยค

1. กุฎาลกาคัต  
กบาล กัด  
หัวตัด
2. ฆบูนุกรณักาคัตไผ่กฯ  
อุบ ปะ กอ กัด แดก  
เครื่องมือตัดโลหะ
3. សៀវភៅដៃគូផ្សា  
เซียว โกว ไต กู พซา  
คู่มือการเชื่อม
4. គ្រោបដៃសម្រាប់ការផ្សា  
ชรอม ไต ชอม รับ กา พซา  
ถุงมือสำหรับงานเชื่อม
5. សុវត្ថិភាពក្នុងការផ្សា  
โชะ เวียด เทะ พเยบ คนง กา พซา  
ความปลอดภัยในงานเชื่อม
6. ការផ្សាចំណុចគ្រោបបូការផ្សាត្រង់ចំណុច  
กา พซา จอม นจ ชรอม รือ กา พซา ตรอง จอม นจ  
การเชื่อมจุดขนานหรือการเชื่อมจุด
7. ពាក់អាវដៃវែងជានិច្ច  
เปียะ อาว ไต แวง เจีย นิจ  
ใส่เสื้อแขนยาวเสมอ





**เสวย:**      ฅฅก ฅฅฅฅฅฅฅฅฅฅฅฅ  
            โฅก จ็อง ออย คฅฅม โฅว เປล หนา  
            คฅฅฅฅฅฅฅฅฅฅฅฅฅฅฅฅฅฅฅฅฅฅฅฅฅฅฅฅ

**เสวก:**      ฅฅฅฅฅฅฅ  
            เอ็ย โฅว หนี  
            เต็ยวนี้เลย

**เสวย:**      ฅฅฅ ฅฅฅ ฅฅฅฅฅฅฅฅฅฅฅฅ  
            บาน บ้ฅด โฅว เอ็ย โฅว หนี บาน  
            ได้ค้ฅบ เต็ยวนี้เลย

การทำงานในสาขาอาชีพช่างเครื่องกลเป็นงานที่มีตลาดแรงงานรองรับอย่างกว้างขวางเพราะในโรงงานอุตสาหกรรมต้องมีเครื่องยนต์และอุปกรณ์ต่างๆ ที่ต้องการการดูแลรักษาเพื่อให้การใช้งานเป็นไปอย่างมีประสิทธิภาพ ดังนั้นถ้าผู้รับการฝึกมีความรู้ภาษาเขมรขั้นพื้นฐานดีพอที่จะสื่อสารกับนายจ้างชาวต่างประเทศและเพื่อนร่วมงานได้ก็ย่อมมีโอกาสประสบความสำเร็จในหน้าที่การงานได้ ผู้รับการฝึกควรพูดออกเสียงแต่ละคำซ้ำๆ เพื่อให้เกิดความเคยชินกับคำศัพท์แต่ละคำ

**ส่วนที่ 1 คำศัพท์ = វាក្យស័ព្ទ (เวียะ กะ เยียะ ซับ)**

1. ការថែទាំ กา เท เตื่อม การบำรุงรักษา	2. ដៃកងខៃ แตก ไค ไขควง
3. ម៉ាស៊ីនតូច มา เล็ด ประแจปากตาย	4. រថរុញឧបករណ៍ รวด รุญ อูบ ปะ กอ รถเข็นเครื่องมือ
5. ម៉ាស៊ីនធំ มา ซิน เครื่องยนต์	6. ប្រេងប្រេងរំអិល เปรง รบง รม เอ็ล น้ำมันหล่อลื่นน้ำมันเครื่อง
7. ម៉ាស៊ីនក្រឡឹង มา ซิน กรอ เลิง เครื่องกลึง	8. គ្រឿងឈូស เกรือง ชูฮ เครื่องไส

<p>9. บรฺรู่ไผ่ก บอน เตียะฮ แดก แผ่นโลหะ</p>	<p>10. ฐึ่มไผ่ก ทนมึ แดก คานเหล็ก</p>
<p>11. ไผ่กสฺวณหฺฐึ่มสฺวณ แดก ซวาน อะ กิส ซนึ สวานไฟฟ้า</p>	<p>12. บฏึไผ่ลทฺรูกฺรูกฺตติธิสฺฏา บอญ จี แดล ไตรว ตรวด ปิ นิด รายการสิ่งที่ต้องตรวจ</p>
<p>13. ไชฎนตสึกตฎุณ คแซ เปียน เด็ก จญ จุน สายพานลำเลียง</p>	<p>14. กษุทกรบสฺฐาตุบรูกบขบค กั่ม มะ กอ บอน เตือด ปรอ อุบ ปะ กอ สายงานการประกอบชิ้นส่วน</p>
<p>15. ฎรึงสฺวณ เกรือง ซงอ เครืองตัม</p>	<p>16. ยัสมึส มา ซึน เครืองจักรกล</p>
<p>17. ยัสมึสสฆุถ มา ซึน ซ็อง ก็อด เครืองอัด</p>	<p>18. สฺเว็รเกาไผ่คฺฐา เซียว โทว ไต ฎ คู้ม็อ</p>
<p>19. เบ็ก เบ็ก เบ็ด (เครือง)</p>	<p>20. บิฎ เบ็ด ปัด (เครือง)</p>



ដល់ពេលផ្លាស់ប្តូរប្រេងរំអិលហើយ។

គីល បេត ផ្លឹម ប៊ិដ ប្រេង រម អេល យេ

បានពេលវេលាប្តូរនាំម៉ាស៊ីនរត់រួចរាល់

7. សូមធ្វើតាមបញ្ជីដែលត្រូវត្រួតពិនិត្យ។

ស្រែក តាម ប្រេង ឌី គេត ត្រាវ ត្រាវ ប៊ិ ប៊ិ

ក្រុមការណ៍តាមត្រួតពិនិត្យដែលត្រូវត្រួតពិនិត្យ

បុគ្គលិកត្រួតពិនិត្យគុណភាព។

បក តើយ៉ាង ត្រាវ ប៊ិ ប៊ិ កុន ណេ ប៊ិ ប៊ិ

បង្កើតការគ្រប់គ្រងគុណភាព

ផ្នែកទី 3: បតសន្តរណា = បទសន្តរណា (ប៊ិដ ខ្នង តើយ៉ាង ណេ)

បទសន្តរណាមួយរវាងសុខប្រធានភ្នាក់ងារនិស្សិតដែលជាជាងគ្រឿង

យន្តនៅរោងចក្រមួយ។

ប៊ិដ ខ្នង តើយ៉ាង ណេ មាយ រ៉ូ វៀង ឌក ប្រូ តើយ៉ាង ណេ ណេ ណេ ណេ ណេ ណេ ណេ ណេ

ណេ ណេ ណេ ណេ ណេ ណេ ណេ ណេ ណេ ណេ ណេ ណេ ណេ ណេ ណេ ណេ ណេ ណេ ណេ ណេ

បតសន្តរណារវាងឌកដែលជាមុខរបររបស់គាត់ ក្នុងការងារដែលជាជាងគ្រឿង  
នៃការងារមួយ

សុខ: ស្រែ តើលោកបានត្រួតពិនិត្យម៉ាស៊ីនថ្មីរឺនៅ?

គេ តើ លោក បាន ត្រួត ពិនិត្យ ម៉ាស៊ីន ថ្មី រឺ ទេ?

គេ បាន ត្រួត ពិនិត្យ ម៉ាស៊ីន ថ្មី រឺ ទេ?

ស្រែ: រួចរាល់ ហើយខ្ញុំបានត្រួតពិនិត្យកាលពីម្សិលមិញ។

រួច រាល់ ហើយ ខ្ញុំ បាន ត្រួត ពិនិត្យ កាល ពី ម្សិល មិញ ។

ត្រួត ពិនិត្យ រួច រាល់ ហើយ ខ្ញុំ បាន ត្រួត ពិនិត្យ កាល ពី ម្សិល មិញ ។





ผู้รับการฝึกจะได้เรียนรู้คำศัพท์ วลี และประโยคต่างๆ ที่เกี่ยวข้อง  
กับงานในสาขาอาชีพไฟฟ้าอิเล็กทรอนิกส์และคอมพิวเตอร์ ซึ่งจะช่วยให้  
ผู้รับการฝึกสามารถเข้าใจและสื่อสารในระดับพื้นฐานเกี่ยวกับสาขาอาชีพ  
นี้กับเพื่อนร่วมงานหรือนายจ้างได้

**ส่วนที่ 1 คำศัพท์ = ภาจฺยสฺย (เวียะ กะ ศัพท์)**

<p>1. ฆางหฺกฺสิสสี เจียง อะกิชชะนี ช่างไฟฟ้า</p>	<p>2. กัภฺยสฺยไฝลเวกึทเจี๊งฆา ญึทญฺกบ่ กม เฮาะ แดล เกิด เลิง เจียง ญึก เจือบ ข้อผิดพลาดที่เกิดขึ้นบ่อยๆ</p>
<p>3. มฺญึบเตุทเจส มน เตรีย ปัง แจก กะเตฮ์ เจ้าหน้าที่เทคนิค</p>	<p>4. บตฺทก/ขบสคฺค ปัญหา/อุปชะ ปัญหา/อุปสรรค</p>
<p>5. หฺกฺสิสสี กฺสิง อะกิชชะนี เฟลิง ไฟฟ้า</p>	<p>6. ลุบเตญ ลุม เจญ ลบบอก</p>
<p>7. ไฮฺยเกี๊ง คแซ เฟลิง สายไฟ</p>	<p>8. ฆากับ่ตักกัชึ คะ บอม เปียะ ทเมีย ติดตั้งใหม่</p>
<p>9. ไฮฺยเกี๊งกัณบั้งขฺลส่ คแซ เฟลิง กมลั้ง คะปัวะฮ์ สายไฟฟ้าแรงสูง</p>	<p>10. ฆฺกังสเวจฺยชึฉึ พะเตียง เชีย ควี โทม แผงวงจรหลัก</p>







ดีเลยค่ะ ฉัน/ดิฉันต้องการใช้คอมพิวเตอร์ในการทำงาน ใช้เวลานานไหมค่ะ

ก๊ต: ยินยฺรเจตฺตจ ฐึ่สีง ฉำกั้บฺรึ่กรำยเหำยฐึ่ฯ  
มิน ยู เต บ้ำด คณฺม นึง ตะ โปร กรำม ออย ทเม็ย  
ไม่นานครับ ผมจะติดตั้งโปรแกรมให้ใหม่

ส่ำยไธ: หรคฺณ ฉำลฯ  
ออ กุน จำฮ  
ขอบคุณค่ะ



ช่างอุตสาหกรรมศิลป์เป็นอาชีพที่ต้องอาศัยทักษะและงานฝีมือ ซึ่งคนไทยเป็นผู้มีความประณีตละเอียดอ่อนในการทำงาน จึงสามารถทำงานสาขานี้ได้อย่างประสบความสำเร็จ ถ้าผู้รับการฝึกมีความสามารถด้านภาษาเขมรแม้ในระดับพื้นฐานก็จะช่วยให้ทำงานได้สะดวกสบายขึ้น คำศัพท์เหล่านี้เป็นเพียงพื้นฐานเพื่อให้ผู้รับการฝึกได้เรียนคำต่างๆ เพิ่มเติมต่อไปในอนาคต

**ส่วนที่ 1 คำศัพท์ = ภาควิชา (เวียะ กะ เยียะ ซับ)**

1. สิบบุรุษ เซบ ปะ กัม งานฝีมือ/การฝีมือ	2. ฆ่างฉี่ธาต เจียง จุม เนียญ ช่างฝีมือ
3. กาวธธา กา รัจ จะ นา การออกแบบ	4. ฆูกวธธาชู้ฉี่ เนียะ รัจ จะ นา โมต นักออกแบบ
5. สฆุว: ซอม เพีย เรียะ วัสดุ	6. ทัษฎาญ ดอม บาญ ช่างสาน/ช่างทอ
7. ฆฎัก ชละ การแกะสลัก	8. ฌើ เซอ ไม้
9. บุษฎี รือ เซีย ไม้ไผ่	10. กำบิตฆฎัก กำ เบ็ด ชละ มีดแกะสลัก

11. ជាងស្ងួន ទឿយ ឌឺមន ឆាងប៉ងអ្នំ	12. ដីតដួ ទឿយ ទឿត ទឺនអេនឺយ
13. ជាប្រពៃណី ទឿយ ប្រទ បឿយ នឺ ប្រាបទឺតទឺម	14. ប្រពៃណីត ប្រទ ទឺត ប្រទឺនឺត
15. ជាងកាត់ដេរ ទឿយ កឺត ទឺ ឆាងទឿបដ្ឋា	16. ម៉ាស៊ីនកាត់ដេរ មា ឌឺន កឺត ទឺ ទឺក្រទឿបដ្ឋា
17. សម្លៀកបំពាក់ ឆុម ទឿយ បុម បឿយ ទឿទឺដ្ឋា	18. ទឺនឺត កម នឺត កុយាមកឺត
19. ការស្រទឺលស្រទឺម កា ឆុរ មឺត ឆុរ ម ទឺនទឺនាការ	20. ទឺលឺតទឺល ទឺត ទឺត ទឺ ទឺត ទឺតទឺតទឺត

ស្រាប់ទី 2: វតឺទឺប្រទឺយ = ប្រទឺនឺតទឺល្បៈ (កទឺល ទឺន ទឺប្រទឺយ)

1. ការស្រាប់ទឺល  
កា ឆុរ ទឺ  
ការកេសឺតកឺត
2. ការស្រាប់ទឺល  
កា ឆុរ បុន ទឺ  
ការកេសឺតកឺត



บรูเซ สกษุជាទេ?

តើ ឆើម ឆើន ទុម នំប អា រ៉ូម តៃវ តវោ កា

ណៃ ប្រូ តេស កំ បុ ឆើ តៃ

ទេសន៍ទៅប្រទេសកំពូកាថ្មី

ភិក្ខុលៈ ប្រទេសកម្ពុជាឬទៅធ្វើការងារអ្វី?

ប្រូ តេស កំ បុ ឆើ រឺ តវោ កា ឆើ ឲវើ

ប្រទេសកំពូកាឬធ្វើការងារអ្វី

សុដា: ធ្វើការនៅក្នុងរោងចក្រសំលៀកបំពាក់។

តវោ កា ណៃ កង រ៉ូង ឆឹ ឆឹម ឆើក ប៊ុម ឆើម

ធ្វើការងារនៅរោងចក្រសំលៀកបំពាក់

ភិក្ខុលៈ ជារោងចក្រស្របច្បាប់ទេ?

ឆើ រ៉ូង ឆឹ ឆឹម ឆឹម ឆឹម តៃ

រោងចក្រស្របច្បាប់ទេ?

សុដា: មិនដឹងប្រាកដដែរ មិត្តភក្តិរបស់មិត្តភក្តិខ្ញុំម្នាក់

ជាអ្នកប្រាប់អំពីរោងចក្រ

ឆើម ឆើម ឆើម ឆើម ឆើម ឆើម ឆើម ឆើម

ឆើម ឆើម ឆើម ឆើម ឆើម ឆើម ឆើម ឆើម

ឆើម ឆើម

ឆើម ឆើម ឆើម ឆើម ឆើម ឆើម ឆើម ឆើម

ឆើម ឆើម





สาขาอาชีพเกษตรอุตสาหกรรมกำลังมีบทบาทมากขึ้นเพราะเป็น การรวมกระบวนการทำเกษตรกรรมทั้งด้านการผลิตและการแปรรูป มี การผลิตอย่างเป็นระบบโดยการนำอุปกรณ์เครื่องจักรสมัยใหม่เข้ามาปรับ ใช้เพื่อให้การผลิตและการแปรรูปมีคุณภาพเป็นสากล ในบทเรียนนี้ผู้รับ การฝึกจะรู้จักคำศัพท์พื้นฐานที่เกี่ยวข้องกับการทำงานเพื่อให้สามารถ สื่อสารกับชาวต่างประเทศได้ คำศัพท์ที่พบจะเป็นคำศัพท์มาตรฐานหรือ คำศัพท์เฉพาะทางซึ่งต้องอาศัยการฝึกฝนมากกว่าคำศัพท์ใน ชีวิตประจำวันทั่วไป ผู้รับการฝึกควรฝึกออกเสียงทั้งคำศัพท์และประโยค อย่างสม่ำเสมอเพื่อจะได้ออกเสียงอย่างถูกต้อง

**ส่วนที่ 1 คำศัพท์ = ภาควิชา (เวียะ กะ เยียะ ซับ)**

<p>1. กสิกรรมอุตสาหกรรม กะ เซะกัม อุ ซา ฮะ กัม เกษตรอุตสาหกรรม</p>	<p>2. ติสตุล ปีฮ ปุล มลพิษ/มลภาวะ</p>
<p>3. กสิกรรมแบบโรงจั่น กะ เซะ กัม แบบ โรง จัะ การทำฟาร์มระบบโรงงาน</p>	<p>4. นิรฐุลาต นิ รวน ตะ เพียบ อย่างยั่งยืน</p>
<p>5. บักกี๋ บ๊ะ เซีย สัตว์ปีก</p>	<p>6. ผลิตภัณฑ์จากนม พ็อล ลิต ตะ พ็อล ตี้ก เตอะฮ โก ผลิตภัณฑ์จากนม</p>

7. បសុសត្វ បេ ចៃ ឆ័ត បគុស័ត្វ	8. សាបព្រួស ខាប ប្រាវ អ្វាវណេត្តិដឹម
9. គ្រឿងពញាស់ពង កេរឿង បាណូ ឆើម បៀង កេរឿង ផឹក ខែ	10. ដាំ / ដាំដុះ តាំ/តាំ តៃ ប្រូក/បេខេប្រូក
11. ផ្តល់ចំណីសត្វ បត្តិ គុម ឆើម ឆ័ត ការ តែអាហារស័ត្វ	12. ការប្រមូលភោគផល កា ប្រៃ ម៉ៃ តៃ ផ្តៃ កើបកើប
13. លាមកសត្វ តើម ម៉ៃ ឆ័ត មូលស័ត្វ	14. ដាក់ដី តៃ គី តៃប៉ៃ
15. ពិសពុលពីកាកសំណល់ ប៊ៃ បុល ប៊ៃ កាក គុម ណៃ មល ផឹម គុម ខេម	16. ដី គី ប៉ៃ
17. ការការពារបរិស្ថាន កា កា ប៊ៃ បៃ តៃ តៃ ការ តៃ គុម គុម គុម	18. ធ្វើកសិកម្មសរីរាង្គ កា តៃ គុម គុម គុម គុម គុម គុម គុម គុម គុម គុម
19. សំអិតទឹកដោះគោ គុម តៃ តៃ តៃ គុម គុម គុម គុម គុម	20. អតិថិជន គុម គុម គុម គុម គុម គុម

## ส่วนที่ 2 : ฆฏาธิกัณฐะ (คเล็ย นึ่ง ละบะฮ) = วลีและประโยค

1. สภาวณาคฤณณตีตีย  
ชา เทียด ปุล ปี กี่ มี  
มลพิษทางเคมี
2. การตีฑูษเชกานิต  
กา เจญ เติม เม กา นิจ  
การให้อาหารด้วยเครื่องจักร
3. การตีกณฐณณณณณณณ  
กา เด็ก จญ จุน เลีย มัวะ ซัด  
การขนย้ายมูลสัตว์
4. การตีกณฐณณณณณณณ  
กา ทเวอ กะ เซะ กัม นิ รวน ตะระ เพียบ  
การทำฟาร์ม/การเกษตรอย่างยั่งยืน
5. กณฐณณณณณณณณณณณ  
กะ เซน ทาน โร เบาธ ฮึงออย ดอม ไล กา กา เปีย บอ  
ระ ทาน  
ฟาร์มของเราให้ความสำคัญกับการปกป้องสภาพแวดล้อม





**សៅ:** ជារឿងល្អដែលបានស្តាប់រឿងនេះ។  
ទើយ រឿង លោក បាល ឌាប់ រឿង និស  
បើរឿងនេះបានយល់បាន

บทเรียนสาขาอาชีพภาคบริการ (งานโรงแรม) นี้ผู้รับการฝึกจะเรียนรู้ คำศัพท์พื้นฐานที่เกี่ยวข้องกับการปฏิบัติงานในโรงแรมทั่วไป ซึ่งพนักงาน คนไทยอาจรู้จักคำศัพท์อยู่แล้วแต่เป็นการออกเสียงแบบไทยๆ หรือแบบ ย่อ เช่น พนักงานฟรอน ซึ่งถ้าเป็นภาษาเขมรจะต้องใช้คำเต็ม บุคลฺลณิกศุ ษุช รวมทั้งการออกเสียงต้องมีการเน้นพยางค์ที่ถูกต้องเพื่อให้ผู้ฟังซึ่งเป็น ชาวต่างชาติเข้าใจ งานบริการเป็นงานที่คนไทยสามารถทำได้เป็นอย่างดี เพราะมีบุคลิกที่อ่อนน้อม ถ้ามีภาษาเขมรพอเพียงในการสื่อสารกับแขก ของโรงแรมได้จะทำให้มีความสำเร็จในการทำงานอาชีพนี้เป็นอย่างดี

**ส่วนที่ 1 คำศัพท์ = ภาควิชา (เวียะ กะ เยียะ ซับ)**

1. ติริศฺฐุชฺฉล ปี นิด โจล เข้าพัก	2. ไทฺริศฺทึ แกร ปี เตียงคู่
3. ติริศฺฐุเชตฺต ปี นิด เจญ ออกจากที่พัก	4. ฐุริศฺฐุคคก ตุ ตัก กอก ตู้เย็นขนาดเล็ก
5. ฝุคฺคฐุฉฺฉล พแนก โต ตวล พเงียว แผนกต้อนรับ	6. ฐุริ ตุ ตู้ที่มีลิ้นชัก
7. ฝุคฺคฐุฉฺฉล เนียะ โต ตวล พเงียว พนักงานต้อนรับ	8. ฐุฉฺฉล โตะ จิด แกร โต๊ะข้างเตียง

<p>9. ការបង្កក់        កា ប៊ីង កោង        ការទូទ</p>	<p>10. សេវាដល់បន្ទប់        ខេ វា តឺត ប៊ីន ត្នុប        ការបរិកាសដ្ឋាន</p>
<p>11. ភ័ស្តុ        វា តឺ        ករដ្ឋានដេញដោល</p>	<p>12. ភាពងាយស្រួល        ប្រើប ង្រើយ ខេវត        គុណភាព</p>
<p>13. ភ្នាក់ងារយូរវាស        បង្រើយ ង្រើយ យ៉ា ខា តឺ        បង្រើយករដ្ឋាន</p>	<p>14. របស់ប្រើប្រាស់ក្នុងបន្ទប់        ទឹក        រ៉ូ បោង បេរី ប្រឹក កង        ប៊ីន ត្នុប តឺក        ខ្លួនប្រើប្រាស់</p>
<p>15. ទ្រុឌបឺ        តឺប បឺ        ក្នុងកន្លែង</p>	<p>16. ចុច        ក        ក</p>
<p>17. ត្រៃមួយ        ករ មួយ        តឺយងតឺយ</p>	<p>18. ក្នុងកន្លែង/តឺក        តឺត តឺត/តឺត វា        បង/បងប្រើប្រាស់</p>
<p>19. ត្រៃ 2        ករ បឺ        តឺយងតឺយ 2 តឺយ</p>	<p>20. អាហារពេលព្រឹក        អា អា បេត ប្រឹក        អាហារប្រើប្រាស់</p>

ส่วนที่ 2: วลีและประโยค = **ब्वा, व्वाः** (คล้าย สบะฮ์)

1. **เสภาภคฺฐเณ็กภานี**  
เซ วา กัม เลิก วา ลี  
บริการยกกระเป๋า
2. **เสภาบฐุบ่ 24 เหม่ง**  
เซ วา บ็อน ตู้บ มเก็ย บวน มอง  
บริการถึงห้องพักตลอด 24 ชั่วโมง
3. **อึ้เเกาะภานฆายสฺรุลรบស់หฺก**  
จอม ปัวะ เพียบ เจ็ยย ชรวล โร เภาะฮ เน็ยะ  
เพื่อความสะดวกของคุณ
4. **เก็ยัรสนฺฎากตารไต้บู้ญฺญากะ**  
พญ็ยว ซอน ทา เก็ย แต ปุน เนาะฮ  
เฉพาะแขกของโรงแรมเท่านั้น
5. **เณลตึนึฏฺยเชฏฺเณเภาะ 12:00 ไซ้ฎฺร่งบู้ญฺญากะ**  
เปล ปิ นิด เจญ โนว มอง ต็อบ ปี ทัง ตร็อง ปน เนาะฮ  
เวลาที่ต้องออกจากห้องพักคือ 12:00 นาฬิกา
6. **อึ้ฎฺรสบหลักบฐุบ่จุกฺมฺยสฎฺฎาภ้เห็ย**  
คฺมฺม บาน บ็อง เภาะ บ็อน ตู้บ ตัก มวย ซับ ปดา เเฮ็ย  
ผม/ฉันจองที่พัก/ห้องเมื่ออาทิตย์ที่แล้ว







ปัจจุบันนี้ธุรกิจสปากำลังเป็นที่นิยมอย่างแพร่หลายทั้งในกลุ่มคนไทยและชาวต่างประเทศ มีการขยายธุรกิจสปาไปทั่วโลกอย่างรวดเร็วทำให้เกิดความต้องการผู้ให้บริการที่มีฝีมือ และที่สำคัญคือต้องมีความรู้ขั้นพื้นฐานด้านภาษาเขมรพอที่จะสื่อสารกับผู้มาใช้บริการได้ บทเรียนสาขาอาชีวภาคบริการ (สปา) นี้จะช่วยให้ผู้รับการฝึกเรียนรู้คำศัพท์ที่ใช้ในการบริการนวดและสปาเพื่อนำไปฝึกฝนเพิ่มเติมให้เกิดความชำนาญต่อไป

**ส่วนที่ 1: คำศัพท์ = វាក្យស័ព្ទ ( វើះ កះ មើះ ចប់ )**

1. ម៉ាស្សា มา ซา นวด	2. ដុស/ខាត់ โดย/ขัด ขัด/ถู
3. ស្ប៉ា สปา สปา/สถานบริการเพื่อสุขภาพ	4. លាងជើង ล้างเท้า
5. សាវណា ชา นา การอบไอน้ำ	6. ការខាត់ខ្លួន กา ขัด คลวน การขัดตัว
7. ការម៉ាស្សាជើង กา มา ซา เจิง การนวดเท้า	8. សំរាក ชอม ราก พักผ่อน
9. ការម៉ាស្សាខ្លួន กา มา ซา คลวน การนวดตัว	10. សាច់ដុំ ซัง ดม กล้ามเนื้อ





8. សំរួលប្រពន្ធការហូរចង្ហិននៃលោហិត។  
 ខូម រវល ប្រូ ប្រាណ កា អៃ ប៊ីន វេល ឆើ លៃ អើត  
 ប្រែប្រួលប្រព័ន្ធការហូរចង្ហិននៃលោហិត
9. ការចុចត្រង់ចំណុចនិងទាញសាច់ដុំ។  
 កា ជ ត្រីន ជីន ណ ជីន ឆើ ឆើ ឆើ ឆើ  
 ការកាត់ចុចនិងបិទក្រណាត់

សំណួរ 2: បតនតណា = បទសន្ទនា (ប៊ីត ខូន ឆើ ឆើ)

យបទសន្ទនារវាងលិនដា ភ្ញៀវរបស់សណ្ឋាគារជាមួយចយ ភ្នាក់ងារ  
 ទទួលស្វាគមន៍របស់ហាងម៉ាស្សា

ប៊ីត ខូន ឆើ ឆើ រ៉ៃ វឿន លិនតា វឿន រ៉ៃ បោះ ខូន តា ឆើ  
 ឆើ ឆើ ឆើ ឆើ ឆើ ឆើ ឆើ ឆើ ឆើ ឆើ ឆើ ឆើ ឆើ ឆើ ឆើ  
 បតនតណារវាងលិនតា ឆើនៃឆើន ក៏ដូចជា ឆើនៃឆើន  
 នៃឆើន

ចយ: សួស្តី ចាស តើមានអ្វីអោយនាងខ្ញុំជួយទេចាស?  
 ឆើ ឆើ ឆើ ឆើ ឆើ ឆើ ឆើ ឆើ ឆើ ឆើ ឆើ ឆើ ឆើ ឆើ ឆើ  
 ឆើ

ស៊ីតីកះ ឆើនៃឆើន ឆើនៃឆើន

លិនដា: សួស្តី ចាស ម៉ាស្សាដើងមួយម៉ោងថ្លៃប៉ុន្មានចាស?  
 ឆើ ឆើ ឆើ ឆើ ឆើ ឆើ ឆើ ឆើ ឆើ ឆើ ឆើ ឆើ ឆើ ឆើ ឆើ  
 ស៊ីតីកះ ឆើនៃឆើន ឆើនៃឆើន ឆើនៃឆើន

ចយៈ ថ្លៃ 250 បាត ថែមម៉ាស្សាក្បាលអោយ 10 នាទី ចាស។  
ហ្លៃ បី រ៉ៃយ អា ទើប ហា អោម មា ខា កហាល ខ្យែប ទី១ប  
នើយ ទី ទាទ  
តារា 250 ហាតណេណេតីរុក្ខេអ្នក 10 នាទីក៏

លិទដាៈ សក់របស់ខ្ញុំនឹងឡើងកន្លើងបន្ទាប់ពីម៉ាស្សារូចទេ  
ចាស?  
ទោខ រ៉ៃ ហោខ កណូម ទី ទើង កោន ទេទីង បោន ទាប បី មា  
ខា រុវទ ទេ ទាទ  
អោមខោទីទីនេនេយ៉ូងអើងក្រោមណេណេតីរុក្ខេអ្នក

ចយៈ អ្នកជ្រើសរើសម៉ាស្សាស្នា 10 នាទីជំនួសក៏បាន ចាស។  
នើយ ទេទីទ ទើទ មា ខា ខា ទី១ប ទើយ ទី ទុម ណេយ កោ  
ហោន ទាទ  
កុណេទើកណេណេហ្លៃ 10 នាទីក៏អោមក៏ទើក

លិទដាៈ ស្តាប់ទើលទៅណេណេ ចាស។  
ខទីប ទើល ទីវោ លោ ទោ ទាទ  
ទីងកុទីទើក



บทเรียนสาขาอาชีพภาคบริการ (ร้านเสริมสวย) ประกอบด้วย คำศัพท์พื้นฐานที่ใช้ในการให้บริการด้านการเสริมสวย รวมถึงวลีและ ประโยคตัวอย่างเพื่อให้ผู้รับการฝึกนำไปฝึกออกเสียงและสร้างประโยค ใหม่ๆ เพื่อให้เกิดความหลากหลายมากขึ้น อาชีพเสริมสวยต้องใช้ประโยค คำถามมาก เช่น จะทำสีผมไหม จะใส่สเปรย์ไหม จะตัดผมหรือเล็มผม ดังนั้นการขึ้นเสียงสูงท้ายประโยคเพื่อแสดงคำถามมีความสำคัญ

**ส่วนที่ 1: ภาทศนุ์ (เวียะ กะ เียะ ซั้บ) = คำศัพท์**

1. ฎุ้จึ้ง ฎุ้สั้กั เก็ร็อง พลม เซาะ ที่เป้าผม	2. ฅา้ง สั้กั เล็ียง เซาะ ล้า้งผม
3. ฅา้ง ชุ้ ฎุ้สั้กั เจ็ียง โม่ด เซาะ ช่า้งออกแบบทรงผม	4. ฎุ้สั้กั พลม เซาะ เป้าผม
5. ฅา้ง ก้าตั้ สั้กั เจ็ียง กั้ด เซาะ ช่า้งท่าผม	6. ɦุ้ส สั้กั โฮ้ย เซาะ การรึ้ดผม
7. ฅา้ง ɦุ้ต สั้กั ฮาง อุด เซาะ ร่า้งท่าผม	8. ฎุ้ฎ้าฎุ้ สั้กั ทหน้า บั้ญ เซาะ สเปรย์ฉึ้ดผม
9. ก้าตั้ กั้ด ตั้ด	10. ฅาบ สั้กั เล็ียบ เซาะ ยั้อมผม

11. តម្រឹមសក់ តូម រើម ខោខ តើម	12. សក់បែកចុង ខោខ បែក ទង មមពេកបាយ
13. អ៊ុតសក់ ខុត ខោខ ត័តម	14. ធ្វើក្រចកដៃ តវេក ក្រូ ខ័ក តៃ តាំតើម
15. កក់សក់ កោខ ខោខ ស្រម	16. ធ្វើក្រចកដើង តវេក ក្រូ ខ័ក ទើង តាំតើម
17. កក្រៃកាត់សក់ ក័ន តៃរ ក័ត ខោខ ក្ររក្រត័តម	18. ក្រចកប៉ូឡូញ ក្រូ ខ័ក បៃ តៃណូ យាតាតើម
19. ថ្នាំបន្លំសក់ តណាំ ប័ន ត័វន ខោខ ក្រិមនវតម	20. ម៉ាស្សាដើង មាខ ខា ទើង នវត

ស្ទវនតី 2 : ឃ្លានិងល្បៈ(កតើយ និង តមបមខ) = វតិសេសប្រយោក

1. ការណាត់ជួប  
កា ន័ត ទវប  
ន័តវេលា/ន័តអាយ
2. កុំខ្លីពេក  
កម កតើយ បេក  
ខយ៉ាស័នមកកើន



- ចយៈ ជំរាបសួរ ចាស នឹងឲ្យខ្ញុំជួយអ្វីទេ?  
 ជុំ រើប ឆ័វ ទាស រឹង អាយ គណ្ណ ទាយ អរើយ តៃ  
 ស្វីស្តីកៃ ទៃ អៃ អៃ អៃ អៃ អៃ អៃ អៃ អៃ
- ចៃៈ ជំរាបសួរ ចាស មានជាងអ្វីតសក់ទំនេទេ ?  
 ជុំ រើប ឆ័វ ទាស មើយ ទើយ អុត ទៃ ទៃ ទៃ ទៃ ទៃ ទៃ  
 ស្វីស្តីកៃ អៃ អៃ អៃ អៃ អៃ អៃ អៃ អៃ
- ចយៈ មាន ចាស អ្នកត្រូវការធ្វើអ្វី?  
 មើយ ទាស មើយ តៃ តៃ តៃ តៃ តៃ តៃ  
 អៃ អៃ អៃ អៃ អៃ អៃ អៃ អៃ
- ចៃៈ ចង់កក់សក់និងកាត់សក់ប៉ុណ្ណោះ។  
 ទៃ ទៃ ទៃ ទៃ ទៃ ទៃ ទៃ ទៃ  
 អៃ អៃ អៃ អៃ អៃ អៃ អៃ អៃ
- ចយៈ អ្នកត្រូវការលាបសក់ផងទេ?  
 មើយ តៃ តៃ តៃ តៃ តៃ តៃ តៃ តៃ  
 អៃ អៃ អៃ អៃ អៃ អៃ អៃ អៃ
- ចៃៈ អត់ទេ ខ្ញុំអត់មានពេល។  
 អៃ អៃ អៃ អៃ អៃ អៃ អៃ អៃ  
 អៃ អៃ អៃ អៃ អៃ អៃ អៃ អៃ

รหัสวิชา 092980518

วัตถุประสงค์

ความปลอดภัยในการทำงาน  
เพื่อให้ผู้รับการฝึกเข้าใจสัญลักษณ์  
และคำศัพท์ต่างๆ ที่เกี่ยวกับความ  
ปลอดภัยในการทำงาน เพื่อหลีกเลี่ยง  
อุบัติเหตุได้



การทำงานในต่างประเทศมีกฎระเบียบเรื่องความปลอดภัยอย่างเคร่งครัดมากกว่าภายในประเทศไทยในโรงงานหรือสถานที่ก่อสร้างจะมีป้ายสัญลักษณ์ต่างๆ ซึ่งคนงานทุกคนต้องปฏิบัติตาม ผู้รับการฝึกจะได้ฝึกทำความเข้าใจกับป้ายสัญลักษณ์ต่างๆ เพื่อความปลอดภัย ตัวป้ายเป็นรูปสากลที่ใครๆ ก็เข้าใจได้ แต่ถ้าสามารถพูดและฟังได้ด้วยก็จะช่วยให้ปฏิบัติงานได้อย่างมีประสิทธิภาพยิ่งขึ้น

**ส่วนที่ 1 คำศัพท์ = ภาควิชา (เวียะ กะ เยียะ ซับ)**

<p>1. រណ្តៅប្រៅ รอน เคา โจรว หลุมลึก</p>	<p>2. ផ្នាកភ្លើងគ្រោះថ្នាក់ พลาท เตือน กร๊วะ ทะนะ ป้ายเตือนภัย</p>
<p>3. ហាមចូល ฮาม โจล ห้ามเข้า</p>	<p>4. និមិត្តរូបឯកសាតព័ត៌មាន นิมิต ตะรูป แอก กซา ปัว ดอ เมียน สัญลักษณ์ข้อมูลข่าวสาร</p>
<p>5. ហាមប្តូរ/ហាមចុច ฮาม ปะโด/ฮาม จุจ ห้ามเปลี่ยน/ห้ามกด</p>	<p>6. តំបន់រក្សាសុវត្ថិភាព ดอม บอน เรียะ ซา โชะ เวือด เตะ เพียบ เขตรักษาความปลอดภัย</p>
<p>7. គ្រោះថ្នាក់ចរន្តអគ្គិសនីកំ លាំងខ្ពស់ กร๊วะ ทะนะ จะรอน อะกิซ ชนะนี กอมลิ่ง คะป๊วะฮ์</p>	<p>8. ផ្នាកហាមឃាត់ พลาท ฮาม เคือด ป้ายห้าม</p>

<p>อันตราย ไฟฟ้าแรงสูง</p>	
<p>9. ฝุាកบาศธต พลาท ฮาม จอด ปายห้ามจอด</p>	<p>10. ฝุាកសំណង់ พลาท ซอม นื่อง ปายก่อสร้าง</p>
<p>11. ប្រុងប្រយត្តិ ปรุง ปรอยัด ระวัง</p>	<p>12. ទូរស័ព្ទបន្ទាន់/អាសន្ន ตุระซั๊บ บอน เตือน อาซ็อน สายต๋่วน/ฉุกเฉิน</p>
<p>13. កម្មករកំពុងធ្វើការ กั้ม มะ กอ กอม ปุง ทเวอ กา คนงานกำลังปฏิบัติงาน</p>	<p>14. សញ្ញាអគ្គិភ័យ ซัญญา อะเก็ภัย สัญญาณไฟไหม้</p>
<p>15. គ្រោះថ្នាក់ អគ្គិភ័យ กรัวะ ทะนะ อะเก็ภัย อันตราย ไฟไหม้</p>	<p>16. ហាមចាប់ ฮาม จับ ห้ามจับ</p>
<p>17. ចៀសវាងការរងរបួស เจียะฮ์ เวียง กา รong โรบ๊ะฮ์ หลีกเลี่ยงการบาดเจ็บ</p>	<p>18. ហាមមិនអោយមានភ្លើង ฮาม มิน ออย เมียน เพลิง ห้ามมีประกายไฟ</p>
<p>19. ប្រដាប់ពន្លត់ភ្លើង ปรอ ดับ ปวน ลวด เพลิง เครื่องดับเพลิง</p>	<p>20. ទឹកមានជាតិពុល ตึ๊ก เมียน เจ็ด ปุ่ล น้ำมีมลพิษ</p>
<p>21. ហាមជក់បារី ฮาม จัวะ บาเรีย ห้ามสูบบุหรี่</p>	<p>22. សុវត្តិភាពជាមុនសិន โชะ เวือด ทะะ เพียบ เจีย มุน เซ็น</p>

	ปลอดภัยไว้ก่อน
23. ស្បែកជើងនិរត្តិយ ស្បែក ជើង និរត្តិយ រន្ធកែវនិរត្តិយ	24. ប្រដាប់ការពារត្រចៀក ប្រដាប់ កា ប៊ិយ ត្រចៀក គ្រឿងបំបាត់កំរាម
25. ប្រយុត្តិធម៌លើក ប្រយុត្តិ តាង លើក រាជរាជយក	26. គ្រោះថ្នាក់ ក្រែង ក្រែង អន្តរាយ
27. ផ្លូវចេញអាសន្ន វិសាល ទេស អាស៊ី ផ្លូវចេញអាសន្ន	28. ហាមចូល ហាម ចូល ហាម ចូល
29. ការបដិសេធជាមិន ជំនុំ កា បដិសេធ បដិសេធ បដិសេធ បដិសេធ បដិសេធ បដិសេធ ការបដិសេធជាមិន	30. ជាតិពុលមានជាតិពុល ជាតិ ពុល មាន ជាតិ ពុល ជាតិ ពុល មាន ជាតិ ពុល ជាតិ ពុល មាន ជាតិ ពុល

សំណួរ 2: ឃ្លា (គ្រឹះ) = វត្ថុ

1. បរិវេណដែលមានជាតិពុល  
បរិវេណ ដែល មាន ជាតិ ពុល  
បរិវេណ ដែល មាន ជាតិ ពុល  
បរិវេណ ដែល មាន ជាតិ ពុល
2. ត្រួតពិនិត្យសញ្ញាអគ្គិភ័យ  
ត្រួត ពិនិត្យ សញ្ញា អគ្គិភ័យ  
ត្រួត ពិនិត្យ សញ្ញា អគ្គិភ័យ  
ត្រួត ពិនិត្យ សញ្ញា អគ្គិភ័យ







ចនៈ ល្អណាស់ អ្នកក៏ដឹងថាសុវត្ថិភាពជានយោបាយរបស់  
យើង។

លោ មនី ម៉ែន កោ ធា តា ម៉ែន វ៉ែត តេ ម៉ែន ម៉ែន  
នយោបាយ រ៉ែ ម៉ែន ម៉ែន

តិរា ក្នុងក្រឹត្យថា គ្រប់គ្រងនយោបាយរបស់យើង

មន្ត្រីៈ ដឹងបាទ ខ្ញុំធ្វើតាមបទបញ្ញត្តិសុវត្ថិភាពជានិច្ច ព្រោះខ្ញុំ  
មិនអាចបណ្តោយអោយខ្លួនខ្ញុំរងរបួសបានទេ។

ធា ប៉ាត កណ្ណ តា តា តា ប៉ាត ប៉ាត ម៉ែន វ៉ែត តេ  
ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន  
ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន

ខ្ញុំគ្រប់ យើងធ្វើតាមគ្រប់គ្រងនយោបាយរបស់យើង  
គ្រប់គ្រង យើងធ្វើតាមគ្រប់គ្រងនយោបាយរបស់យើង

ចនៈ ខ្ញុំចង់អោយកម្មករទាំងអស់គិតដូចអ្នកដល់ហើយ  
នាំគ្នាទៅយកគ្រឿងប្រដាប់ល្អជាង។

កណ្ណ ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន  
ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន  
ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន  
ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន ម៉ែន

មន្ត្រីៈ ទៅតែម្តងទៅ អរគុណបាទ។

តា តា តា តា តា តា តា តា តា តា  
តា តា តា តា តា តា តា តា តា តា



รหัสวิชา 0929820519  
วัตถุประสงค์

การเรียนรู้เกี่ยวกับคำศัพท์แรงงาน  
เพื่อให้ผู้รับการฝึกู้จัดคำศัพท์ด้าน  
แรงงาน และสามารถออกเสียงให้  
ถูกต้อง



การไปทำงานในต่างประเทศจะต้องมีเอกสาร เพื่อใช้สำหรับการ  
 จ้างงาน การขอหนังสืออนุญาตทำงานและขั้นตอนต่างๆ ซึ่งผู้รับการฝึก  
 ควรมีความเข้าใจคำศัพท์ขั้นพื้นฐานที่จำเป็นต้องใช้ในการติดต่อทั้ง  
 หน่วยงานของรัฐและเอกชน ในบทเรียนจะมีคำศัพท์เกี่ยวกับเอกสารส่วน  
 บุคคลเช่น บัตรประชาชน ทะเบียนสมรส ฯลฯ ซึ่งต้องเตรียมพร้อมไว้  
 เสมอ

**ส่วนที่ 1 คำศัพท์ = ภาทศัณฐ์ (เวียะ กะ เยียะ ซับ)**

1. การจ้าง กา เจีย งาน	2. บรูทักสิสเหือบ ปรอ เวียด ซอง แคน ประวัติย่อ
3. ลกฐณ: การจ้าง เลียะ คะนะ กา เจีย ลักษณะงาน	4. รูบชัต รูบ ทอด ภาพถ่าย
5. สลู้สุอ การจ้าง ซอน เตะ ชก กา เจีย ความมั่นคงในงาน	6. เป้ากัเสื้อ ด๊ะ ซเนอ ยื่น (เอกสาร)
7. เป้ากัเตกุก ด๊ะ เปียกั สมัคร	8. เป้ากัเสภา ประ เซ วา ค่าธรรมเนียม
9. สัณฎุไซบชชกษุวิดี ชอม นม แบบ บ้อด กัม มะ วิ ที ใบสมัคร	10. การสัภาสันส์ กา ชอม เพียช การสัมภาษณ์

<p>11. ពិនិត្យ បិណ្ឌ ត្រួតពិនិត្យ</p>	<p>12. ពត៌មាន ប៊ូ គូ មើយ ខ្លឹមសារ</p>
<p>13. កម្មករអន្តោប្រវេសន៍ កំរ មះ កូ អូន គូ ប្រូ វេន កងការងារខុស</p>	<p>14. មូលដ្ឋានទិន្នន័យ មូល តះ តាន តិន មះ មើយ គ្រឹះស្ថាន</p>
<p>15. ដំណែងទំនេរ គូ ម ម៉ា គូ ម ម គ្រឹះស្ថាន</p>	<p>16. ត្រូវច្បាប់ គូ ម ម៉ា គូ ម ម ច្បាប់</p>
<p>17. បណ្តុះបណ្តាល បូន គោម បូន គោម ការងារ</p>	<p>18. ខុសច្បាប់ គូ ម ម៉ា គូ ម ម ច្បាប់</p>
<p>19. ការធ្វើតេស្តសមត្ថភាព កា តា គោម គោម ម៉ា តា មើល ការត្រួតពិនិត្យ</p>	<p>20. ឯកសារ គោម គោម គោម</p>
<p>21. វិញ្ញាបនបត្រកំណើត វិញ មើយ ម៉ា ម៉ា មើល គូ ម ម៉ា គូ ម ម</p>	<p>22. អ្នកធានា មើល មើល មើល គូ ម ម៉ា គូ ម ម</p>
<p>23. ផ្ទះផ្ទះ មើល មើល មើល</p>	<p>24. ក្រសួងការងារ គូ ម ម៉ា គូ ម ម គូ ម ម៉ា គូ ម ម</p>

25. អាជ្ញាប័ណ្ណអាពាហ៍ពិពាហ៍ អាណូ ណូ អា ប៊េយ ប៊ី ប៊េយ តេប៊េយសមរស	26. ស្ថានទូត ឧត្តាណ តូត ស្ថានពូត
27. អត្តសញ្ញាណប័ណ្ណ អ័ត ត័ះ ឌីណូ ឡើយន ណះ ប័ណ្ណ ប័ត្រប្រទេស	28. ការចំណាយប្រតិបត្តិការ កា ចំណាយ ប្រតិបត្តិការ កា ចំណាយ ប្រតិបត្តិការ កា ចំណាយ ប្រតិបត្តិការ
29. បណ្ណបើកបរ ប័ណ្ណ បើក បរ ប័ណ្ណ បើក បរ	30. តម្លៃចាយវាយ តម្លៃ ចាយ វាយ តម្លៃ ចាយ វាយ

ស្រង់ ២ : ប្លុក (កស្រី) = វត្ត

1. រូបថតទំហំលិខិតឆ្លងដែន  
 រូប ថត ទំហំ លិខិត ឆ្លង ដែន  
 រូប ថត ទំហំ លិខិត ឆ្លង ដែន  
 រូប ថត ទំហំ លិខិត ឆ្លង ដែន
2. បែបបទស្នៀតការងារនិងប្រវត្តិសង្ខេប  
 បែប បទ ស្នៀត ការងារ និង ប្រវត្តិ សង្ខេប  
 បែប បទ ស្នៀត ការងារ និង ប្រវត្តិ សង្ខេប  
 បែប បទ ស្នៀត ការងារ និង ប្រវត្តិ សង្ខេប
3. លិខិតក្របខណ្ឌ  
 លិខិត ក្រប ខណ្ឌ  
 លិខិត ក្រប ខណ្ឌ  
 លិខិត ក្រប ខណ្ឌ











13. លីម ផេង. (ព.ស. ២៥៤៦. គ.ស. ២០០២). វិចិត្រក្រម ខ្មែរ-ថៃ.

14. សៀ កេត្យា. (ព.ស. ២៥៤០. គ.ស. ១៩៩៧). យើងរៀនភាសាខ្មែរ. ភាគ ១. ភាគ ២. ភ្នំពេញ:

## คณะผู้ดำเนินการ

### คณะที่ปรึกษา

นายนคร ศิลปอาชา	อธิบดีกรมพัฒนาฝีมือแรงงาน
นายวิษณุ ปาณวร	รองอธิบดีกรมพัฒนาฝีมือแรงงาน
นายกรีธา สฟโชค	รองอธิบดีกรมพัฒนาฝีมือแรงงาน
นายวิชัย คงรัตนชาติ	รองอธิบดีกรมพัฒนาฝีมือแรงงาน
นายสันโดษ เต็มแสงเลิศ	ผู้อำนวยการสำนักพัฒนาผู้ฝึกและเทคโนโลยีการฝึก
นางสาวดารุณี แป้นเพชร	ผู้อำนวยการกลุ่มงานพัฒนาหลักสูตรและเทคโนโลยีการฝึก

### คณะกรรมการตรวจการจ้าง

นางชมพร โล่ห์วัชรินทร์	นักวิชาการพัฒนาฝีมือแรงงาน ชำนาญการพิเศษ
นางศรีวรรณ ประเสริฐทอง	นักวิชาการพัฒนาฝีมือแรงงาน ชำนาญการ
นายเอกราช สำเภาเงิน	นักวิชาการโสตทัศนศึกษา ชำนาญการ
นายปฏิภาณ เลิศสุวานนท์	นักวิชาการพัฒนาฝีมือแรงงาน ปฏิบัติการ
นางสาวหฤทัย เจนบุญไทย	นักวิชาการพัฒนาฝีมือแรงงาน ปฏิบัติการ

## ผู้ประสานงาน

นางสาวนันทิมนวล ศงสนันท์ นักวิชาการพัฒนาฝีมือแรงงาน  
ชำนาญการ

## ผู้จัดทำ

สถาบันภาษา มหาวิทยาลัยรามคำแหง  
รองศาสตราจารย์ ดร. ระพีณ ทรัพย์เอนก  
อาจารย์พลอย แสงลอย